

ທະນາຄານກະສິກອນໄທ  
开泰银行 KASIKORNTHAIBANK



# ບົດລາຍງານປະຈຳປີ ຂອງທະນາຄານກະສິກອນໄທ



(ມັງກອນ - ທັນວາ 2017)



# ສາລະບານ

|  |    |
|--|----|
| ໂອກາດທາງທຸລະກິດໃນ AEC+3  | 4  |
| ວິໄສທັດ, ພາລະກິດ ແລະ ຄຳນິຍົມຫຼັກຂອງທະນາຄານກະສິກອນໄທ ຈຳກັດ                          | 5  |
| ຂໍ້ມູນທາງການເງິນທີ່ສຳຄັນ   | 6  |
| ຂໍ້ຄວາມຈາກທ່ານປະທານ  | 8  |
| ພາກ I ຂໍ້ມູນພື້ນຖານຂອງທະນາຄານ  | 9  |
| 1.1 ຂໍ້ມູນທະນາຄານ  |    |
| 1.2 ສະພາບລວມ: ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ                                       |    |
| ພາກ II ການອະທິບາຍ ແລະ ການວິເຄາະຂອງຝ່າຍຈັດການ                                       | 11 |
| 2.1 ສະພາບລວມເສດຖະກິດຂອງ ສປປ ລາວ  |    |
| 2.2 ຜົນປະກອບການປີ 2017 ແລະ ທິດທາງທຸລະກິດຂອງ<br>ທະນາຄານກະສິກອນໄທ ຈຳກັດ ສຳລັບປີ 2018 |    |
| ພາກ III ໂຄງຮ່າງການຈັດຕັ້ງ  | 15 |
| 3.1 ໂຄງຮ່າງຜູ້ຖືຮຸ້ນ   |    |
| 3.2 ສະພາບໍລິຫານ  |    |
| 3.3 ຄະນະກຳມະການຄຸ້ມຄອງຄວາມສ່ຽງ   |    |
| 3.4 ຄະນະກຳມະການກວດສອບ  |    |
| 3.5 ຄະນະກຳມະການກຳກັບດູແລ   |    |
| ພາກ IV ບົດລາຍງານການເງິນ  | 19 |
| 4.1 ຂໍ້ມູນບໍລິສັດ  |    |
| 4.2 ຄວາມຮັບຜິດຊອບຂອງຄະນະຜູ້ບໍລິຫານຕໍ່ເອກະສານລາຍງານການເງິນ                          |    |
| ບົດລາຍງານຂອງຜູ້ກວດສອບບັນຊີພາຍນອກ   | 21 |
| ພາກ V ເຫດການຕ່າງໆ  | 59 |

# ໂອກາດທາງທຸລະກິດໃນ AEC+3

ການເຕີບໂຕທາງເສດຖະກິດທີ່ເຂັ້ມແຂງໃນຕະຫຼາດອາຊຽນຈຳນວນໜຶ່ງໃນຕະຫຼອດສອງສາມທົດສະວັດທີ່ຜ່ານມາ ໄດ້ດຶງດູດຄວາມສົນໃຈຂອງນັກລົງທຶນ ແລະ ທຸລະກິດໃນທົ່ວໂລກ. ເຖິງວ່າເສດຖະກິດມະຫາພາກຈະມີຄວາມສະຖຽນລະພາບເມື່ອບໍ່ດົນມານີ້ກໍຕາມ, ແຕ່ທິດທາງສຳລັບປະເທດກຳລັງພັດທະນາໃນອາຊີຍັງຄົງດີຢູ່, ໂດຍຄາດວ່າ GDP ຈະເຕີບໂຕ 5.1 ສ່ວນຮ້ອຍໃນປີ 2017 ແລະເຊື່ອວ່າເຫຼືອພຽງກຸ່ມເສດຖະກິດອາຊຽນເທົ່ານັ້ນທີ່ມີການເຕີບໂຕທາງເສດຖະກິດທີ່ໜ້າຢາກເອງ.

ຖານະທາງເສດຖະກິດທີ່ໜ້າອິດສານີ້ໄດ້ຮັບການເສີມສ້າງໃຫ້ເຂັ້ມແຂງຍິ່ງຂຶ້ນໂດຍການສ້າງຕັ້ງປະຊາຄົມເສດຖະກິດອາຊຽນ (AEC) ຂຶ້ນຢ່າງເປັນທາງການໃນປີ 2015, ໂດຍພາກພື້ນປະຊາຄົມສາມາດເພີ່ມຄວາມໄດ້ປຽບທາງດ້ານການແຂ່ງຂັນຂອງຕົນຜ່ານການໄຫຼວຽນຢ່າງເສລີຂອງສິນຄ້າ, ການບໍລິການ, ແຮງງານ ແລະ ຫົນລະຫວ່າງບັນດາປະເທດສະມາຊິກ. ນອກຈາກນັ້ນ, ສາຍພົວພັນກັບປະເທດຈີນ, ຍີ່ປຸ່ນ ແລະ ເກົາຫຼີ, AEC+3 ຍັງໄດ້ນຳໄປສູ່ການເຊື່ອມໂຍງຫຼາຍຂຶ້ນກວ່າ ແລະເປັນບາດກ້າວສຳຄັນທີ່ນຳໄປສູ່ການສ້າງການຄ້າ ແລະ ການລົງທຶນທີ່ເປີດກວ້າງ ແລະ ຍຸຕິທຳ ເຊິ່ງຈະນຳເອົາໂອກາດທີ່ຫຼວງຫຼາຍມາສູ່ບັນດາທຸລະກິດໃນພາກພື້ນນີ້.

ໂຄງການກໍ່ສ້າງເສັ້ນທາງລົດໄຟລາວ-ຈີນແມ່ນເປັນສິ່ງທີ່ສະແດງໃຫ້ເຫັນເຖິງການພັດທະນາທາງດ້ານການເຊື່ອມໂຍງຂອງພາກພື້ນໄດ້ດີທີ່ສຸດ. ການກໍ່ສ້າງມີກຳນົດເວລາ 5 ປີ ແລະ ຄາດວ່າຈະສຳເລັດພາຍໃນປີ 2021 ໂດຍມີເງິນລົງທຶນທັງໝົດ 5.9 ຕື້ໂດລາສະຫະລັດ. ເມື່ອສຳເລັດແລ້ວ, ປະເທດລາວຈະເປັນປະເທດເຊື່ອມຕໍ່ລະຫວ່າງ 5 ປະເທດໃນພາກພື້ນຄື: ຈີນ, ສປປ ລາວ, ໄທ, ມາເລເຊຍ ແລະ ສິງກະໂປ. ເຊິ່ງຈະຊ່ວຍສົ່ງເສີມການຄ້າສາຍສຳພັນທາງເສດຖະກິດລະຫວ່າງບັນດາປະເທດເຫຼົ່ານີ້ ແລະ ຊ່ວຍກະຕຸ້ນແກ່ການເຕີບໂຕດ້ານການຄ້າ ແລະ ການລົງທຶນພາຍໃນອາຊຽນ.

ເພື່ອຊ່ວຍລູກຄ້າຂອງພວກເຮົາໃຊ້ປະໂຫຍດຈາກໂອກາດພິເສດນີ້, ທຸລະກິດລະຫວ່າງປະເທດໄດ້ຮັບການຈັດບຸລິມະສິດສຳຄັນຢູ່ໃນອັນດັບຕົ້ນຂອງວາລະຍຸດທະສາດຂອງທະນາຄານກະສິກອນໄທຜ່ານການສ້າງຍຸດທະສາດ AEC+3. ພວກເຮົາໄດ້ພັດທະນາຢ່າງຕໍ່ເນື່ອງທັງນະວັດຕະກຳດ້ານການເງິນ ແລະ ການບໍລິການທີ່ບໍ່ແມ່ນການເງິນ ແລະໄດ້ຂະຫຍາຍສາຂາຢູ່ຕ່າງປະເທດຂອງພວກເຮົາເພື່ອຮັບປະກັນວ່າທະນາຄານກະສິກອນໄທຈະເປັນຄູ່ຮ່ວມງານທີ່ມີຄຸນສົມບັດສະເພາະສຳລັບທຸກຄວາມຕ້ອງການດ້ານການບໍລິການການເງິນໃນ AEC+3.

# ວິໄສທັດ, ພາລະກິດ ແລະ ຄ່ານິຍົມຫຼັກຂອງ ທະນາຄານກະສິກອນໄທ ຈຳກັດ



## ວິໄສທັດ

ທະນາຄານກະສິກອນໄທ ຈຳກັດ ມີຈຸດປະສົງເປັນສະຖາບັນການເງິນແບບໃໝ່, ທັນສະໄໝ, ເຄື່ອນໄຫວຫ້າວຫັນໂດຍເອົາລູກຄ້າເປັນໃຈກາງ ເພື່ອສ້າງຄວາມຍືນຍົງສຳລັບທຸກພາກສ່ວນ.

## ພາລະກິດ


ທະນາຄານກະສິກອນໄທ ຈຳກັດ ມີຈຸດປະສົງລວມເຕັກໂນໂລຊີ ແລະ ຊັບພະຍາກອນມະນຸດເຂົ້າກັນຢ່າງລົງຕົວເພື່ອສ້າງການບໍລິການດ້ານການເງິນທີ່ມີຄຸນນະພາບລະດັບໂລກຢ່າງຍືນຍົງ, ເພື່ອບັນລຸໄດ້ຜົນປະໂຫຍດສູງສຸດສຳລັບທຸກພາກສ່ວນທີ່ກ່ຽວຂ້ອງ.

## ຄ່ານິຍົມຫຼັກ


- ເອົາລູກຄ້າເປັນໃຈກາງ
- ເຮັດວຽກເປັນທີມໃນທົ່ວອົງການ
- ເປັນມືອາຊີບ
- ສ້າງສັນສິ່ງໃໝ່

# ຂໍ້ມູນທາງການເງິນທີ່ສໍາຄັນ


ຊັບສິນທັງໝົດ



ໜີ້ສິນທັງໝົດ



ລາຍຮັບສຸດທິຈາກການດໍາເນີນງານ



- ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດ
- ລາຍການລະຫວ່າງທະນາຄານ ແລະ ຕະຫຼາດເງິນ
- ເງິນກູ້ ແລະ ເງິນລ່ວງໜ້າໃຫ້ແກ່ລູກຄ້າ
- ອື່ນໆ
- ເງິນຝາກ
- ອື່ນໆ
- ລາຍຮັບດອກເບ້ຍສຸດທິ
- ລາຍຮັບຄ່າທໍານຽມ ແລະ ບໍລິການສຸດທິ

ຫົວໜ່ວຍ : ພັນກີບ

|                                     | 1 ມັງກອນ 2016 ຫາ<br>31 ທັນວາ 2016 | 1 ມັງກອນ 2017 ຫາ<br>31 ທັນວາ 2017 |
|-------------------------------------|-----------------------------------|-----------------------------------|
| ລາຍຮັບສຸດທິຈາກດອກເບ້ຍ               | 7,650,642                         | 12,148,655                        |
| ລາຍຮັບສຸດທິຈາກຄ່າທໍານຽມ ແລະ ບໍລິການ | 1,638,599                         | 2,396,269                         |
| ລາຍຮັບສຸດທິຈາກການດໍາເນີນງານ         | 9,289,241                         | 14,544,924                        |
| ລວມລາຍຮັບຈາກການດໍາເນີນງານ           | 13,035,915                        | 17,937,166                        |
| ລວມລາຍຈ່າຍການດໍາເນີນງານ             | 11,595,262                        | 14,722,991                        |
| ຜົນກໍາໄລກ່ອນເສຍອາກອນ                | 1,440,653                         | 3,214,175                         |
| ຜົນກໍາໄລສຸດທິ                       | 1,105,019                         | 2,442,773                         |

## ຊັບສິນທັງໝົດ

ມາຮອດວັນທີ 31 ທັນວາ 2017, ທະນາຄານກະສິກອນໄທ ຈຳກັດ (“ທະນາຄານກະສິກອນໄທ ປະເທດລາວ”) ມີຊັບສິນທັງໝົດ ເທົ່າກັບ 798,407,865,000 ກີບ ໂດຍມີເງິນກູ້ ຕໍ່ກັບທັງພາກລັດ ແລະ ພາກເອກະຊົນ ລວມທັງໝົດຈຳນວນ 389,310,457,000 ກີບ. ທະນາຄານກະສິກອນໄທ ປະເທດລາວ ຍັງຮັກສາໄດ້ສະພາບຄ່ອງທີ່ຍືນຍົງສໍາລັບການເພີ່ມຂຶ້ນຂອງເງິນກູ້ໃນປີ 2018.

## ໜີ້ສິນທັງໝົດ

ໜີ້ສິນທັງໝົດມາຮອດວັນທີ 31 ທັນວາ 2017 ແມ່ນ 494,873,341,000 ກີບ ໂດຍເປັນເງິນຝາກລວມທັງໝົດ 489,018,271,000 ກີບ ຈາກລູກຄ້າທົ່ວໄປ ແລະ ສະຖາບັນການເງິນອື່ນ.

## ລາຍຮັບຈາກການດໍາເນີນງານສຸດທິ

ສໍາລັບປີ 2017, ທະນາຄານກະສິກອນໄທ ປະເທດລາວ ມີລາຍຮັບສຸດທິຈາກການດໍາເນີນງານລວມທັງໝົດ 14,544,924,000 ກີບ ເຊິ່ງປະກອບມີລາຍໄດ້ສຸດທິຈາກດອກເບ້ຍລວມທັງໝົດ 12,148,655,000 ກີບ, ລາຍໄດ້ສຸດທິຈາກຄ່າທໍານຽມ ແລະ ບໍລິການລວມທັງໝົດ 2,396,269,000 ກີບ. ເມື່ອປຽບທຽບກັບການດໍາເນີນງານໝົດປີໃນປີ 2016 ແລ້ວ, ລາຍຮັບສຸດທິຈາກການດໍາເນີນງານສ່ວນໃຫຍ່ແມ່ນເພີ່ມຂຶ້ນຈາກລາຍຮັບຈາກດອກເບ້ຍທີ່ໄດ້ມາຈາກເງິນກູ້.

## ຜົນກໍາໄລສຸດທິ

ທະນາຄານກະສິກອນໄທ ປະເທດລາວ ມີຜົນກໍາໄລກ່ອນເສຍອາກອນລວມທັງໝົດ 3,214,175,000 ກີບ ແລະ ຜົນກໍາໄລສຸດທິສໍາລັບປີ 2017 ລວມທັງໝົດ 2,442,773,000 ກີບ ເຊິ່ງເພີ່ມຂຶ້ນຢ່າງຫຼວງຫຼາຍຈາກປີ 2016 ຈຳນວນ 1,337,754,000 ກີບ.

# ຂໍ້ຄວາມຈາກທ່ານປະທານ



ໂດຍເປັນໜຶ່ງໃນເສດຖະກິດທີ່ເຕີບໂຕໄວໃນອາຊຽນ, ສປປ ລາວ ມີການເຕີບໂຕທີ່ສໍາຄັນຫຼາຍໂດຍມີ GDP ທີ່ປັບປຸງຂຶ້ນຢ່າງຕໍ່ເນື່ອງໃນແຕ່ລະປີໃນອັດຕາສະເລ່ຍ 7 ສ່ວນຮ້ອຍຕໍ່ປີ. ລັດຖະບານໄດ້ປະກາດແຜນຍຸດທະສາດອອກມາໂດຍມີຄວາມມຸ່ງຫວັງເປັນໝໍ້ໄຟຂອງອາຊີ ແລະ ປັບປຸງໂຄງລ່າງພື້ນຖານຂອງຕົນເພື່ອພະຍາຍາມເຮັດໃຫ້ປະເທດກາຍເປັນສູນກາງທາງຜ່ານຂອງພາກພື້ນເຊິ່ງດຶງດູດເງິນລົງທຶນຕ່າງປະເທດຈໍານວນມະຫາສານມາສູ່ປະເທດ. ເສດຖະກິດລາວມີການເຕີບໂຕທີ່ວ່ອງໄວທີ່ສິ່ງຜົນໃຫ້ເກີດການສ້າງວຽກເຮັດງານທຳແລະເພີ່ມລາຍຮັບຕໍ່ຫົວຄົນຂຶ້ນເຊິ່ງຊ່ວຍປັບປຸງຄຸນນະພາບຊີວິດຂອງຄົນລາວ.

ເພື່ອຮອງຮັບເສດຖະກິດທີ່ກຳລັງເຕີບໂຕໃນ ສປປ ລາວ ແລະ ເພື່ອອໍານວຍຄວາມສະດວກໃຫ້ແກ່ການບໍລິການ ແລະ ຜະລິດຕະພັນຂ້າມແດນຢູ່ໃນບັນດາປະເທດ AEC+3, ທະນາຄານກະສິກອນໄທ ໄດ້ເປີດສໍານັກງານໃຫຍ່ໃໝ່ຢູ່ຖະໜົນລ້ານຊ້າງ ໃນປີ 2017 ເຊິ່ງເປັນຂີດໝາຍອັນສໍາຄັນສໍາລັບທະນາຄານຂອງພວກເຮົາ. ຍິ່ງກວ່ານັ້ນ, ໂດຍການປະຕິບັດຕາມຍຸດທະສາດ “ທະນາຄານແຫ່ງ AEC+3” ຂອງພວກເຮົາ, ດຽວນີ້ ທະນາຄານກະສິກອນໄທໃຫ້ການບໍລິການຢູ່ທຶກທີ່ໃນອາຊຽນ; ປະເທດໄທ, ສປປ ລາວ, ກຳປູເຈຍ, ມຽນມາ, ຫວຽດນາມ, ອິນໂດເນເຊຍ ແລະ ບ່ອນອື່ນໆໃນປະເທດຈີນ, ຍີ່ປຸ່ນ ແລະ ສະຫະລັດ.

ນອກຈາກການພັດທະນາຜະລິດຕະພັນການເງິນແບບຄົບວົງຈອນໃຫ້ແກ່ລູກຄ້າຂອງພວກເຮົາແລ້ວ, ພວກເຮົາຍັງຮັບຮູ້ຄວາມສໍາຄັນຂອງການວິເຄາະການຕະຫຼາດແບບສະຫຼາດ ເປັນສິ່ງສໍາຄັນເພື່ອຄວາມເປັນເລີດໃນພາກພື້ນທີ່ມີຄວາມສັບສົນ ແລະ ຄວາມຫຼາກຫຼາຍສູງ. ການປຶກສາຫາລືກ່ຽວກັບການລົງທຶນສໍາລັບນັກລົງທຶນທີ່ເປັນໄປໄດ້ຈາກປະເທດໄທ ແລະ ບ່ອນອື່ນຈະຖືກດໍາເນີນຜ່ານກົດຈະກຳຈັບຄູ່ທຸລະກິດ ແລະ ໃຫ້ຄໍາແນະນໍາທາງທຸລະກິດ. ລູກຄ້າຈະກຽມຕົວໄດ້ດີກວ່າໃນຫຼາຍວິທີໃນຂະນະທີ່ຍັງໄດ້ຮັບຂໍ້ມູນກ່ຽວກັບກົດໝາຍ ແລະ ກົດລະບຽບທີ່ກ່ຽວຂ້ອງນໍາອີກ. ຄ້າຍຄືກັນ, ນັກລົງທຶນຈາກປະເທດລາວຜູ້ທີ່ຕ້ອງການຂະຫຍາຍທຸລະກິດຂອງເຂົາເຈົ້າໄປໂກກວ່າຕະຫຼາດພາຍໃນຈະສາມາດກ້າວເຂົ້າສູ່ຕະຫຼາດໃໝ່ໄດ້ຢ່າງໝັ້ນໃຈໂດຍມີທະນາຄານກະສິກອນໄທເປັນຄູ່ຮ່ວມງານທີ່ເຊື່ອຖືໄດ້ຂອງເຂົາເຈົ້າ. ການຈັດຕຽມເຫຼົ່ານີ້ຄວນຊ່ວຍສົ່ງເສີມເສດຖະກິດ ແລະ ນໍາໄປສູ່ການເຊື່ອມໂຍງທາງການຄ້າລະຫວ່າງປະເທດຕ່າງໆໃນພາກພື້ນກັບ ສປປ ລາວ.

ສຸດທ້າຍ, ໃນນາມຕາງໜ້າໃຫ້ສະພາຜູ້ອໍານວຍການ ແລະ ທະນາຄານກະສິກອນໄທ ຈໍາກັດ, ຂ້າພະເຈົ້າຂໍໃຊ້ໂອກາດນີ້ສະແດງຄວາມຂອບໃຈມາຍັງທະນາຄານແຫ່ງ ສປປ ລາວ, ໜ່ວຍງານຄວບຄຸມດູແລ, ທະນາຄານຄູ່ຮ່ວມງານ, ພັນທະມິດທຸລະກິດ, ຜູ້ຖືຮຸ້ນ ແລະ ລູກຄ້າສໍາລັບຄວາມໄວ້ວາງໃຈ ແລະ ການສະໜັບສະໜູນຢ່າງຕໍ່ເນື່ອງຂອງບັນດາທ່ານ ເຊັ່ນດຽວກັນກັບພະນັກງານຂອງທະນາຄານກະສິກອນໄທ ຈໍາກັດ ສໍາລັບການປະກອບສ່ວນ ແລະ ການອຸທິດຕົນເຮັດວຽກຂອງເຂົາເຈົ້າໃນຕະຫຼອດປີ 2017 ທີ່ຜ່ານມາ. ຂ້າພະເຈົ້າຂໍຢືນຢັນວ່າ ທະນາຄານກະສິກອນໄທ ຈໍາກັດ ຈະສືບຕໍ່ປະຕິບັດຕາມຫຼັກການ “ການເອົາລູກຄ້າເປັນໃຈກາງ” ທີ່ກຳນົດໄວ້ຂອງພວກເຮົາຜ່ານການໃຫ້ປະສິບການທີ່ປະທັບໃຈແກ່ລູກຄ້າທຸກພາກສ່ວນ.



# ພາກ I ຂໍ້ມູນພື້ນຖານຂອງທະນາຄານ

## 1.1 ຂໍ້ມູນທະນາຄານ

ຊື່ຈິດທະບຽນ

ທະບຽນວິສາຫະກິດເລກທີ

ໃບອະນຸຍາດທະນາຄານເລກທີ

ຫົນຈິດທະບຽນ

ວັນທີສ້າງຕັ້ງ

ປະທານ

ຜູ້ອໍານວຍການປະຈໍາປະເທດ

ຫ້ອງການຈິດທະບຽນ

ເບີໂທລະສັບ

ເວັບໄຊ

ທະນາຄານກະສິກອນໄທ ຈໍາກັດ

ເລກທີ 0188 / ຫຈທ

ເລກທີ 06 / ທຫລ

300 ຕື້ກີບ

16 ຕຸລາ 2014

ທ່ານ ພັດທະນະພິງ ຕັນສິມບູນ

ທ່ານ ບາວອນ ສີສະຫງ່າຕຣະກູນ

ໜ່ວຍ 12, ຖະໜົນລ້ານຊ້າງ, ບ້ານຊຽງຍືນ,

ເມືອງຈັນທະບູລີ, ນະຄອນຫຼວງວຽງຈັນ, ສປປ ລາວ

+856 21 410 888

<http://www.kasikornbank.com.la>



## 1.2 ສະພາບລວມ: ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ

ບໍລິສັດທະນາຄານກະສິກອນໄທມະຫາຊົນ ຈຳກັດ (ທະນາຄານກະສິກອນໄທ) ໄດ້ຮັບການສ້າງຕັ້ງຂຶ້ນໃນວັນທີ 8 ມິຖຸນາ 1945 ແລະ ຈົດທະບຽນໃນຕະຫຼາດຮຸ້ນຂອງປະເທດໄທນັບຕັ້ງແຕ່ປີ 1976 ເປັນຕົ້ນມາ. ເປັນເວລາຫຼາຍກວ່າ 70 ປີຂອງການດຳເນີນງານ, ພວກເຮົາເນັ້ນໜ້າໃສ່ການໃຫ້ການບໍລິການທີ່ປະທັບໃຈ ແລະ ຜະລິດຕະພັນທີ່ທັນສະໄໝທີ່ຕອບສະໜອງຄວາມຕ້ອງການຂອງລູກຄ້າໄດ້ດີທີ່ສຸດ. ທະນາຄານກະສິກອນໄທໃຫ້ຄວາມສຳຄັນເທົ່າກັນຕໍ່ກັບທັງທິດທາງເສດຖະກິດພາຍໃນປະເທດ ແລະ ຂອງພາກພື້ນ, ພຶດຕິກຳຂອງລູກຄ້າ, ນະໂຍບາຍຂອງລັດຖະບານ ແລະ ການແຂ່ງຂັນໃນຕະຫຼາດ ປັດໃຈເຫຼົ່ານີ້ໄດ້ຮັບການປະເມີນເພື່ອກຳນົດຍຸດທະສາດໄພສຳລັບທະນາຄານກະສິກອນໄທ ເພື່ອປັບປຸງການດຳເນີນທຸລະກິດ ແລະ ປັບຕົວເຂົ້າກັບການປ່ຽນແປງທີ່ຈະມາເຖິງໃນຂະນະທີ່ສະໜັບສະໜູນຄວາມເໝືອກວ່າ ແລະ ຄວາມກ່ຽວຂ້ອງກັບການດຳເນີນຊີວິດຂອງລູກຄ້າ.

ຍິ່ງກວ່ານັ້ນ, ເພື່ອຮັບໃຊ້ລູກຄ້າໃຫ້ໄດ້ດີກວ່າໃນທຸກດ້ານ, ທະນາຄານກະສິກອນໄທໄດ້ສ້າງຕັ້ງສາຂາທີ່ເປັນເຈົ້າທັງໝົດ 6 ແຫ່ງ (ບໍລິສັດກະສິກອນໄທ) ເຊິ່ງມີຄວາມຊ່ຽວຊານໃນຂົງເຂດຕ່າງໆ;

- ບໍລິສັດຫຼັກຊັບຈັດການກອງທຶນກະສິກອນໄທ ຈຳກັດ (KAsset)
- ບໍລິສັດສູນວິໄຈກະສິກອນໄທ ຈຳກັດ (KResearch)
- ບໍລິສັດຫຼັກຊັບກະສິກອນໄທ ຈຳກັດ ມະຫາຊົນ (KSecurities)
- ບໍລິສັດລິສຊົງກະສິກອນໄທ ຈຳກັດ (KLeasing)
- ບໍລິສັດແຟກເຕີຣີ ແອນ ອິດວິບເມັນ ກະສິກອນໄທ ຈຳກັດ (KF&E)
- ບໍລິສັດກະສິກອນບົວຊີເນສ-ເຕັກໂນໂລຊີ ກຽບ (KBTG)

ນອກນັ້ນ ທະນາຄານກະສິກອນໄທ ຍັງເປັນຜູ້ຖືຮຸ້ນລາຍໃຫຍ່ຂອງທະນາຄານທຸລະກິດທີ່ເປັນບໍລິສັດໃນທ້ອງຖິ່ນຂອງພວກເຮົາ ຢູ່ໃນ ສປປ ລາວ ແລະ ຈີນ ໃນຊື່ ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ ແລະ ບໍລິສັດທະນາຄານກະສິກອນໄທ (ປະເທດຈີນ) ຈຳກັດ ຕາມລຳດັບເຊິ່ງເຮັດວຽກຮ່ວມກັນຢ່າງໃກ້ຊິດເພື່ອໃຫ້ການບໍລິການທີ່ມີປະສິດທິຜົນທີ່ສຸດໂດຍພະນັກງານຊ່ຽວຊານຄົນພາຍໃນ ແລະ ຕ່າງປະເທດ.

ດ້ວຍຍຸດທະສາດຕົ້ນຕໍໃນການເປັນ “ທະນາຄານແຫ່ງພາກພື້ນ AEC+3” ທະນາຄານກະສິກອນໄທສືບຕໍ່ການຂະຫຍາຍທຸລະກິດສູ່ພາກພື້ນ “Dual Track Regional Digital Expansion”, ເຊິ່ງເປັນຍຸດທະສາດສອງດ້ານ. ອັນທີໜຶ່ງແມ່ນການຂະຫຍາຍທຸລະກິດທະນາຄານທົ່ວໄປ Classical Expansion ໂດຍການຂະຫຍາຍເຄືອຂ່າຍທຸລະກິດໄປສູ່ພາກພື້ນ ແລະ ປັບປຸງການບໍລິການໃນແຕ່ລະປະເທດ. ແລະ ອັນທີສອງແມ່ນການຂະຫຍາຍທຸລະກິດທະນາຄານດິຈິຕອນ Digital Expansion ໂດຍການພັດທະນາລະບົບຊໍາລະເງິນ ແລະ ຮັບຊໍາລະເງິນອີເລັກໂທຣນິກ. ທະນາຄານກະສິກອນໄທຈະໃຊ້ຄວາມຮູ້ ແລະ ປະສົບການຈາກການດຳເນີນງານໃນປະເທດໄທ ເພື່ອສົ່ງເສີມທຸລະກິດທະນາຄານໃນພາກພື້ນ. ທະນາຄານກະສິກອນໄທກ່າວຂາເຂົ້າສູ່ປະເທດລາວຄັ້ງທຳອິດໃນທ້າຍປີ 2014, ໂດຍກາຍເປັນທະນາຄານທຸລະກິດທີ່ເປັນບໍລິສັດໃນທ້ອງຖິ່ນທຳອິດຈາກປະເທດໄທ, ໂດຍມີທະບຽນວິສາຫະກິດເລກທີ 0188/ທຈທ ທີ່ອອກໃຫ້ໂດຍຫ້ອງການທະບຽນວິສາຫະກິດຂອງ ສປປ ລາວ. ທະນາຄານກະສິກອນໄທ ຈຳກັດ (ທະນາຄານກະສິກອນໄທ ປະເທດລາວ) ມີທຶນຈົດທະບຽນ 300 ຕື້ກີບ ແລະ ຜູ້ຖືຮຸ້ນ ໃນຊື່ ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ ແລະ ບໍລິສັດຫຼັກຊັບຈັດການກອງທຶນກະສິກອນໄທ ຈຳກັດ. ໃນປັດຈຸບັນ ທະນາຄານກະສິກອນໄທ ປະເທດລາວ ມີສຳນັກງານສອງແຫ່ງຢູ່ວຽງຈັນ ຄື ສາຂາບ້ານໂພນສິນວນແລະ ສຳນັກງານໃຫຍ່ຢູ່ຖະໜົນລານຊາງ. ທະນາຄານກະສິກອນໄທ ປະເທດລາວ ມີຜະລິດຕະພັນ ແລະ ການບໍລິການດ້ານການເງິນທີ່ຫຼາກຫຼາຍສຳລັບທຸລະກິດ ແລະ ລູກຄ້າລາຍບຸກຄົນໃນປະເທດລາວ ເຊັ່ນວ່າການໂອນເງິນລະຫວ່າງປະເທດ, ການແລກປ່ຽນເງິນຕາ, ບັນຊີເງິນຝາກສະກຸນເງິນທ້ອງຖິ່ນ ແລະ ຕ່າງປະເທດ, ເງິນກູ້ໄລຍະຍາວ ແລະ ໄລຍະສັ້ນເປັນເງິນກີບ, ໂດລາສະຫະລັດ ແລະ ໄທບາດ. ທະນາຄານກະສິກອນໄທ ປະເທດລາວ ຍັງມີສູນບໍລິການຢູ່ໃນທັງສອງສຳນັກງານ ໂດຍສະເພາະ ສຳລັບລູກຄ້າລາຍໃຫຍ່. ເພາະວ່າພວກເຮົາກຳລັງກ້າວເຂົ້າສູ່ທົດສະວັດທີ 8 ຂອງພວກເຮົາ, ທະນາຄານກະສິກອນໄທຈະສືບຕໍ່ພັດທະນາຜະລິດຕະພັນ ແລະ ການບໍລິການຂອງຕົນເພື່ອໃຫ້ທຸລະກຳທີ່ດີສຸດແກ່ລູກຄ້າຂອງພວກເຮົາ. ແລະ ພວກເຮົາຈະສືບຕໍ່ໃຫ້ປະສົບການທີ່ດີເລີດແກ່ລູກຄ້າເພື່ອໃຫ້ສົມກັບຄຳຂວັນຂອງພວກເຮົາ “ກ້າວໄປສູ່ຄວາມເປັນເລີດດ້ານການບໍລິການ”




# ພາກ II ການອະທິບາຍ ແລະ ການວິເຄາະຂອງ ຝ່າຍຈັດການ

## 2.1 ສະພາບລວມເສດຖະກິດຂອງ ສປປ ລາວ


ສປປ ລາວ ມີຄວາມແຕກຕ່າງຈາກປະເທດເຂດລຸ່ມແມ່ນ້ຳຂອງ ໂດຍການຫັນປ່ຽນຈາກການກະສິກໍາແບບພໍ່ກຸ່ມຢູ່ກຸ່ມກິນມາເປັນເສດຖະກິດທີ່ຂັບເຄື່ອນໂດຍການບໍລິການ ແທນທີ່ຈະປ່ຽນຂະແໜງການຜະລິດຂອງຕົນໃຫ້ເປັນອຸດສາຫະກໍາ. ສະນັ້ນ, ຂະແໜງການບໍລິການຂອງກວມເອົາ 48 ສ່ວນຮ້ອຍຂອງ GDP ເຊິ່ງເພີ່ມຈາກ 39.6 ສ່ວນຮ້ອຍຂອງ GDP ທີ່ລາຍງານໃນປີ 2010. ໃນປີນີ້, ຈະເນັ້ນໜັກໃສ່ທຸລະກິດການບໍລິການ ເຊິ່ງລວມທັງການກໍ່ສ້າງ, ການພັດທະນາອະສັງຫາລິມະຊັບ, ການທ່ອງທ່ຽວ ແລະ ການຄ້າຂາຍສິ່ງ ແລະ ຂາຍຍ່ອຍ, ໃນຂະນະທີ່ການສົ່ງອອກພະລັງງານຍັງຄົງເປັນແຫຼ່ງລາຍຮັບສໍາຄັນຂອງປະເທດຢູ່. ສໍາລັບຂະແໜງການຜະລິດ, ສິ່ງທ້າທາຍຍັງສືບຕໍ່ມີຢູ່, ໂດຍສະເພາະ ຂໍ້ຈໍາກັດດ້ານແຮງງານ ແລະ ການເພີ່ມຂຶ້ນຂອງຄ່າຈ້າງລາຍວັນຈາກ 3.74 ໂດລາສະຫະລັດ (ມີຜົນໃນປີ 2014) ເປັນ 5.15 ໂດລາສະຫະລັດ ທີ່ຈະຈັດຕັ້ງປະຕິບັດໃນເດືອນພຶດສະພາ 2018. ໃນຂະນະທີ່, ຂະແໜງກະສິກໍາຈະພົບກັບກົດລະບຽບທີ່ເຂັ້ມງວດກວ່າກ່ຽວກັບການສໍາປະທານທີ່ດິນ ເຊິ່ງມີຈຸດປະສົງປັບປຸງຄວາມຍືນຍົງຂອງການຜະລິດ ໂດຍມີໄລຍະສໍາປະທານສູງສຸດ 50 ປີຈາກໃນເມື່ອແມ່ນ 99 ປີ. ສະນັ້ນ, KResearch ເຫັນວ່າຂະແໜງການບໍລິການຈະເປັນເຄື່ອງຈັກສໍາຄັນໃນການຂັບເຄື່ອນການເຕີບໂຕທາງເສດຖະກິດໃນອັດຕາ 7.1 ສ່ວນຮ້ອຍໃນປີ 2018, ເຊິ່ງລື່ນເປົ້າໝາຍຂອງລັດຖະບານທີ່ແມ່ນ 7 ສ່ວນຮ້ອຍ.

### ລັດຖະບານຕັ້ງເປົ້າໝາຍບັນລຸໄດ້ອັດຕາຂະຫຍາຍຕົວໃນປີ 2018 ແມ່ນ 7%



ແຫຼ່ງຂໍ້ມູນ: ADB, ທະນາຄານແຫ່ງ ສປປ ລາວ ໂດຍ KResearch  
 ໝາຍເຫດ: f=ຄາດຄະເນໂດຍ KResearch

### ຂະແໜງການບໍລິການມີສ່ວນໃຫຍ່ສຸດໃນ GDP



ການພັດທະນາໂຄງລ່າງແມ່ນໂຕປະກອບສ່ວນຕົ້ນຕໍເຂົ້າໃນເສດຖະກິດຂອງ ສປປ ລາວ ແລະ ຍັງກະຕຸ້ນການເຕີບໂຕໃນຂະແໜງການອື່ນນໍາອີກ. ໂດຍໄດ້ຮັບເງິນລົງທຶນຂະໜາດໃຫຍ່ຈໍານວນ 5.8 ຕື້ໂດລາສະຫະລັດ, ໂຄງການລົດໄຟພໍ້າຄວາມໄວສູງແຫ່ງທໍາອິດຈະສ້າງເມັດເງິນປະມານ 1.2 ຕື້ໂດລາສະຫະລັດເຂົ້າໃນລະບົບເສດຖະກິດໃນແຕ່ລະປີ ເລີ່ມແຕ່ທ້າຍປີ 2016 ເມື່ອການກໍ່ສ້າງໄດ້ເລີ່ມຂຶ້ນຈົນຮອດສິ້ນສຸດໂຄງການໃນປີ 2021 (ມາຮອດປັດຈຸບັນ ການກໍ່ສ້າງໄດ້ສໍາເລັດແລ້ວ 16 ສ່ວນຮ້ອຍ ດ້ວຍໄລຍະທາງທັງໝົດ 414.332 ກມ).

ໂຄງການນີ້ຍືນຍັນສະຖານະເຊື່ອມຈອດຂອງ ສປປ ລາວ, ເພາະວ່າມັນຈະເຊື່ອມຕໍ່ພາກໃຕ້ຂອງຈີນກັບຊາຍແດນປະເທດໄທ ຜ່ານພາກເໜືອຂອງ ສປປ ລາວ ເຊິ່ງປະກອບມີແຂວງຫຼວງນ້ຳທາ, ແຂວງອຸດົມໄຊ, ແຂວງຫຼວງພະບາງ ແລະ ແຂວງວຽງຈັນ ເຊິ່ງຖືກຄາດຫວັງໃຫ້ກາຍເປັນສູນການລົງທຶນໃໝ່ຂອງປະເທດ.




ໂດຍສອດຄ່ອງກັບການຈັດຕັ້ງປະຕິບັດໂຄງການເສັ້ນທາງລົດໄຟ, ການຂະຫຍາຍທຸລະກິດຂອງນັກລົງທຶນຈີນໄດ້ນັບມື້ນັບເພີ່ມຂຶ້ນ, ໂດຍສະເພາະໃນເຂດເສດຖະກິດພິເສດບໍ່ແຜ່ນແດນງາມ (SEZ) ແລະ ເຂດເສດຖະກິດພິເສດສາມຫຼ່ຽມທອງຄຳ (GT-SEZ). ເຂດເສດຖະກິດເຫຼົ່ານີ້ ເຊິ່ງຕັ້ງຢູ່ພາກເໜືອຂອງລາວ ແລະ ດຳເນີນງານໂດຍບໍລິສັດຈີນ ກຳລັງດຶງດູດການລົງທຶນໃໝ່ໆຈາກ ປະເທດຈີນ, ມຽນມາ, ລາວ ແລະ ອື່ນໆ ເພື່ອພັດທະນາສິ່ງອຳນວຍຄວາມສະດວກຕ່າງໆໃນພື້ນທີ່ດັ່ງກ່າວ. ນອກນັ້ນ, ເຂດເສດຖະກິດ ພິເສດບຶງທາດຫຼວງກຳແມ່ນເຂດເສດຖະກິດພິເສດໃໝ່ທີ່ມີທ່າແຮງ ເຊິ່ງມີຈຸດປະສົງຮັບໃຊ້ເປັນການເຊື່ອມໂຍງການຂົນສົ່ງພາຍໃຕ້ ໂຄງການລິເລີ່ມແຖບ ແລະ ເສັ້ນທາງຂອງຈີນ. ເງິນລົງທຶນໃໝ່ໆສ່ວນໃຫຍ່ຖືກຈັດສັນໃຫ້ແກ່ການພັດທະນາອະສັງຫາລິມະຊັບ, ຕົວຢ່າງ: ໂຄງການສ້າງຄອນໂດມິນຽມ ແລະ ທີ່ຢູ່ອາໄສແບບປະສົມປະສານ, ສູນການຄ້າ, ໂຮງແຮມ, ຮ້ານອາຫານ, ສູນປະຊຸມ, ສວນສາທາລະນະ, ເຂດທຸລະກິດ ແລະ ອາຄານພານິດຕ່າງໆ ພ້ອມສິ່ງອຳນວຍຄວາມສະດວກທີ່ອີງໃສ່ມາດຕະຖານສາກົນ.

ລາຍໄດ້ຈາກການທ່ອງທ່ຽວຄວນສູງຂຶ້ນ ເພາະວ່າລັດຖະບານໄດ້ກຳນົດໃຫ້ປີ 2018 ເປັນປີສົ່ງເສີມການທ່ອງທ່ຽວລາວ ພາຍໃຕ້ຫົວຂໍ້ “ທ່ອງທ່ຽວລາວປີ 2018”. ພາຍໃຕ້ການໂຄສະນານີ້, ປະເທດລາວຕັ້ງເປົ້າໝາຍຈຳນວນນັກທ່ອງທ່ຽວຕ່າງປະເທດທີ່ເຂົ້າມາທ່ຽວລາວ ເພີ່ມຂຶ້ນເປັນຫ້າລ້ານຄົນ, ສະນັ້ນ ຊ່ວຍສ້າງລາຍຮັບໃນຂະແໜງທ່ອງທ່ຽວ 900 ລ້ານໂດລາສະຫະລັດໃຫ້ແກ່ປະເທດ, ໂດຍສະເພາະ ຈາກຕະຫຼາດທ່ອງທ່ຽວຂາເຂົ້າທີ່ສຳຄັນ ເຊິ່ງລວມມີປະເທດໄທ ແລະ ຫວຽດນາມ ເຊິ່ງໃນປັດຈຸບັນກຳລັງທົດຖອຍ ເພາະວ່າ ນັກທ່ອງທ່ຽວໄທ ແລະ ຫວຽດນາມສ່ວນໃຫຍ່ມັກຈະທ່ອງທ່ຽວຢູ່ໃນປະເທດຂອງຕົນຫຼາຍຂຶ້ນ. ການໂຄສະນາເຜີຍແຜ່ນີ້ຍັງມີ ຈຸດປະສົງດຶງດູດນັກທ່ອງທ່ຽວທີ່ມາທ່ຽວລາວຄັ້ງທຳອິດຈາກປະເທດຈີນ. ເມື່ອມີການເຊື່ອມຕໍ່ເຄືອຂ່າຍເສັ້ນທາງລົດໄຟຄວາມໄວສູງ ຢູ່ພາຍໃນເຂດອະນຸພາກພື້ນແມ່ນ້ຳຂອງຢ່າງຄົບຖ້ວນແລ້ວ, ມັນຈະເຮັດໃຫ້ການເດີນທາງຢູ່ພາຍໃນພາກພື້ນນີ້ສະດວກຍິ່ງຂຶ້ນ. ໃນປີ 2016, ຈຳນວນນັກທ່ອງທ່ຽວຕ່າງປະເທດທີ່ເຂົ້າມາປະເທດລາວລວມທັງໝົດ 4.23 ລ້ານຄົນ ເຊິ່ງຊ່ວຍສ້າງລາຍຮັບ ຈຳນວນ 725 ລ້ານໂດລາສະຫະລັດໃນຂະແໜງທ່ອງທ່ຽວ.

ແນວໃດກໍຕາມ, ການສົ່ງອອກພະລັງງານຍັງຄົງເປັນແຫຼ່ງລາຍຮັບສຳຄັນຂອງປະເທດລາວ ແລະ ມູນຄ່າການສົ່ງອອກດັ່ງກ່າວ ຄາດວ່າຈະເພີ່ມຂຶ້ນອີກຫຼັງຈາກທີ່ໂຮງງານໄຟຟ້ານ້ຳຕົກຈຳນວນໜຶ່ງໄດ້ເລີ່ມເປີດນຳໃຊ້ແລ້ວເມື່ອບໍ່ດົນມານີ້. ອີງຕາມແຜນການ ຂອງປະເທດໃນການສ້າງລາຍຮັບຈາກການສົ່ງອອກພະລັງງານ, ປະເທດລາວໄດ້ເລີ່ມຂາຍໄຟຟ້າພະລັງງານນ້ຳ 100 MW ໃຫ້ມາເລເຊຍໃນປີ 2017 ເປັນສ່ວນໜຶ່ງຂອງໄລຍະທຳອິດຂອງໂຄງການເຊື່ອມໂຍງພະລັງງານລາວ, ໄທ, ມາເລເຊີຍ ແລະ ສິງກະໂປ (LTMS-PIP). ໄລຍະທີສອງຂອງໂຄງການ LTMS-PIP ຈະເຫັນປະເທດລາວຂາຍໄຟຟ້າໃຫ້ສິງກະໂປ ບ່ອນທີ່ມີ ຄວາມຕ້ອງການພະລັງງານໄຟຟ້າຢ່າງຫຼວງຫຼາຍ ແລະ ຄ່າໄຟຟ້າສູງກວ່າທຽບກັບປະເທດອື່ນໃນພາກພື້ນ. ຄວາມສູງໄລຍະກາງ ຂອງປະເທດລາວແມ່ນການຂາດດຸນບັນຊີເດີນສະພັດທີ່ຍາວນານ ແລະ ຫຼວງຫຼາຍ ເຊິ່ງກວມເອົາປະມານ 10-15 ເປີເຊັນຂອງ GDP ໃນຊຸມປີບໍ່ດົນມານີ້. ການອາໄສຢ່າງໜັກໜ່ວງໃສ່ FDI ແລະ ໜີ້ພາຍນອກທີ່ເປັນຜົນມາຈາກການໃຫ້ທຶນການຂາດດຸນ ບັນຊີເດີນສະພັດ ໄດ້ເຮັດໃຫ້ຄວາມໝັ້ນຄົງຈາກພາຍນອກຂອງປະເທດລາວໜ້າເປັນຫ່ວງ. ນັ້ນບໍ່ທັນເວົ້າເຖິງ FDI ທີ່ເຮັດໃຫ້ເກີດ ການໄຫຼເຂົ້າຂອງສິນຄ້າທີ່ໃຊ້ເປັນການລົງທຶນ. ແນວໃດກໍຕາມ,

ການລົງທຶນຂະໜາດໃຫຍ່ໃນຂະແໜງພະລັງງານໄດ້ເລີ່ມເກີດອອກຜົນ ເຊິ່ງເຮັດໃຫ້ປະເທດລາວກາຍເປັນປະເທດສົ່ງອອກໄຟຟ້າຂະໜາດໃຫຍ່ໃນພາກພື້ນ. ການທ່ອງທ່ຽວທີ່ຈະເລີນຮຸ່ງເຮືອງຂອງປະເທດໄດ້ຊ່ວຍຫຼຸດຜ່ອນການຂາດດຸນບັນຊີເດີນສະພັດ ແລະ ເສີມສ້າງຄວາມໝັ້ນຄົງຈາກພາຍນອກຂອງປະເທດລາວ. ຫ້າມໄດ້ຈະແຈ້ງວ່າ ຄັ້ງສໍາຮອງຕ່າງປະເທດທີ່ສູງກວ່າຂອງປະເທດຍັງສາມາດອໍານວຍຄວາມສະດວກການນໍາເຂົ້າ 4.14 ເດືອນໃນປີ 2017 ແລະ ໄດ້ເຮັດໃຫ້ເງິນກີບພົ້ນຄົງເພີ່ມຂຶ້ນ.

### ອັດຕາເງິນເຟີ້ຂອງ ສປປ ລາວ



ແຫຼ່ງຂໍ້ມູນ: ທະນາຄານແຫ່ງ ສປປ ລາວ; ຄາດຄະເນໂດຍ KResearch

ກ່ຽວກັບນະໂຍບາຍຕໍ່ໜ້າ, ສະຖານະການເງິນຂອງລັດຖະບານລາວຍັງຄົງບອບບາງຫຼາຍ ເນື່ອງຈາກການນໍາເຂົ້າເຄື່ອງກິນຈັກ ແລະ ການລະດົມທຶນທີ່ໄວຂຶ້ນສໍາລັບການກໍ່ສ້າງຫຼາຍໆໂຄງການຂະໜາດໃຫຍ່. ຜົນຕາມມາ, ໜີ້ສາທາລະນະຄາດວ່າຈະເພີ່ມຂຶ້ນຫຼາຍກວ່າອັດຕາປັດຈຸບັນ 58.9 ສ່ວນຮ້ອຍຂອງ GDP ແລະ ນີ້ອາດຈະບັນທອນການຈັດຕັ້ງປະຕິບັດນະໂຍບາຍການເງິນຂອງປະເທດໃນພາຍຫຼັງໄດ້. ໃນຂະນະດຽວກັນ, ຄວາມພະຍາຍາມຂອງລັດຖະບານລາວໃນການຫຼຸດການໃຊ້ເງິນໂດລາ ແລະ ສິ່ງເສີມການໃຊ້ເງິນກີບ, ຖ້າສໍາເລັດ, ຈະຊ່ວຍໃຫ້ການຈັດຕັ້ງປະຕິບັດນະໂຍບາຍການເງິນຂອງປະເທດມີປະສິດທິຜົນຍິ່ງຂຶ້ນ. ໂດຍລວມແລ້ວ, ເສດຖະກິດລາວເຂັ້ມແຂງດີ ແລະ ເປັນໜຶ່ງໃນເສດຖະກິດທີ່ເຕີບໂຕໄວທີ່ສຸດໃນອາຊຽນ. ຂະແໜງການບໍລິການຂອງປະເທດຈະສືບຕໍ່ຈະເລີນເຕີບໂຕ, ຍ້ອນນະໂຍບາຍຂອງລັດຖະບານທີ່ສົ່ງເສີມການເຊື່ອມໂຍງເສດຖະກິດກັບປະເທດອາຊຽນອື່ນ ແລະ ປະເທດເພື່ອນບ້ານ ເຊິ່ງດຶງດູດການລົງທຶນນັບມື້ນັບຫຼາຍຂຶ້ນໃນເຂດເສດຖະກິດພິເສດ ແລະ ສົ່ງເສີມການທ່ອງທ່ຽວເຊິ່ງມີເວດ ແລະ ການຜະລິດທີ່ສອດຄ່ອງກັບຊັບພະຍາກອນ ແລະ ວິຖີຊີວິດຂອງທ້ອງຖິ່ນ ເພື່ອຊ່ວຍສ້າງລາຍຮັບເພື່ອສະໜັບສະໜູນເສດຖະກິດໃຫ້ຈະເລີນເຕີບໂຕຕໍ່ໄປ.

## 2.2 ຜົນປະກອບການປີ 2017 ແລະ ທິດທາງທຸລະກິດຂອງ ທະນາຄານກະສິກອນໄທ ຈຳກັດ ສຳລັບປີ 2018

ທະນາຄານກະສິກອນໄທ ຈຳກັດ (ທະນາຄານກະສິກອນໄທ ປະເທດລາວ) ໄດ້ຜ່ານການດຳເນີນງານຢ່າງສຳເລັດຜົນໄປ ອີກໜຶ່ງໃນປີ 2017. ທະນາຄານໄດ້ເຕີບໃຫຍ່ຂະຫຍາຍຕົວຢ່າງວ່ອງໄວໃນທັງດ້ານຜົນປະກອບການ ແລະ ຈຳນວນຖານລູກຄ້າ. ໃນຕະຫຼອດສາມປີທີ່ຜ່ານມາ, ພວກເຮົາໄດ້ສືບຕໍ່ພັດທະນາຜະລິດຕະພັນ ແລະ ການບໍລິການຕ່າງໆເພື່ອຕອບສະໜອງຄວາມ ຕ້ອງການສະເພາະຂອງລູກຄ້າ ແລະ ສະພາບແວດລ້ອມທຸລະກິດທີ່ປ່ຽນແປງຢູ່ສະໄໝ. ເພື່ອຕອບສະໜອງການຄ້າຊາຍແດນ ລະຫວ່າງປະເທດລາວ ແລະ ປະເທດໄທ, ພວກເຮົາໄດ້ເປີດສູນທຸລະກິດການຄ້າຊາຍແດນແຫ່ງທີສອງຂອງທະນາຄານກະສິກອນໄທ ຢູ່ມຸກດາຫານ ໃນເດືອນກຸມພາ 2017. ສິ່ງນີ້ຍັງສອດຄ່ອງກັບຍຸດທະສາດການສ້າງຄູ່ຮ່ວມງານທີ່ສ້າງຂຶ້ນໂດຍກະຊວງອຸດສາຫະກຳ ແລະ ການຄ້າຂອງລາວ ແລະ ກະຊວງພານິດຂອງປະເທດໄທ ເຊິ່ງສົ່ງເສີມການຄ້າ ແລະ ການລົງທຶນລະຫວ່າງໄທ-ລາວ. ພາຍໃຕ້ການຮ່ວມມືນີ້, ທັງສອງປະເທດມີຈຸດປະສົງບັນລຸໄດ້ມູນຄ່າການຄ້າລະຫວ່າງສອງຝ່າຍ 8 ຕື້ໂດລາສະຫະລັດ.

ໃນດ້ານການລົງທຶນ, ຄວາມຕ້ອງການຈາກລູກຄ້າຂອງທະນາຄານກະສິກອນໄທມີແນວໂນ້ມນັບມື້ນັບເພີ່ມຂຶ້ນ. ແລະ ເພື່ອສະໜັບສະໜູນການເຕີບໂຕນີ້, ທະນາຄານກະສິກອນໄທໄດ້ເຂົ້າຮ່ວມໃນການປະຕິບັດນະໂຍບາຍຂອງລາວໃນຂະແໜງ ການຕ່າງໆ. ສຳລັບຂະແໜງການລັດຖະບານ, ທະນາຄານກະສິກອນໄທໄດ້ອະນຸມັດສິນເຊື້ອຈຳນວນສາມຕື້ບາດໃຫ້ ແກ່ວິສາຫະກິດໄຟຟ້າ (EDL) ເພື່ອສ້າງຄວາມທັນສະໄໝໃຫ້ແກ່ໂຄງລ່າງພະລັງງານໄຟຟ້າຂອງປະເທດ. ກ່ຽວກັບພາກເອກະຊົນ, ບໍລິສັດ ອີອອນ ບໍລິການເຊົ່າສິນເຊື້ອ ລາວ ຈຳກັດ ໄດ້ຮັບການໃຫ້ທຶນ ແລະ ການບໍລິການຄຸ້ມຄອງການເງິນຈາກທະນາຄານກະສິກອນໄທ. ຍິ່ງກວ່ານັ້ນ, ທະນາຄານກະສິກອນໄທ ຍັງສົ່ງເສີມຮູບແບບທຸລະກິດຕ່ອງໂສ້ມູນຄ່າ ເຊິ່ງສົ່ງເສີມການເຕີບໂຕແບບຍືນຍົງໃນບັນດາ ລູກຄ້າຂອງພວກເຮົາ.

ກ່ຽວກັບການພັດທະນາເຕັກໂນໂລຊີ ໃນທ່າມກາງພຶດຕິກຳຂອງລູກຄ້າທີ່ປ່ຽນແປງຢູ່ເລື້ອຍໆ ແລະ ນະໂຍບາຍຂອງລັດຖະບານ ທີ່ສົ່ງເສີມເສດຖະກິດດິຈິຕອນ – ເພື່ອເປັນສັງຄົມໄຮ້ເງິນສົດ, ທະນາຄານກະສິກອນໄທຈະສ້າງຜະລິດຕະພັນ ແລະ ການບໍລິການ ດ້ານການເງິນເພີ່ມເຕີມອີກເພື່ອຕອບສະໜອງຄວາມຕ້ອງການຂອງລູກຄ້າພວກເຮົາ ແລະ ເພີ່ມທະວີຄວາມເປັນເລີດຂອງຄຸນນະພາບ ການບໍລິການ.



# ພາກ III ໂຄງຮ່າງການຈັດຕັ້ງ

## 3.1 ໂຄງຮ່າງຜູ້ຖືຮຸ້ນ

|   |     |
|---|-----|
| ບໍລິສັດທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊີນ     | 90% |
| ບໍລິສັດຫຼັກຊັບຈັດການກອງທຶນກະສິກອນໄທ ຈຳກັດ | 10% |

## 3.2 ສະພາບໍລິຫານ

|                    |                |          |
|--------------------|----------------|----------|
| 1. ທ່ານ ພັດທະນະພິງ | ຕັນສິມບູນ      | ປະທານ    |
| 2. ທ່ານນາງ ນັດຊາຣີ | ນັນທິວັດຊາຣິນ  | ຮອງປະທານ |
| 3. ທ່ານ ຊາດຊາຍ     | ສູນທອນກຽດ      | ຮອງປະທານ |
| 4. ທ່ານ ວິໄຊ       | ນະຣົງວະນິດ     | ຮອງປະທານ |
| 5. ທ່ານນາງ ສີຣານີ  | ຜູ້ພັດ         | ຮອງປະທານ |
| 6. ທ່ານ ພິດຈະນາດ   | ແສງພຣິກ        | ຮອງປະທານ |
| 7. ທ່ານ ບາວອນ      | ສີສະຫງ່າຕຣະກູນ | ຮອງປະທານ |



### ທ່ານ ພັດທະນະພິງ ຕັນສິມບູນ ປະທານ

ທ່ານ ພັດທະນະພິງ ຕັນສິມບູນ ໄດ້ສ້າງອາຊີບຂອງທ່ານກັບທະນາຄານກະສິກອນໄທມະຫາຊີນ ຈຳກັດ ເຊິ່ງເປັນໜຶ່ງໃນທະນາຄານຊັ້ນນຳຂອງປະເທດໄທ ເປັນເວລາຫຼາຍກວ່າ 30 ປີນາແລ້ວ. ທ່ານມີປະສົບການຢ່າງຫຼວງຫຼາຍໃນຂົງເຂດຕ່າງໆຂອງອຸດສາຫະກຳການເງິນ ເຊິ່ງລວມທັງການ ຄຸ້ມຄອງຄວາມສູງ, ທຸລະກິດຫຼາຍອົງກອນ, ທຸລະກິດ SME, ການຄຸ້ມຄອງຜະລິດຕະພັນ ແລະ ການຄຸ້ມຄອງທຸລະກິດລະຫວ່າງປະເທດ. ໃນປັດຈຸບັນ ທ່ານ ພັດທະນະພິງ ຕັນສິມບູນ ເປັນຮອງ ປະທານອາວຸໂສຜູ້ທີ່ໜຶ່ງຂອງ ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊີນ ແລະ ເປັນ ສະມາຊິກຂອງອົງການທຸລະກິດທີ່ມີຊື່ສຽງຫຼາຍແຫ່ງໃນປະເທດໄທ.



## ທ່ານນາງ ນັດຊາຣີ ນັນທິວັດຊາຣິນ ຮອງປະທານ

ທ່ານນາງ ນັດຊາຣີ ນັນທິວັດຊາຣິນ ເປັນຜູ້ຊ່ຽວຊານທາງດ້ານການບັນຊີ-ການເງິນ ແລະ ບໍລິການ ຄັງເງິນ ທັງທະນາຄານໃນປະເທດໄທ ແລະ ທະນາຄານທົ່ວໂລກ. ກ່ອນໜ້າທີ່ຈະຮ່ວມວຽກງານ ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ ທ່ານເຮັດວຽກຢູ່ທະນາຄານແຫ່ງອາຊີ ດຳລົງ ຕຳແໜ່ງຝ່າຍບັນຊີການເງິນ-ຄຸ້ມຄອງກອງທຶນການເງິນ, ປະເທດໄທ ແລະ ເຮັດວຽກຢູ່ທະນາຄານ ຊີຕີ້ແບ້ງປະເທດໄທ ດຳລົງຕຳແໜ່ງ ເປັນຜູ້ຄຸ້ມຄອງຄັງເງິນ. ດ້ວຍປະສົບການທີ່ຫຼາກຫຼາຍ ຂອງທ່ານໃນຂະແໜງການເງິນ, ປະຈຸບັນທ່ານເຮັດໜ້າທີ່ເປັນຫົວໜ້າຝ່າຍບໍລິຫານຈັດການ ສະໜັບສະໜູນຕະຫຼາດທຶນ ຂອງທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ

## ທ່ານ ຊາດຊາຍ ສູນທອນກຽດ ຜູ້ອຳນວຍການ

ທ່ານ ຊາດຊາຍ ສູນທອນກຽດ ຈົບການສຶກສາລະດັບປະລິນຍາໂທ ໃນສາຂາບໍລິຫານທຸລະກິດ (Stern) ຈາກມະຫາວິທະຍາໄລນິວຢອກ, ສະຫະລັດອາເມລິກາ. ທ່ານໄດ້ເລີ່ມອາຊີບການ ທະນາຄານໃນປີ 1985 ໃນຕຳແໜ່ງນັກພັດທະນາຊອບແວ. ຫຼັງຈາກ 30 ປີຜ່ານໄປ, ທ່ານພັດທະນາຄວາມຊຳນິຊຳນານ ການບໍລິຫານທະນາຄານ ຊຶ່ງເປັນຊ່ຽວຊານທາງດ້ານ ບັດເຄຣດິດ. ທ່ານເຄີຍເປັນຜູ້ອຳນວຍການບໍລິສັດ Progress Software Co., Ltd. ໃນປັດຈຸບັນ, ທ່ານດຳລົງຕຳແໜ່ງເປັນຮອງປະທານອາວຸໂສຜູ້ທີ່ໜຶ່ງຢູ່ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ.



## ທ່ານ ວິໄຊ ນະຣົງວະນິດ, ປະລິນຍາເອກ, FRM, CFA ຜູ້ອຳນວຍການ

ທ່ານ ວິໄຊ ນະຣົງວະນິດ ມີປະສົບການທີ່ພຽບພ້ອມ ແລະ ມີທັກສະທີ່ໃນການບໍລິຫານຄຸ້ມຄອງ ຄວາມສ່ຽງ. ກ່ອນທີ່ຈະດຳລົງຕຳແໜ່ງປັດຈຸບັນ, ທ່ານເຄີຍເປັນຜູ້ນຳໃນການກຳນົດທິດທາງຍຸດ ທະສາດ, ບໍລິຫານ ແລະ ປ້ອງກັນຄວາມສ່ຽງໃນການດຳເນີນງານ ແລະ ບໍລິຫານຈັດການການ ສົ່ໂກງ, ໃຫ້ຄຳແນະນຳ ແລະ ໃຫ້ຂອບຂ່າຍການຄຸ້ມຄອງຄວາມສ່ຽງແກ່ກຸ່ມບໍລິສັດ KGroup. ໃນປັດຈຸບັນ, ທ່ານດຳລົງຕຳແໜ່ງເປັນຮອງປະທານອາວຸໂສຜູ້ທີ່ໜຶ່ງຂອງພະແນກບໍລິຫານ ຈັດການສ່ຽງວິສາຫະກິດ, ໜ້າທີ່ ແລະ ຄວາມຮັບຜິດຊອບຕົ້ນຕໍຂອງທ່ານແມ່ນການຄຸ້ມຄອງ ແລະ ຄວບຄຸມຄວາມສ່ຽງໂດຍລວມຂອງວິສາຫະກິດ ທີ່ພົວພັນເຖິງທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ ລວມທັງການຄຸ້ມຄອງຄວາມສ່ຽງລວມ, ຄວາມສ່ຽງຕະຫຼາດທຶນ ແລະ ຄວາມສ່ຽງຄັງເງິນ, ແລະສູນວິເຄາະຄວາມເປັນເລີດ





## ທ່ານນາງ ສີຣານີ ຜູ້ພັດ ຜູ້ອຳນວຍການ

ຫຼັງຈາກຈົບການສຶກສາລະດັບປະລິນຍາໂທໃນສາຂາການຄຸ້ມຄອງພາກລັດ ແລະ ພາກເອກະຊົນ ຈາກສະຖາບັນການພັດທະນາການບໍລິຫານແຫ່ງຊາດແລ້ວ, ທ່ານນາງ ສີຣານີ ຜູ້ພັດ ໄດ້ເລີ່ມເສັ້ນທາງອາຊີບຂອງຕົນໃນການ ບໍລິຫານຄຸ້ມຄອງທົ່ວໄປ ກ່ອນທີ່ຈະມາເຮັດວຽກໃນຂະແໜງການຄຸ້ມຄອງຊັບພະຍາກອນມະນຸດ. ຫຼັງມີປະສົບການມາກວ່າ 10 ປີ, ທ່ານໄດ້ເຂົ້າເຮັດວຽກກັບທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ

ໃນຕຳແໜ່ງຫົວໜ້າພະແນກຄຳຕອບແທນ ແລະ ສະຫວັດດີການ ແລະ ປັດຈຸບັນນີ້ ທ່ານມີຕຳແໜ່ງເປັນຮອງປະທານອາວຸໂສຜູ້ທີ່ໜຶ່ງ, ໜ້າທີ່ ແລະ ຄວາມຮັບຜິດຊອບຂອງທ່ານແມ່ນຊັບພະຍາກອນມະນຸດ ແລະ ໂຄງຮ່າງການຈັດຕັ້ງ, ການຈັດຫາພະນັກງານທີ່ມີຄວາມສາມາດ, ຄຳຕອບແທນ ແລະ ຜົນປະໂຫຍດພະນັກງານ, ຮະບບປະເມີນຜົນການເຮັດວຽກ, ການບໍລິການ HR ແລະ HRIS ສຳລັບທະນາຄານກະສິກອນໄທ.

## ທ່ານ ພິດຈະນາດ ແສງພຣິກ ຜູ້ອຳນວຍການ



ທ່ານ ພິດຈະນາດ ແສງພຣິກ ມີປະສົບການຫຼາຍກວ່າ 20 ປີໃນການບໍລິການດ້ານການເງິນ ລວມທັງຕະຫຼາດທຶນ, ການຄຸ້ມຄອງຜະລິດຕະພັນສິນເຊື່ອສຳລັບທຸລະກິດ ແລະ ການຄຸ້ມຄອງເງິນສົດ. ຫຼັງຈາກຮຽນຈົບປະລິນຍາໂທໃນສາຂາບໍລິຫານທຸລະກິດ ຈາກສະຖາບັນການຄຸ້ມຄອງບໍລິຫານການພັດທະນາແຫ່ງຊາດ, ທ່ານເຮັດວຽກເປັນຮອງປະທານຜູ້ທີ່ໜຶ່ງຂອງພະແນກການເງິນທຸລະກິດ, ຕໍ່ມາເປັນຮອງປະທານອາວຸໂສຂອງພະແນກຄຸ້ມຄອງຜະລິດຕະພັນສິນເຊື່ອທຸລະກິດ. ໃນປັດຈຸບັນ, ທ່ານເຮັດໜ້າທີ່ເປັນຮອງປະທານອາວຸໂສຜູ້ທີ່ໜຶ່ງຂອງທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ. ທ່ານຮັບຜິດຊອບກັບກຳລັງແລະການຄຸ້ມຄອງຜະລິດຕະພັນສິນເຊື່ອທຸລະກິດ ແລະ ການບໍລິການຫຼັກຊັບ.



## ທ່ານ ບາວອນ ສີສະຫງ່າຕຣະກູນ ຜູ້ອຳນວຍການ

ທ່ານ ບາວອນ ສີສະຫງ່າຕຣະກູນ ມີປະສົບການຫຼາຍກວ່າ 10 ປີ ທັງໃນດ້ານການທະນາຄານລູກຄ້າລາຍຍ່ອຍ ແລະ ການທະນາຄານສຳລັບ SME. ກ່ອນເຂົ້າຮ່ວມເຮັດວຽກກັບທະນາຄານກະສິກອນໄທໃນປີ 2009, ທ່ານເຄີຍມີປະສົບການຢ່າງຫຼວງຫຼາຍໃນການຄຸ້ມຄອງບໍລິຫານ ແລະ ການດຳເນີນງານຈາກທະນາຄານທີ່ສິນເຊື່ອໃນພາຍໃນ ແລະ ທະນາຄານ ໃນພາກພື້ນອາຊີຕາເວັນອອກສຽງໃຕ້ ໃນຫຼາກຫຼາຍໜ້າທີ່ຮັບຜິດຊອບ: ການວິເຄາະສິນເຊື່ອ, ການຄຸ້ມຄອງຊ່ອງທາງອິເລັກໂທຣນິກ, ການພັດທະນາຜະລິດຕະພັນ ແລະ ຊ່ອງທາງບໍລິການ, ຍຸດທະສາດ ແລະ ການວາງແຜນທຸລະກິດ ເຊັ່ນດຽວກັນກັບການຕະຫຼາດ.

### 3.3 ຄະນະກຳມະການຄຸ້ມຄອງຄວາມສ່ຽງ

- |                    |                |          |
|--------------------|----------------|----------|
| 1. ທ່ານ ວິໄຊ       | ນະຣົງວະນິດ     | ປະທານ    |
| 2. ທ່ານ ພັດທະນະພິງ | ຕັນສິມບູນ      | ຮອງປະທານ |
| 3. ທ່ານນາງ ນັດຊາຣີ | ນັນທິວັດຊາຣີນ  | ຄະນະ     |
| 4. ທ່ານ ບາວອນ      | ສີສະຫງ່າຕຣະກູນ | ຄະນະ     |

### 3.4 ຄະນະກຳມະການກວດສອບ

- |                  |            |          |
|------------------|------------|----------|
| 1. ທ່ານ ຊາດຊາຍ   | ສູນທອນກຽດ  | ປະທານ    |
| 2. ທ່ານ ວິໄຊ     | ນະຣົງວະນິດ | ຮອງປະທານ |
| 3. ທ່ານ ພິດຈະນາດ | ແສງພຣິກ    | ຄະນະ     |

### 3.5 ຄະນະກຳມະການກຳກັບດູແລ

- |                   |                |          |
|-------------------|----------------|----------|
| 1. ທ່ານນາງ ສີຣານີ | ຜູ້ພັດ         | ປະທານ    |
| 2. ທ່ານ ພິດຈະນາດ  | ແສງພຣິກ        | ຮອງປະທານ |
| 3. ທ່ານ ບາວອນ     | ສີສະຫງ່າຕຣະກູນ | ຄະນະ     |



# ພາກ IV ບົດລາຍງານການເງິນ

## 4.1 ຂໍ້ມູນບໍລິສັດ

|                                     |   |  |
|-------------------------------------|---|--|
| ທະນາຄານ                             | ທະນາຄານກະສິກອນໄທ ຈຳກັດ  |  |
| ໃບອະນຸຍາດດຳເນີນທຸລະກິດ ທະນາຄານເລກທີ | 06/ ທຫລ   |  |
| ໃບທະບຽນວິສາຫະກິດ ເລກທີ              | ເລກທີ 0188/ ຈທວ<br>ລົງວັນທີ 2/3/2017  |  |
| ຄະນະຜູ້ບໍລິຫານ                      | ທ່ານ ພັດທະນະພິງ ຕັນສິມບູນ<br>ທ່ານນາງ ນັດຊາຣີ ນັນທິວັດຊາຣິນ<br>ທ່ານ ວິໄຊ ນະຣົງວະນິດ<br>ທ່ານ ພິດຈະນາດ ແສງພຣິກ<br>ທ່ານນາງ ສິຣານິ ຜູ້ພັດ<br>ທ່ານ ຊາດຊາຍ ສູນທອນກຽດ<br>ທ່ານ ບາວອນ ສີສະຫງ່າຕະກູນ |  |
| ຄະນະອຳນວຍການ                        | ທ່ານ ບາວອນ ສີສະຫງ່າຕະກູນ<br>ທ່ານ ນາງ ພອນທະນາ ສຸກຈະເລີນໄຊກູນ<br>ທ່ານ ຈະຕຸພອນ ບຸດສະຍະອັງກູນ<br>ທ່ານ ນາງ ປິຍານຸດ ສັງສະນາ   | ຜູ້ອຳນວຍການໃຫຍ່<br>ຜູ້ອຳນວຍການ-ການເງິນ<br>ຜູ້ອຳນວຍການ ຝ່າຍປະຕິບັດງານ<br>ຫົວໜ້າສາຂາ |
| ສຳນັກງານ                            | ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ໜ່ວຍ 12, ຖະໜົນລ້ານຊ້າງ<br>ບ້ານຊຽງຍືນ<br>ເມືອງ ຈັນທະບູລີ<br>ນະຄອນຫຼວງວຽງຈັນ. ສປປ ລາວ   |  |
| ຜູ້ກວດສອບບັນຊີ                      | ບໍລິສັດ ເຄພີເອັມຈີ ລາວ ຈຳກັດ<br>ຊັ້ນ 4 ຕຶກ ເຄພີ ທາວເວີ<br>ຖະໜົນ 23 ສິງຫາ<br>ຕູ້ ປ.ນ 6978<br>ນະຄອນຫຼວງວຽງຈັນ, ສປປ ລາວ  |  |

## 4.2 ຄວາມຮັບຜິດຊອບຂອງຄະນະຜູ້ບໍລິຫານຕໍ່ເອກະສານລາຍງານການເງິນ

ຄະນະຜູ້ບໍລິຫານ ທະນາຄານກະສິກອນໄທ ຈຳກັດ ("ທະນາຄານ") ແມ່ນມີຄວາມຮັບຜິດຊອບຕໍ່ການກະກຽມເອກະສານລາຍງານການເງິນ ແລະ ຮັບປະກັນວ່າ ເອກະສານລາຍງານການເງິນ ຖືກຕ້ອງຕາມຄວາມເປັນຈິງ ໃນປະເດັນສຳຄັນທັງໝົດ ຂອງຖານະການເງິນຂອງທະນາຄານ ໃນວັນທີ 31 ທັນວາ 2017, ໃບລາຍງານຜົນການດຳເນີນງານ, ໃບລາຍງານສ່ວນປ່ຽນແປງທຶນເຈົ້າຂອງ ແລະ ໃບລາຍງານກະແສເງິນສົດ ສຳລັບປີການບັນຊີສິ້ນສຸດ 31 ທັນວາ 2017 ໂດຍສອດຄ່ອງຕາມມາດຕະຖານສາກົນດ້ານການລາຍງານການເງິນ (IFRS). ໃນການກະກຽມເອກະສານລາຍງານການເງິນ ຄະນະຜູ້ບໍລິຫານຂອງທະນາຄານຕ້ອງໄດ້ປະຕິບັດດັ່ງນີ້:

- i) ນຳໃຊ້ຫຼັກການບັນຊີທີ່ເໝາະສົມ, ມີການຕັດສິນ, ຄາດຄະເນຢ່າງຮອບຄອບ ແລະ ນຳມາປະຕິບັດຢ່າງຕໍ່ເນື່ອງ.
- ii) ປະຕິບັດຕາມມາດຕະຖານລາຍງານການເງິນສາກົນ ("IFRS") ຫຼື ໃນກໍລະນີທີ່ບໍ່ມີຄວາມແຕກຕ່າງທາງດ້ານຜົນປະໂຫຍດໃນການນຳສະເໜີຕາມຄວາມເປັນຈິງ ຕ້ອງຮັບປະກັນວ່າເອກະສານລາຍງານເຫຼົ່ານີ້ ໄດ້ເປີດເຜີຍຂໍ້ມູນຢ່າງເໝາະສົມພ້ອມອະທິບາຍໃຫ້ເຫດຜົນຕົວຈິງ ທີ່ສົມເຫດສົມຜົນໃນເອກະສານລາຍງານການເງິນ.
- iii) ຮັກສາມາດຕາຖານການບັນທຶກບັນຊີຢ່າງຖືກຕ້ອງ ແລະ ລະບົບການຄວບຄຸມພາຍໃນທີ່ມີປະສິດທິພາບ
- iv) ປະຕິບັດຂັ້ນຕອນທີ່ສົມເຫດສົມຜົນ ເພື່ອຄວາມປອດໄພຂອງຊັບສິນຂອງທະນາຄານເພື່ອຫຼີກລ່ຽງ ແລະ ປ້ອງກັນການ ສັ່ນໂກງ, ຂໍ້ຜິດພາດ ແລະ ສິ່ງຜິດປົກກະຕິອື່ນໆ;
- v) ກະກຽມເອກະສານລາຍງານການເງິນ ບົນພື້ນຖານການດຳເນີນງານທີ່ຕໍ່ເນື່ອງ ຍົກເວັ້ນໃນກໍລະນີທີ່ທະນາຄານຫາກຕັ້ງຂໍ້ສົມມຸດຖານ ຫຼື ຄາດຄະເນວ່າບໍ່ເໝາະສົມທີ່ທາງທະນາຄານຈະດຳເນີນງານຕໍ່ໄປໃນອະນາຄົດ; ແລະ
- vi) ຄຸ້ມຄອງ ແລະ ຊີ້ນຳທະນາຄານຢ່າງມີປະສິດທິພາບ, ມີສ່ວນຮ່ວມໃນການຕັດສິນໃຈຕໍ່ບັນຫາສຳຄັນ ທີ່ອາດມີຜົນກະທົບຕໍ່ການດຳເນີນງານຂອງທະນາຄານ ແລະ ຜົນດຳເນີນງານ ແລະ ທະນາຄານຄວນສະແດງໃຫ້ເຫັນວ່າ ຜົນຂອງການຕັດສິນໃຈດັ່ງກ່າວນັ້ນ ແມ່ນສາມາດເຫັນຜົນໄດ້ໃນບົດລາຍງານ ການເງິນຂອງທະນາຄານ.

ຄະນະຜູ້ບໍລິຫານຂໍຢັ້ງຢືນວ່າ ໄດ້ປະຕິບັດຕາມເງື່ອນໄຂທັງໝົດທີ່ກ່າວມາຂ້າງເທິງຢ່າງຄົບຖ້ວນໃນການກະກຽມເອກະສານລາຍງານການເງິນ.

### ການຮັບຮອງເອກະສານລາຍງານການເງິນ

ຂ້າພະເຈົ້າ ທ່ານ ບາວອນ ສີສະຫງ່າຕຣະກູນ ຕາງໜ້າຄະນະຜູ້ບໍລິຫານ ທະນາຄານກະສິກອນໄທ ຈຳກັດ ຂໍຮັບຮອງວ່າ: ເອກະສານລາຍງານການເງິນ ຈາກໜ້າ 07 ຫາ 50 ແມ່ນໄດ້ນຳສະເໜີຢ່າງຖືກຕ້ອງຕາມຄວາມເປັນຈິງໃນປະເດັນສຳຄັນທັງໝົດ, ຂອງຖານະການເງິນຂອງທະນາຄານ ກະສິກອນໄທ ຈຳກັດ ໃນວັນທີ 31 ທັນວາ 2017, ລວມທັງ ໃບລາຍງານຜົນການດຳເນີນງານທາງການເງິນ ແລະ ໃບລາຍງານກະແສເງິນສົດຂອງປີການບັນຊີສິ້ນສຸດ ແມ່ນຖືກຕ້ອງຕາມມາດຕະຖານສາກົນການລາຍງານການເງິນ (IFRS).

ເຊັນຕາງໜ້າ ຄະນະບໍລິຫານ

ທ່ານ ບາວອນ ສີສະຫງ່າຕຣະກູນ  
ຜູ້ອຳນວຍການໃຫຍ່  
30 ມີນາ 2018

# ບົດລາຍງານຂອງຜູ້ກວດສອບບັນຊີພາຍນອກ

## ເຖິງ: ຄະນະຜູ້ບໍລິຫານ ທະນາຄານກະສິກອນໄທ ຈຳກັດ

### ຄຳເຫັນການກວດສອບ

ພວກຂ້າພະເຈົ້າ ໄດ້ດຳເນີນການກວດສອບເອກະສານລາຍງານການເງິນຂອງ ທະນາຄານກະສິກອນໄທ ຈຳກັດ (“ທະນາຄານ”), ເຊິ່ງປະກອບມີໃບລາຍງານຖານະການເງິນໃນວັນທີ 31 ທັນວາ 2017, ໃບລາຍງານຜົນໄດ້ຮັບ ແລະ ໃບລາຍງານຜົນໄດ້ຮັບສັງລວມ, ໃບລາຍງານສ່ວນປ່ຽນແປງທຶນເຈົ້າຂອງ ແລະ ໃບລາຍງານກະແສເງິນສົດ ສຳລັບປີການບັນຊີສິ້ນສຸດ ແລະ ບົດອະທິບາຍຊ້ອນທ້າຍ ເອກະສານລາຍງານການເງິນ ພ້ອມດ້ວຍບົດສະຫຼຸບສັງລວມນະໂຍບາຍການບັນຊີທີ່ສຳຄັນ ແລະ ຂໍ້ມູນອະທິບາຍແບບເພີ່ມເຕີມ.

ໃນຄຳເຫັນຂອງພວກຂ້າພະເຈົ້າ ເອກະສານລາຍງານການເງິນແມ່ນໄດ້ນຳສະເໜີຢ່າງຖືກຕ້ອງ, ໃນທຸກສາລະສຳຄັນ ຂອງໃບລາຍງານ ຖານະການເງິນຂອງທະນາຄານ ວັນທີ 31 ທັນວາ 2017 ລວມທັງຜົນການດຳເນີນງານທາງການເງິນ ແລະ ໃບລາຍງານກະແສເງິນສົດ ສຳລັບປີການບັນຊີສິ້ນສຸດ ໂດຍສອດຄ່ອງຕາມມາດຕະຖານສາກົນການລາຍງານການເງິນ (“IFRS”).

### ພື້ນຖານການໃຫ້ຄຳເຫັນ

ພວກຂ້າພະເຈົ້າໄດ້ດຳເນີນການກວດສອບຕາມມາດຕະຖານການກວດສອບບັນຊີສາກົນ (“ISAs”). ຄວາມຮັບຜິດຊອບຂອງພວກຂ້າພະເຈົ້າ ໄດ້ກ່າວໄວ້ໃນສ່ວນຂອງ ຄວາມຮັບຜິດຊອບຂອງຜູ້ກວດສອບບັນຊີຕໍ່ເອກະສານ ລາຍງານຖານະການເງິນ ໃນການລາຍງານຂອງພວກ ຂ້າພະເຈົ້າ. ພວກຂ້າພະເຈົ້າມີຄວາມເປັນອິດສະຫຼະຈາກທະນາຄານ ຕາມຂໍ້ກຳນົດຈັນຍາບັນທີ່ກ່ຽວຂ້ອງກັບການກວດສອບເອກະສານ ລາຍງານຖານະການເງິນ, ແລະ ພວກຂ້າພະເຈົ້າ ໄດ້ປະຕິບັດຕາມຄວາມຮັບຜິດຊອບດ້ານຈັນຍາບັນອື່ນໆ ເຊິ່ງເປັນໄປຕາມຂໍ້ກຳນົດ ເຫຼົ່ານັ້ນ. ພວກຂ້າພະເຈົ້າເຊື່ອວ່າ ຫຼັກຖານການກວດສອບທີ່ພວກຂ້າພະເຈົ້າໄດ້ຮັບແມ່ນພຽງພໍ ແລະ ເໝາະສົມເພື່ອໃຊ້ເປັນເກນໃນ ການສະແດງຄວາມເຫັນຂອງພວກຂ້າພະເຈົ້າ.

### ຄວາມຮັບຜິດຊອບຂອງຜູ້ບໍລິຫານຕໍ່ເອກະສານລາຍງານການເງິນ

ຜູ້ບໍລິຫານມີໜ້າທີ່ຮັບຜິດຊອບໃນການກະກຽມ ແລະ ນຳສະເໜີຢ່າງສົມເຫດສົມຜົນຂອງເອກະສານລາຍງານ ການເງິນ ອີງຕາມ ມາດຕະຖານການລາຍງານການເງິນສາກົນ (“IFRS”) ແລະ ສຳລັບການຄວບຄຸມພາຍໃນເຊັ່ນ: ການກຳນົດການຈັດການແມ່ນມີ ຄວາມຈຳເປັນ ເພື່ອໃຫ້ແນ່ໃຈວ່າການກະກຽມເອກະສານລາຍງານການເງິນແມ່ນປາສະຈາກຂໍ້ຜິດພາດ, ບໍ່ວ່າຈະເນື່ອງມາຈາກການ ສັ່ງໂກງ ຫຼື ຂໍ້ຜິດພາດ.

ໃນການກະກຽມເອກະສານລາຍງານການເງິນ ຜູ້ບໍລິຫານມີຄວາມຮັບຜິດຊອບຕໍ່ການປະເມີນຄວາມສາມາດຂອງທະນາຄານໃນການ ດຳເນີນງານຕໍ່ເນື່ອງ, ການເປີດເຜີຍຕາມຄວາມເໝາະສົມ, ເລື່ອງທີ່ກ່ຽວຂ້ອງກັບການດຳເນີນງານຕໍ່ເນື່ອງ, ແລະ ຫຼັກການບັນຊີ ແບບຕໍ່ເນື່ອງ ເວັ້ນເສຍແຕ່ຜູ້ບໍລິຫານ ມີຈຸດປະສົງທີ່ຈະເລີກ ຫຼື ຢຸດການດຳເນີນງານ ຫຼື ບໍ່ສາມາດດຳເນີນງານຕໍ່ເນື່ອງໄປໄດ້.

### ຄວາມຮັບຜິດຊອບຂອງຜູ້ກວດສອບບັນຊີ ຕໍ່ການກວດສອບເອກະສານລາຍງານການເງິນ

ການກວດສອບຂອງພວກຂ້າພະເຈົ້າ ມີວັດຖຸປະສົງເພື່ອໃຫ້ຄວາມເຊື່ອໝັ້ນຢ່າງສົມເຫດສົມຜົນວ່າເອກະສານລາຍງານການເງິນ ໂດຍລວມແມ່ນປາສະຈາກ ຂໍ້ຜິດພາດທີ່ສຳຄັນ, ການສັ່ງໂກງ ຫຼື ຂໍ້ຜິດພາດ, ແລະ ອອກລາຍງານຂອງຜູ້ກວດສອບບັນຊີ ເຊິ່ງລວມຄວາມ ເຫັນຂອງພວກຂ້າພະເຈົ້າ. ຄວາມເຊື່ອໝັ້ນຢ່າງສົມເຫດສົມຜົນ ຄືຄວາມເຊື່ອໝັ້ນໃນລະດັບສູງ ແຕ່ບໍ່ໄດ້ເປັນການຮັບປະກັນວ່າ

ການດຳເນີນການກວດສອບຕາມມາດຕະຖານການກວດສອບສາກິນ ຈະສາມາດກວດສອບຂໍ້ຜິດພາດທີ່ສຳຄັນ ທີ່ມີຢູ່ ຂໍ້ຜິດພາດອາດເກີດຈາກການສໍ້ໂກງ ຫຼື ຂໍ້ຜິດພາດ ແລະ ຖືວ່າຄັນ ຖ້າແຕ່ລະລາຍການ ຫຼື ທຸກລາຍການລວມກັນ, ພວກມັນອາດມີຜົນຕໍ່ການຕັດສິນໃຈທາງເສດຖະກິດຂອງຜູ້ໃຊ້ ເອກະສານລາຍງານການເງິນ. ໃນສ່ວນການກວດສອບຕາມ ISAs, ພວກຂ້າພະເຈົ້າໄດ້ໃຊ້ການພິຈາລະນາ ທາງດ້ານວິຊາຊີບ ແລະ ສົງໄສຢ່າງຜູ້ປະກອບວິຊາຊີບຕະຫຼອດການກວດສອບ. ພວກຂ້າພະເຈົ້າ ຍັງໄດ້:

- ກຳນົດ ແລະ ປະເມີນຄວາມສູງຂໍ້ຜິດພາດທີ່ສຳຄັນ ຂອງເອກະສານລາຍງານການເງິນ, ວ່າຈະເກີດຈາກການສໍ້ໂກງ ຫຼື ຂໍ້ຜິດພາດ, ໃນການອອກແບບ ແລະ ປະຕິບັດງານຕາມຂັ້ນ ຂອງການກວດສອບ ເພື່ອຮັບມືກັບ ຄວາມສູງເຫຼົ່ານັ້ນ ແລະ ໄດ້ຮັບຜູ້ກຳຖານການກວດສອບບັນຊີທີ່ພຽງພໍ ແລະ ເໝາະສົມເພື່ອເປັນແກນໃນການສະແດງຄວາມເຫັນຂອງພວກຂ້າພະເຈົ້າ. ຄວາມສູງທີ່ກວດສອບບໍ່ພົບຂໍ້ຜິດພາດທີ່ເກີດຈາກການສໍ້ໂກງສູງກວ່າຂໍ້ຜິດພາດ ທີ່ເນື່ອງມາຈາກການສໍ້ໂກງ ອາດຈະກ່ຽວກັບການສົມຮູ້ຮ່ວມຄິດການປອມແປງເອກະສານຜູ້ກຳຖານ, ລະເລີຍ ໂດຍເຈດຕະນາ ບົດເບືອນຈາກຄວາມຈິງ ຫຼື ການແຊກແຊງການຄວບຄຸມພາຍໃນ.
- ທຳຄວາມເຂົ້າໃຈຂອງການຄວບຄຸມພາຍໃນທີ່ກ່ຽວຂ້ອງກັບການກວດສອບໃນການອອກແບບຂັ້ນຕອນການກວດສອບທີ່ມີຄວາມເໝາະສົມຕາມສະຖານະການ, ແຕ່ບໍ່ແມ່ນສຳລັບຈຸດປະສົງຂອງການສະແດງຄວາມເຫັນກ່ຽວກັບປະສິດທິຜົນຂອງການຄວບຄຸມພາຍໃນຂອງທະນາຄານໄດ້.
- ປະເມີນຄວາມເໝາະສົມຂອງນະໂຍບາຍການບັນຊີການນຳໃຊ້ ແລະ ຄວາມສົມເຫດສົມຜົນຂອງການປະເມີນການບັນຊີ ແລະ ເປີດເສີຍຂໍ້ມູນທີ່ກ່ຽວຂ້ອງທີ່ເຮັດໂດຍຜູ້ບໍລິຫານ.
- ສະຫຼຸບກ່ຽວກັບຄວາມເໝາະສົມຂອງຜູ້ກຳຖານບັນຊີທີ່ນຳໃຊ້ ສຳລັບການດຳເນີນງານຕໍ່ເນື່ອງຂອງຜູ້ບໍລິຫານ ແລະ ຈາກຜູ້ກຳຖານການກວດສອບທີ່ໄດ້ຮັບ, ສະຫຼຸບວ່າມີຄວາມບໍ່ແນ່ນອນທີ່ສຳຄັນກ່ຽວກັບເຫດການ ຫຼື ສະຖານະການທີ່ອາດເປັນເຫດໃຫ້ເກີດຂໍ້ສົງໄສຕໍ່ຄວາມສາມາດຂອງທະນາຄານໃນການດຳເນີນງານຕໍ່ເນື່ອງ. ຖ້າຫາກວ່າພວກຂ້າພະເຈົ້າໄດ້ຂໍສະຫຼຸບວ່າ ມີຄວາມບໍ່ແນ່ນອນ, ພວກຂ້າພະເຈົ້າ ຕ້ອງໄດ້ກ່າວໄວ້ໃນບົດລາຍງານຂອງຜູ້ກວດສອບບັນຊີ ເຖິງການເປີດເສີຍຂໍ້ມູນທີ່ກ່ຽວຂ້ອງ ໃນເອກະສານລາຍງານການເງິນ ຫຼື ຖ້າການເປີດເສີຍ ດັ່ງກ່າວບໍ່ພຽງພໍ ຄວາມເຫັນຂອງພວກຂ້າພະເຈົ້າຈະປ່ຽນໄປ, ພວກຂ້າພະເຈົ້າ ແມ່ນອີງໃສ່ຜູ້ກຳຖານການກວດສອບທີ່ໄດ້ຮັບເຖິງວັນທີຂອງບົດລາຍງານກວດສອບບັນຊີ. ຢ່າງໃດກໍຕາມ, ເຫດການ ຫຼື ເງື່ອນໄຂໃນອະນາຄົດອາດຈະເຮັດໃຫ້ທະນາຄານຢຸດການດຳເນີນງານແບບຕໍ່ເນື່ອງ.
- ປະເມີນການນຳສະເໜີໂດຍລວມ, ໂຄງສ້າງ ແລະ ເນື້ອຫາຂອງເອກະສານລາຍງານການເງິນ, ລວມທັງການເປີດເສີຍຂໍ້ມູນ ແລະ ການນຳສະເໜີເອກະສານລາຍງານການເງິນ ການສະແດງລາຍການ ແລະ ເຫດການໃນຮູບແບບທີ່ເຮັດໃຫ້ມີການນຳສະເໜີຂໍ້ມູນໂດຍຖືກຕ້ອງຕາມທີ່ຄວນ.

ພວກຂ້າພະເຈົ້າຕິດຕໍ່ກັບຜູ້ທີ່ມີໜ້າທີ່ໃນການກຳກັບດູແລ ກ່ຽວກັບຂອບເຂດ ແລະ ໄລຍະເວລາໃນການກວດສອບ ຕາມທີ່ໄດ້ວາງແຜນໄວ້ ປະເດັນທີ່ສຳຄັນ, ລວມເຖິງຂໍ້ບົກຜ່ອງທີ່ສຳຄັນ ໃນລະບົບການຄວບຄຸມພາຍໃນ ທີ່ພວກຂ້າພະເຈົ້າອາດກວດພົບໃນລະຫວ່າງການກວດສອບຂອງພວກຂ້າພະເຈົ້າ.

KPMG Lao Co

ບໍລິສັດ ເຄພີເອັມຈີ ລາວ ຈຳກັດ  
ນະຄອນຫຼວງວຽງຈັນ, ສປປ ລາວ  
30 ມີນາ 2018

# ທະນາຄານກະສິກອນໄທ ຈຳກັດ

ໃບລາຍງານຖານະທາງການເງິນ

ສຳລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017

|                                  | ບົດອະທິບາຍຊ້ອນທ້າຍ | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | ວັນທີ 31 ທັນວາ 2016<br>(ພັນກີບ) |
|----------------------------------|--------------------|---------------------------------|---------------------------------|
| <b>ຊັບສິນ</b>                    |                    |                                 |                                 |
| ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດ      | 9, 21              | 221,083,491                     | 216,920,081                     |
| ເງິນຝ່າກນຳທະນາຄານອື່ນ            |                    | 145,930,000                     | 193,234,400                     |
| ເງິນຝ່າກກັບທະນາຄານແຫ່ງ ສປປ ລາວ   | 10                 | 18,914,584                      | 20,482,362                      |
| ເງິນລົງທຶນ                       | 11                 | —                               | 40,000,000                      |
| ເງິນກູ້ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ | 12                 | 389,310,457                     | 239,187,591                     |
| ສິ່ງທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ      | 13                 | 18,064,101                      | 14,565,776                      |
| ຊັບສິນບັດຄົງທີ່ບໍ່ມີຕົວຕົນ       | 14                 | 2,544,769                       | 3,693,051                       |
| ຊັບສິນອື່ນໆ                      | 15, 21             | 2,560,463                       | 5,692,329                       |
| <b>ລວມຊັບສິນ</b>                 |                    | <b>798,407,865</b>              | <b>733,775,590</b>              |
| <b>ໜີ້ສິນ ແລະ ທຶນ</b>            |                    |                                 |                                 |
| <b>ໜີ້ສິນ</b>                    |                    |                                 |                                 |
| ເງິນຝ່າກຈາກລູກຄ້າ                | 16                 | 240,913,789                     | 163,281,774                     |
| ເງິນຝ່າກຈາກທະນາຄານອື່ນ           | 21                 | 248,104,482                     | 264,708,243                     |
| ອາກອນເຍື້ອນຊຳລະ                  | 17                 | 409,456                         | 259,073                         |
| ໜີ້ສິນອື່ນໆ                      | 18, 20             | 5,445,614                       | 4,434,749                       |
| <b>ລວມໜີ້ສິນ</b>                 |                    | <b>494,873,341</b>              | <b>432,683,839</b>              |
| <b>ທຶນ</b>                       |                    |                                 |                                 |
| ທຶນຈົດທະບຽນທີ່ຖອກແລ້ວ            | 19                 | 300,000,000                     | 300,000,000                     |
| ຄັງສຳຮອງຕາມກົດໝາຍ                | 20                 | 405,211                         | 175,556                         |
| ສ່ວນເກີນ                         |                    | 3,129,313                       | 916,195                         |
| <b>ລວມທຶນ</b>                    |                    | <b>303,534,524</b>              | <b>301,091,751</b>              |
| <b>ລວມໜີ້ສິນ ແລະ ທຶນ</b>         |                    | <b>798,407,865</b>              | <b>733,775,590</b>              |

ບົດອະທິບາຍຊ້ອນທ້າຍເອກະສານລາຍງານການເງິນເປັນສ່ວນໜຶ່ງຂອງເອກະສານລາຍງານສະບັບນີ້.

**ທະນາຄານກະສິກອນໄທ ຈຳກັດ**  
**ໃບລາຍງານຜົນການດຳເນີນງານ**  
**ສຳລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017**

|  | ບົດອະທິບາຍຊ້ອນທ້າຍ | ສຳລັບໄລຍະປີການ<br>ບັນຊີສິ້ນສຸດ  |                                 |
|--|--------------------|---------------------------------|---------------------------------|
|  |                    | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | ວັນທີ 31 ທັນວາ 2016<br>(ພັນກີບ) |
| ລາຍຮັບດອກເບ້ຍ                          |                    | 22,822,191                      | 13,527,522                      |
| ລາຍຈ່າຍດອກເບ້ຍ                         | 21                 | (10,673,536)                    | (5,876,880)                     |
| <b>ລາຍຮັບດອກເບ້ຍ ສຸດທິ</b>             | <b>4</b>           | <b>12,148,655</b>               | <b>7,650,642</b>                |
| ລາຍຮັບຄ່າທຳນຽມ ແລະ ບໍລິການ             | 21                 | 2,855,706                       | 2,065,701                       |
| ລາຍຈ່າຍຄ່າທຳນຽມ ແລະ ບໍລິການ            |                    | (459,437)                       | (427,102)                       |
| <b>ລາຍຮັບຄ່າທຳນຽມ ແລະ ບໍລິການສຸດທິ</b> | <b>5</b>           | <b>2,396,269</b>                | <b>1,638,599</b>                |
| ລາຍຮັບຈາກການດຳເນີນງານ ສຸດທິ            |                    | 14,544,924                      | 9,289,241                       |
| ເງິນແຮສຳລັບໜີ້ສູນ                      | 12                 | (709,954)                       | (673,719)                       |
| ກຳໄລຈາກການແລກປ່ຽນເງິນຕາຕ່າງປະເທດ       |                    | 4,040,144                       | 3,793,357                       |
| ລາຍຮັບອື່ນໆ                            |                    | 62,052                          | 627,036                         |
| <b>ລວມລາຍຮັບຈາກການດຳເນີນງານ</b>        |                    | <b>17,937,166</b>               | <b>13,035,915</b>               |
| ລາຍຈ່າຍຈາກການດຳເນີນງານ                 |                    |                                 |                                 |
| ລາຍຈ່າຍພະນັກງານ                        | 6                  | (5,954,103)                     | (4,486,052)                     |
| ລາຍຈ່າຍຄ່າຫຼັຍຫຼຽນ ແລະ ຄ່າເສື່ອມມູນຄ່າ |                    | (2,694,743)                     | (2,096,765)                     |
| ລາຍຈ່າຍຈາກການດຳເນີນງານອື່ນໆ            | 7, 21              | (6,074,145)                     | (5,012,445)                     |
| <b>ລວມລາຍຈ່າຍຈາກການດຳເນີນງານ</b>       |                    | <b>(14,722,991)</b>             | <b>(11,595,262)</b>             |
| <b>ກຳໄລກ່ອນໜັກອາກອນ</b>                |                    | <b>3,214,175</b>                | <b>1,440,653</b>                |
| ອາກອນລາຍໄດ້                            | 8                  | (771,402)                       | (335,634)                       |
| <b>ກຳໄລໃນປີ</b>                        |                    | <b>2,442,773</b>                | <b>1,105,019</b>                |
| ລາຍຮັບຈາກການດຳເນີນງານອື່ນໆ             |                    |                                 |                                 |
| ລາຍຮັບອື່ນໆໃນປີ. ອາກອນລາຍໄດ້ສຸດທິ      |                    | —                               | —                               |
| <b>ລວມລາຍຮັບຈາກການດຳເນີນງານ</b>        |                    | <b>2,442,773</b>                | <b>1,105,019</b>                |
| <b>ກຳໄລຕໍ່ຮຸ້ນ</b>                     |                    |                                 |                                 |
| ກຳໄລເບື້ອງຕົ້ນຕໍ່ຮຸ້ນ (ກີບ)            |                    | 81.43                           | 36.83                           |

ບົດອະທິບາຍຊ້ອນທ້າຍເອກະສານລາຍງານການເງິນເປັນສ່ວນໜຶ່ງຂອງເອກະສານລາຍງານສະບັບນີ້.



## ທະນາຄານກະສິກອນໄທ ຈຳກັດ

ໃບລາຍງານສ່ວນປຸງແປງທຶນເຈົ້າຂອງ

ສຳລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017

|   | ທຶນຈັດຖະບູນ<br>ທີ່ຖອກແລວ<br>(ພັນກີບ) | ສ່ວນເກີນ/<br>(ສ່ວນຫຼຸດ)<br>(ພັນກີບ) | ຄັງສຳຮອງ<br>ຕາມກົດໝາຍ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ) |
|---|--------------------------------------|-------------------------------------|-----------------------------------|-----------------|
| ຍອດເຫຼືອໃນວັນທີ 1 ມັງກອນ 2016                         | 300,000,000                          | (13,268)                            | —                                 | 299,986,732     |
| ກຳໄລໃນໄລຍະການດຳເນີນງານ                                | —                                    | 1,105,019                           | —                                 | 1,105,019       |
| ຄັງສຳຮອງຕາມກົດໝາຍ                                     | —                                    | (175,556)                           | 175,556                           | —               |
| ຍອດເຫຼືອໃນວັນທີ 31 ທັນວາ 2016 ແລະ ວັນທີ 1 ມັງກອນ 2017 | 300,000,000                          | 916,195                             | 175,556                           | 301,091,751     |
| ກຳໄລໃນປີ  | —                                    | 2,442,773                           | —                                 | 2,442,773       |
| ຄັງສຳຮອງຕາມກົດໝາຍ                                     | —                                    | (229,655)                           | 229,655                           | —               |
| ຍອດເຫຼືອໃນວັນທີ 31 ທັນວາ 2017                         | 300,000,000                          | 3,129,313                           | 405,211                           | 303,534,524     |

ບົດອະທິບາຍຊຸມທ້າຍເອກະສານລາຍງານການເງິນ ເປັນສ່ວນໜຶ່ງຂອງເອກະສານລາຍງານສະບັບນີ້.

# ທະນາຄານກະສິກອນໄທ ຈຳກັດ

ໃບລາຍງານກະແສເງິນສົດ

ສຳລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017

|   | ສຳລັບໄລຍະປີການ<br>ບັນຊີສິ້ນສຸດ<br>ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | ສຳລັບໄລຍະປີການ<br>ບັນຊີສິ້ນສຸດ<br>31 ທັນວາ 2016<br>(ພັນກີບ) |
|---|---|---|
| <b>ກະແສເງິນສົດຈາກກິດຈະກຳການດຳເນີນງານ</b>                |   |   |
| ກຳໄລກ່ອນຫັກອາກອນ  | 3,214,175   | 1,440,653   |
| ການດັດແກ້ສຳລັບ:   |   |   |
| ຄ່າຫຼຸດຊັບ ແລະ ຄ່າເສື່ອມມູນຄ່າ                          | 2,694,743   | 2,096,765   |
| ເງິນແຮສຳລັບໜີ້ສູນ                                       | 709,954   | 673,719   |
| ກຳໄລທີ່ຍັງບໍ່ເກີດຂຶ້ນຈາກການແລກປ່ຽນ                      | (2,380,000)   | (633,398)   |
| ລາຍຮັບດອກເບ້ຍ   | (22,822,191)  | (13,527,522)  |
| ລາຍຈ່າຍດອກເບ້ຍ  | 10,673,536  | 5,876,880   |
| ຮັບດອກເບ້ຍ  | 21,989,543  | 11,943,669  |
| ຈ່າຍດອກເບ້ຍ   | (9,768,732)   | (5,890,825)   |
| ຈ່າຍອາກອນລາຍໄດ້   | (852,329)   | (59,639)  |
| <b>ລາຍຮັບຈາກການດຳເນີນງານກ່ອນການປ່ຽນແປງ</b>              | <b>3,458,699</b>  | <b>1,920,302</b>  |
| <b>ຊັບສິນ ແລະ ໜີ້ສິນໃນການດຳເນີນງານ</b>                  |   |   |
| ເພີ່ມຂຶ້ນ / ຫຼຸດລົງ ຂອງຊັບສິນຈາກການດຳເນີນງານ            |   |   |
| ເງິນຝາກກັບທະນາຄານ ແຫ່ງ ສປປລາວ                           | 1,567,778   | (6,440,282)   |
| ເງິນຝາກນຳທະນາຄານອື່ນ                                    | 47,304,400  | (24,528,900)  |
| ເງິນກູ້ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ                        | (145,960,498)   | (135,022,161)   |
| ຊັບສິນອື່ນໆ   | 1,472,192   | 319,825   |
| ເພີ່ມຂຶ້ນ / ຫຼຸດລົງ ໜີ້ສິນຈາກການດຳເນີນງານ               |   |   |
| ເງິນຝາກຈາກລູກຄ້າ  | 77,632,015  | (5,978,501)   |
| ເງິນຝາກຈາກທະນາຄານອື່ນ                                   | (16,603,761)  | 59,494,787  |
| ໜີ້ສິນອື່ນໆ   | 337,371   | (165,389)   |
| <b>ເງິນສົດຈາກກິດຈະກຳການດຳເນີນງານ ສຸດທິ</b>              | <b>(30,791,804)</b>   | <b>(110,400,319)</b>  |
| <b>ກະແສເງິນສົດຈາກກິດຈະກຳການລົງທຶນ</b>                   |   |   |
| ລົງທຶນຊື້(ຂາຍ)ໃນການຊື້ຫຼັກຊັບ                           | 40,000,000  | (15,000,000)  |
| ຊື້ສິ່ງທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ                          | (4,770,073)   | (5,926,336)   |
| ຊື້ຊັບສິນບັດຄົງທີ່ທີ່ບໍ່ມີຕົວຕົນ                        | (274,713)   | —   |
| <b>ເງິນສົດທີ່ໃຊ້ໃນກິດຈະກຳການລົງທຶນ ສຸດທິ</b>            | <b>34,955,214</b>   | <b>(20,926,336)</b>   |
| ເພີ່ມຂຶ້ນ / ຫຼຸດລົງ ຂອງເງິນສົດ ແລະ ທຽບເທົ່າເງິນສົດສຸດທິ | 4,163,410   | (131,326,655)   |
| ຈ່າຍອາກອນລາຍໄດ້   | 216,920,081   | 348,246,736   |
| <b>ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດໃນວັນທີ 31 ທັນວາ</b>      | <b>221,083,491</b>  | <b>216,920,081</b>  |

9

ບົດອະທິບາຍຊ້ອນທ້າຍເອກະສານລາຍງານການເງິນ ເປັນສ່ວນໜຶ່ງຂອງເອກະສານລາຍງານສະບັບນີ້

# ທະນາຄານກະສິກອນໄທ ຈຳກັດ

ບົດອະທິບາຍຊ້ອນ ທ້າຍເອກະສານລາຍງານການເງິນ

ສຳລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017

## ສາລະບານ

- 1 ຂໍ້ມູນທົ່ວໄປກ່ຽວກັບທະນາຄານ
- 2 ພື້ນຖານການກະກຽມເອກະສານລາຍງານການເງິນ
- 3 ນະໂຍບາຍການບັນຊີທີ່ສຳຄັນ
- 4 ລາຍຮັບດອກເບ້ຍສຸດທິ
- 5 ລາຍຮັບຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ ສຸດທິ
- 6 ລາຍຈ່າຍພະນັກງານ
- 7 ລາຍຈ່າຍໃນການດຳເນີນງານອື່ນໆ
- 8 ອາກອນກຳໄລ
- 9 ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດ
- 10 ເງິນແຮຝາກບັງຄັບກັບທະນາຄານແຫ່ງ ສປປ ລາວ
- 11 ເງິນລົງທຶນ
- 12 ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ
- 13 ສິ່ງໃຫ້ເຊົ່າ ແລະ ອຸປະກອນ
- 14 ຊັບສິນບັດຄົງທີ່ບໍ່ມີຕົວຕົນ
- 15 ຊັບສິນອື່ນໆ
- 16 ເງິນຝາກຈາກລູກຄ້າ
- 17 ອາກອນເຍື້ອນຊຳລະ
- 18 ຫນີ້ສິນອື່ນໆ
- 19 ທຶນຈົດທະບຽນຖອກແລ້ວ
- 20 ຄັງສຳຮອງຕາມກົດໝາຍ
- 21 ການເຄື່ອນໄຫວກັບພາກສ່ວນທີ່ກ່ຽວຂ້ອງ
- 22 ມູນຄ່າຍຸດຕິທຳຂອງຊັບສິນ ແລະ ຫນີ້ສິນ
- 23 ການບໍລິຫານຄວາມສ່ຽງທາງການເງິນ
- 24 ພາກສ່ວນການດຳເນີນງານ
- 25 ການບໍລິຫານທຶນ
- 26 ເຫດການຫຼັງຈາກມີລາຍງານ
- 27 ມາດຕະຖານສາກົນການລາຍງານທາງການເງິນ (IFRS) ທີ່ຍັງບໍ່ທັນໄດ້ນຳໃຊ້

# ບົດອະທິບາຍຊ້ອນ ທ້າຍເອກະສານລາຍງານການເງິນ

ສໍາລັບປີການບັນຊີສິ້ນສຸດ ວັນທີ 31 ທັນວາ 2017

## 1. ຂໍ້ມູນທົ່ວໄປກ່ຽວກັບທະນາຄານ

ທະນາຄານກະສິກອນໄທ ຈຳກັດ (“ທະນາຄານ”) ແມ່ນທະນາຄານທຸລະກິດຂອງຕ່າງປະເທດທີ່ລົງທຶນ 100% ຊຶ່ງໄດ້ສ້າງຕັ້ງຂຶ້ນໃນສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ (“ສປປ ລາວ”) ແລະ ມີສໍານັກງານຕັ້ງຢູ່ຖະໜົນລ້ານຊ້າງ ບ້ານ ບ້ານຊຽງຍືນ. ເມືອງ ຈັນທະບູລີ. ນະຄອນຫຼວງວຽງຈັນ. ສປປ ລາວ.

ທະນາຄານໄດ້ຖອກທຶນຈົດທະບຽນຄົບຕາມຈໍານວນມູນຄ່າ 300 ຕື້ກີບ ຕາມທີ່ໄດ້ຂຶ້ນທະບຽນກັບກະຊວງອຸດສາຫະກຳ ແລະ ການຄ້າໃນວັນທີ 4 ພະຈິກ 2014 ໂດຍແມ່ນທະນາຄານກະສິກອນ ຈຳກັດ ມະຫາຊົນ ແລະ ບໍລິສັດ ຫຼັກຊັບຈັດການກອງທຶນກະສິກອນ ຈຳກັດ ເປັນຜູ້ຖືຫຸ້ນ 90% ແລະ 10%, ຕາມລໍາດັບ.

ປະຈຸບັນ ທະນາຄານໄດ້ດໍາເນີນທຸລະກິດໃນ ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ (ສປປ ລາວ) ພາຍໃຕ້ໃບອະນຸຍາດດໍາເນີນທຸລະກິດທະນາຄານເລກທີ 06/ທຫລ ເຊິ່ງອອກໂດຍທະນາຄານແຫ່ງ ສປປ ລາວ (ທຫລ), ລົງວັນທີ 06 ມີນາ 2017 ແລະ ໃບທະບຽນວິສາຫະກິດ ເລກທີ 0188/ຈທວ, ລົງວັນທີ 02 ມີນາ 2017 ອອກໂດຍກົມທະບຽນ ແລະ ຄຸ້ມຄອງວິສາຫະກິດກະຊວງອຸດສາຫະກຳແລະການຄ້າ. ໃນປີຜ່ານມາທະນາຄານ ໄດ້ດໍາເນີນທຸລະກິດໃນສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ (ສປປ ລາວ) ພາຍໃຕ້ໃບອະນຸຍາດດໍາ ເນີນທຸລະກິດທະນາຄານເລກທີ 32/ທຫລ ເຊິ່ງອອກໂດຍທະນາຄານແຫ່ງ ສປປ ລາວ (ທຫລ). ລົງວັນທີ 16 ຕຸລາ 2014 ແລະ ໃບທະບຽນວິສາຫະກິດເລກທີ 456/ຈທວ ລົງວັນທີ 04 ພະຈິກ 2014 ອອກໂດຍກົມທະບຽນ ແລະ ຄຸ້ມຄອງວິສາຫະກິດ.

ການບໍລິການຫຼັກຂອງທະນາຄານກະສິກອນໄທ ຈຳກັດ ແມ່ນໃຫ້ບໍລິການທາງດ້ານການທະນາຄານ ແລະ ບໍລິການທາງການເງິນໃນ ສປປ ລາວ.

ໃນວັນທີ 31 ທັນວາ 2017. ທະນາຄານກະສິກອນໄທ ຈຳກັດ ມີພະນັກງານທັງໝົດ 27 ຄົນ (2016: 19).

## 2. ພື້ນຖານການກະກຽມເອກະສານລາຍງານການເງິນ

### (i) ພາກສ່ວນໃນການກະກຽມ

ເອກະສານລາຍງານການເງິນ ໄດ້ຖືກກະກຽມໂດຍອີງຕາມມາດຕະຖານການລາຍງານການເງິນແບບສາກົນ (IFRS). ເອກະສານລາຍງານການເງິນສະບັບນີ້ ແມ່ນໄດ້ຮັບການຮັບຮອງໂດຍຜູ້ອໍານວຍການໃຫຍ່ ທະນາຄານ ກະຊິກອນໄທ ໃນວັນທີ 30 ມີນາ 2018.

### (ii) ພື້ນຖານການປະເມີນ

ເອກະສານລາຍງານການເງິນ ແມ່ນໄດ້ກະກຽມຂຶ້ນຕາມຫຼັກການຕົ້ນທຶນເດີມ ຍົກເວັ້ນແຕ່ທີ່ໄດ້ກ່າວໄວ້ໃນນະໂຍບາຍການບັນຊີທີ່ເປັນສາລະສໍາຄັນ.

### (iii) ສະກຸນເງິນຫຼັກ ແລະ ການສະແດງສະກຸນເງິນ

ເອກະສານລາຍງານການເງິນສະບັບນີ້ ແມ່ນຖືກສະແດງເປັນສະກຸນເງິນລາວກີບ (“ກີບ”) ເຊິ່ງເປັນສະກຸນເງິນຫຼັກຂອງທະນາຄານ. ຂໍ້ມູນການທາງເງິນທັງໝົດແມ່ນຖືກສະແດງເປັນສະກຸນເງິນກີບລາວໄດ້ຖືກບັນທຶກໄວ້ໃນເອກະສານລາຍງານການເງິນ ແລະ ບົດອະທິບາຍຊ້ອນທ້າຍເອກະສານລາຍງານການເງິນໃນຫົວໜ່ວຍຫຼັກລ້ານ. ຍົກເວັ້ນກໍລະນີທີ່ລະບຸໄວ້ສະເພາະ.

(iv) ການຄາດຄະເນ ແລະ ການພິຈາລະນາ

ໃນການກະກຽມເອກະສານລາຍງານການເງິນ, ຜູ້ບໍລິຫານໄດ້ພິຈາລະນາ, ການຄາດຄະເນ ແລະ ສົມມຸດຕິຖານຕາມການຈັດການຕໍ່ສະພາບປະຈຸບັນ ແລະ ການປະຕິບັດທີ່ມີຜົນກະທົບຕໍ່ການນໍາໃຊ້ນະໂຍບາຍການບັນຊີ ແລະ ການລາຍງານມູນຄ່າຂອງຊັບສິນ, ໜີ້ສິນ, ລາຍຮັບ ແລະ ລາຍຈ່າຍ. ຜົນໄດ້ຮັບທີ່ແທ້ຈິງອາດຈະແຕກຕ່າງຈາກການປະເມີນເຫຼົ່ານັ້ນ.

ການຄາດຄະເນ ແລະ ການສົມມຸດຕິຖານແມ່ນໄດ້ຖືກທົບທວນຄືນຢ່າງຕໍ່ເນື່ອງ, ການຄາດຄະເນອາດ ຈະມີ ການປ່ຽນແປງຕາມຄວາມເໝາະສົມ.

ຂໍ້ມູນສໍາຄັນກ່ຽວກັບການສົມມຸດຕິຖານ ແລະ ຄວາມບໍ່ແນ່ນອນການປະມານຄ່າ ທີ່ມີຄວາມສ່ຽງທີ່ສໍາຄັນຂອງຜົນໃນການປັບປຸງທີ່ສໍາຄັນໃນປີການບັນຊີສິ້ນສຸດໃນວັນທີ 31 ທັນວາ 2017 ແມ່ນຖືກລວບລວມໄວ້ໃນບົດອະທິ ບາຍດັ່ງນີ້:

ໝາຍເຫດ: 11 ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ-ເງິນແຮສໍາລັບໜີ້ສູນ.

(v) ປີການບັນຊີ

ປີການບັນຊີຂອງທະນາຄານແມ່ນເລີ່ມຈາກວັນທີ 01 ມັງກອນ ແລະ ສິ້ນສຸດໃນວັນທີ 31 ທັນວາ.

3. ນະໂຍບາຍການບັນຊີທີ່ສໍາຄັນ

ບັນດານະໂຍບາຍບັນຊີທີ່ສໍາຄັນດັ່ງລຸ່ມນີ້ ແມ່ນທະນາຄານໄດ້ນໍາໃຊ້ໃນການກະກຽມເອກະສານລາຍງານການເງິນ.

(ກ) ລາຍການເຄື່ອນໄຫວຂອງສະກຸນເງິນຕາຕ່າງປະເທດ

ລາຍການເຄື່ອນໄຫວຂອງສະກຸນເງິນຕາຕ່າງປະເທດ ແມ່ນໄດ້ຖືກປ່ຽນເປັນສະກຸນເງິນກີບ ໂດຍໃຊ້ອັດຕາແລກປ່ຽນ ໃນມື້ທີ່ລາຍການເຄື່ອນໄຫວດັ່ງກ່າວເກີດຂຶ້ນ.

ຊັບສິນ ແລະ ໜີ້ສິນທາງການເງິນທັງໝົດທີ່ເປັນສະກຸນເງິນຕາຕ່າງປະເທດ ໃນມື້ລາຍງານແມ່ນໄດ້ແປງຄ່າເປັນສະກຸນເງິນກີບໃນມື້ທີ່ລາຍການເຄື່ອນໄຫວດັ່ງກ່າວເກີດຂຶ້ນ. ສ່ວນຜິດດ່ຽງຂອງອັດຕາແລກປ່ຽນ ທີ່ເກີດຂຶ້ນຈາກການແປງຄ່າ ແມ່ນຖືກນໍາມາບັນທຶກໄວ້ໃນບົດລາຍງານຜົນໄດ້ຮັບ.

ຊັບສິນ ແລະ ໜີ້ສິນທີ່ບໍ່ແມ່ນເງິນຊື່ງວັດ ໂດຍ ອີງໃສ່ຄ່າໃຊ້ຈ່າຍທີ່ຜ່ານມາທີ່ເປັນເງິນຕາຕ່າງປະເທດ ທີ່ຖືກປ່ຽນຄ່າເປັນສະກຸນເງິນທີ່ໃຊ້ໃນການດໍາເນີນງານ ໂດຍໃຊ້ອັດຕາແລກປ່ຽນ ໃນວັນທີ່ລາຍການນັ້ນເກີດຂຶ້ນ.

ອັດຕາແລກປ່ຽນທີ່ນໍາໃຊ້ສໍາລັບເງິນລາວກີບ ທຽບເທົ່າກັບສະກຸນເງິນຕ່າງປະເທດ:

|                      | 31 ທັນວາ 2017<br>(ກີບ) | 31 ທັນວາ 2016<br>(ກີບ) |
|----------------------|------------------------|------------------------|
| ໂດລາສະຫະລັດ ("ໂດລາ") | 8,293.00               | 8,181.00               |
| ໄທບາດ ("ໄທບາດ")      | 254.15                 | 229.38                 |

(ຂ) ຊັບສິນທາງການເງິນ ແລະ ໜີ້ສິນທາງການເງິນ

(i) ການຮັບຮູ້

ທະນາຄານຈະຮັບຮູ້ເບື້ອງຕົ້ນກ່ຽວກັບເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ, ເງິນຝາກຂອງລູກຄ້າ ແລະ ເງິນໃຫ້ກູ້ຢືມໃນມື້ເລີ່ມຕົ້ນ.

ຊັບສິນ ຫຼື ໜີ້ສິນທາງການເງິນໄດ້ຖືກວັດແທກໃນເບື້ອງຕົ້ນຕາມມູນຄ່າຍຸດຕິທຳບວກຄ່າໃຊ້ຈ່າຍໃນການດຳເນີນ ທຸລະກຳມີຜົນ ໂດຍກົງກັບການຊື້ກິດຈະການ ຫຼື ອອກຄຳສັ່ງ.

(ii) ການຈັດປະເພດ

ຊັບສິນທາງການເງິນ

ທະນາຄານ ຈັດປະເພດຊັບສິນທາງການເງິນເປັນປະເພດດັ່ງຕໍ່ໄປນີ້:

- ເງິນໃຫ້ກູ້ຢືມ ແລະ ໜີ້ຕ້ອງຮັບ;
- ເງິນລົງທຶນທີ່ຖືກຄອງໄວ້ຈົນຄົບກຳນົດ; ແລະ
- ມູນຄ່າຍຸດຕິທຳຈາກກຳໄລ ຫຼື ຂາດທຶນຂອງຫຼັກຊັບເພື່ອການຄ້າ

ໜີ້ສິນດ້ານການເງິນ

ທະນາຄານ ຈັດປະເພດໜີ້ສິນທາງການເງິນທີ່ອອກເໜືອຈາກການຄ້າປະກັນທາງການເງິນ ແລະ ຂໍ້ຜູກພັນທາງດ້ານສິນເຊື່ອຕາມ ປະເມີນການເຊື່ອມຄ່າຂອງຕົນທຶນ.

(iii) ການຕັດບັນຊີ

ຊັບສິນທາງການເງິນ

ທະນາຄານ ຈະຕັດຊັບສິນທາງການເງິນອອກຈາກບັນຊີ ເມື່ອສິດທິຕາມສັນຍາ ທີ່ຈະໄດ້ຮັບກະແສເງິນສົດ ຈາກຊັບສິນພົດອາຍຸການ ຫຼື ເມື່ອທະນາຄານໂອນກຳມະສິດ ທີ່ຈະໄດ້ຮັບເງິນຈາກທຸລະກຳ ພ້ອມທັງການໂອນ ຄວາມສ່ຽງ ແລະ ຜົນຕອບແທນຈາກການເປັນ ເຈົ້າຂອງ ຫຼື ເມື່ອທະນາຄານບໍ່ໄດ້ໂອນ ຫຼື ບໍ່ໄດ້ຮັບຄວາມສ່ຽງໃດໆ ແລະ ຜົນໄດ້ຮັບຈາກການເປັນເຈົ້າຂອງ ອັນເນື່ອງມາຈາກ ທະນາຄານບໍ່ໄດ້ຮັກສາການຄວບຄຸມຊັບສິນດ້ານການເງິນດັ່ງກ່າວ.

ໃນການລົບລ້າງຊັບສິນທາງການເງິນນີ້. ຄວາມແຕກຕ່າງລະຫວ່າງຈຳນວນຂອງຊັບສິນທີ່ໂອນ (ຫຼື ມູນຄ່າຕາມບັນຊີທີ່ຈັດສັນໃຫ້ ເປັນສ່ວນໜຶ່ງຂອງຊັບສິນທີ່ໂອນນັ້ນ) ແລະ ຜົນລວມຂອງ (i) ການພິຈາລະນາການໄດ້ຮັບ (ລວມທັງຊັບສິນໃໝ່ທີ່ມີມູນຄ່າ ໜ້ອຍກວ່າໜີ້ສິນໃໝ່ທີ່ຄາດຄະເນໄວ້) ແລະ (ii) ກຳໄລ ຫຼື ຂາດທຶນສະສົມທີ່ໄດ້ຮັບຮູ້ໃນໄລຍະຍາວຜົນໄດ້ຮັບຈະຖືກຮັບຮູ້ໃນກຳໄລ ຫຼື ຂາດທຶນ. ດອກເບ້ຍໃນການ ໂອນຊັບສິນທາງການເງິນດັ່ງກ່າວທີ່ມີຄຸນສົມບັດໃນການລົບລ້າງອອກຈະຖືກສ້າງຂຶ້ນ ຫຼື ຖືກເກັບຮັກສາ ໂດຍ ທະນາຄານ ນັ້ນແມ່ນຈະຖືວ່າເປັນຊັບສິນ ຫຼື ໜີ້ສິນທີ່ແຍກອອກ.

ໃນການເຮັດທຸລະກຳທະນາຄານບໍ່ໄດ້ຮັກສາ ຫຼື ໂອນຄວາມສ່ຽງ ແລະ ຜົນໄດ້ຮັບທັງໝົດຈາກການເປັນເຈົ້າຂອງ ແລະ ການຮັກສາການຄວບຄຸມການນຳໃຊ້ຊັບສິນ. ທະນາຄານຈະສືບຕໍ່ບັນທຶກຊັບສິນ ຕາມການມີສ່ວນຮ່ວມສືບ ຕໍ່ຂອງຕົນ ໂດຍຂຶ້ນ ກັບການປ່ຽນແປງຕາມມູນຄ່າຂອງຊັບສິນທີ່ໄດ້ຖືກໂອນກຳມະສິດ.

ໜີ້ສິນດ້ານການເງິນ

ທະນາຄານຕັດໜີ້ສິນດ້ານການເງິນອອກຈາກບັນຊີ ເມື່ອພັນທະສັນຍາຂອງທະນາຄານໄດ້ໝົດໄປ, ຖືກຍົກເລີກ ຫຼື ພົດອາຍຸການ.

(iv) ການຫັກລ້າງ

ຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ ແມ່ນຖືກຫັກລ້າງຕາມມູນຄ່າສຸດທິທີ່ສະແດງໃນໃບສະຫຼຸບຖານະທາງການເງິນເມື່ອທະນາຄານມີສິດທາງກົດໝາຍທີ່ຈະຫັກລ້າງອອກ ແລະ ຕັ້ງໃຈຊໍາລະໜີ້ສິນ ດັ່ງກ່າວຕາມມູນຄ່າພື້ນຖານ ຫຼື ຈະຮັບຮູ້ຊັບສິນ ແລະ ລົບລ້າງໜີ້ສິນໄປພ້ອມໆກັນ.

ລາຍຮັບ ແລະ ລາຍຈ່າຍ ແມ່ນນໍາສະເໜີຕາມມູນຄ່າພື້ນຖານແມ່ນໄດ້ຮັບອະນຸຍາດຕາມຫຼັກການຂອງ IFRS.

(v) ການປະເມີນຕົ້ນທຶນຄ່າເສື່ອມ

ຕົ້ນທຶນຄ່າເສື່ອມ ຫຼື ໜີ້ສິນທາງການເງິນແມ່ນມູນຄ່າໜີ້ສິນ ຫຼື ຊັບສິນທາງການເງິນດັ່ງກ່າວ ຖືກປະເມີນ ໃນການຮັບຮູ້ເບື້ອງຕົ້ນ, ຫັກລົບພື້ນຖານການຊໍາລະຄືນ, ການເພີ່ມ ຫຼື ຫັກລົບຄ່າເສື່ອມສະສົມໂດຍ ນໍາໃຊ້ວິທີຄິດໄລ່ແບບດອກເບ້ຍແບບມີປະສິດທິພາບຂອງຄວາມແຕກຕ່າງລະຫວ່າງ ຈໍານວນເບື້ອງຕົ້ນທີ່ ໄດ້ຮັບຮູ້ ແລະ ຈໍານວນທີ່ຄົບກໍານົດລົບໃຫ້ການຫຼຸດລົງຈາກການຫັກຄ່າຫຼຸ້ຍຫຼຸ່ນ.

(vi) ການປະເມີນຕາມມູນຄ່າຍຸດຕິທໍາ

ມູນຄ່າຍຸດຕິທໍາ ແມ່ນມູນຄ່າທີ່ຈະໄດ້ຮັບຈາກການຂາຍຊັບສົມບັດ ຫຼື ຈ່າຍໃນການໂອນໜີ້ສິນ ໃນການເຮັດທຸລະກໍາລະຫວ່າງ ຜູ້ເຂົ້າຮ່ວມຕະຫຼາດ ໃນວັນທີວັດມູນຄ່າຕົ້ນທຶນ ຫຼື ໃນກໍລະນີທີ່ບໍ່ມີຕະຫຼາດທີ່ໄດ້ປຽບທີ່ສຸດ ທີ່ທະນາຄານສາມາດເຂົ້າເຖິງວັນເຫຼົ່ານັ້ນ. ມູນຄ່າຍຸດຕິທໍາຂອງໜີ້ສິນ ສະທ້ອນໃຫ້ເຫັນເຖິງຄວາມສ່ຽງທີ່ບໍ່ໄດ້ປະຕິບັດ.

ເມື່ອສາມາດນໍາໃຊ້ໄດ້, ມາດຖານການວັດແທກມູນຄ່າຍຸດຕິທໍາແມ່ນນໍາໃຊ້ວິທີການສະເໜີລາຄາ ໃນຕະຫຼາດເພື່ອ ເປັນເຄື່ອງມື. ຕະຫຼາດໄດ້ຮັບການຍອມຮັບ ໃນຖານະທີ່ໃຊ້ງານຖ້າການເຮັດທຸລະກໍາ ສໍາລັບຊັບສິນ ຫຼື ໜີ້ສິນທີ່ໄດ້ຕັ້ງໄວ້ໃຊ້ກັບຄວາມຖີ່ ແລະ ປະລິມານທີ່ພຽງພໍ ທີ່ຈະໃຫ້ຂໍ້ມູນການກໍານົດລາຄາຢ່າງຕໍ່ເນື່ອງ.

ຖ້າບໍ່ມີລາຄາທີ່ສະເໜີໃນຕະຫຼາດແລ້ວ, ທະນາຄານນໍາໃຊ້ເຕັກນິກການປະເມີນຄ່າ ທີ່ເພີ່ມການໃຊ້ປັດໄຈການຜະລິດທີ່ສັງເກດທີ່ກ່ຽວຂ້ອງ ແລະ ລົດການໃຊ້ປັດໄຈການຜະລິດສໍາຫຼວດ ເຕັກນິກການປະເມີນຄ່າທີ່ໄດ້ຮັບການແຕ່ງຕັ້ງລວມທຸກປັດໄຈທີ່ນັກລົງທຶນໃນຕະຫຼາດຕ້ອງຄໍານຶ່ງເຖິງໃນການກໍານົດລາຄາການເຮັດທຸລະກໍາ.

ຫຼັກຖານທີ່ດີທີ່ສຸດດ້ວຍມູນຄ່າຍຸດຕິທໍາຂອງເຄື່ອງມືທາງການເງິນ ຮັບຮູ້ເລີ່ມແລກເປັນປົກກະຕິລາຄາການເຮັດ ທຸລະກໍານັ້ນ ຄືມູນຄ່າຍຸດຕິທໍາຂອງສິ່ງທີ່ຕອບແທນທີ່ໄດ້ຮັບ ຫຼື ໄດ້ຮັບທາກທະນາຄານກໍານົດວ່າ ມູນຄ່າຍຸດຕິທໍາ ຮັບຮູ້ເລີ່ມແລກແຕກຕ່າງຈາກລາຄາຊື້ຂາຍ ແລະ ມູນຄ່າຍຸດຕິທໍາ ເປັນຫຼັກຖານຄ່າ ໂດຍລາຄາທີ່ສະເໜີໃນຕະຫຼາດ ສໍາລັບຊັບສິນທີ່ຄືກັນ ຫຼື ຄວາມຮັບຜິດບໍ່ໄດ້ຂຶ້ນຢູ່ກັບເຕັກນິກການປະເມີນມູນຄ່າ ທີ່ໃຊ້ຂໍ້ມູນສະເພາະຈາກຕະຫຼາດທີ່ສັງເກດໄດ້ ແລ້ວເຄື່ອງມືທາງການເງິນທີ່ເປັນວັດແທກໃນມູນຄ່າຍຸດຕິທໍາຮັບຮູ້ເລີ່ມແລກ ແລະ ລາຄາການເຮັດທຸລະກໍາ ຕໍ່ຈາກນັ້ນຄວາມແຕກຕ່າງທີ່ເປັນທີ່ຍອມຮັບໃນກໍາໄລ ຫຼື ຂາດທຶນ ບົນພື້ນຖານທີ່ເພາະສົມ ຕະຫຼອດອາຍຸຂອງຕາສານແຕ່ບໍ່ຊ້າກວ່າ ເມື່ອປະເມີນມູນຄ່າ ໄດ້ຮັບການສະໜັບສະໜູນທັງໝົດໂດຍຂໍ້ມູນການຕະຫຼາດທີ່ສັງເກດ ຫຼື ການເຮັດທຸລະກໍາຈະປົດອອກ.

ທາກເປັນຊັບສິນ ຫຼື ໜີ້ສິນ ວັດມູນຄ່າຍຸດຕິທໍາມີລາຄາສະເໝີຊື້ ແລະ ລາຄາທີ່ຖາມແລ້ວ ທະນາຄານສາມາດວັດຊັບສິນ ແລະ ຕໍາແໜ່ງທີ່ຍາວທີ່ລາຄາສະເໝີຊື້ ແລະ ໜີ້ສິນ ແລະ ຕໍາແໜ່ງສິ້ນໃນລາຄາຖາມ.

ພອດການລົງທຶນຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ ທີ່ມີຄວາມສ່ຽງດ້ານການຕະຫຼາດ ແລະ ຄວາມສ່ຽງດ້ານ ສິນເຊື່ອທີ່ມີການຈັດການໂດຍທະນາຄານ ບົນພື້ນຖານຂອງການເປີດຮັບສິດທັງຕະຫຼາດ ຫຼື ຄວາມສ່ຽງດ້ານສິນເຊື່ອ ທີ່ມີການວັດບົນພື້ນຖານຂອງລາຄາ ທີ່ຈະໄດ້ຮັບທີ່ຈະຂາຍໃຫ້ຍາວຕໍາແໜ່ງສຸດທິ (ຫຼື ຈ່າຍໃນການຖ່າຍໂອນສຸດທິ ຕໍາແໜ່ງສິ້ນໆ) ສໍາລັບການເປີດຮັບຄວາມສ່ຽງ ໂດຍສະເພາະຢ່າງຍິ່ງ ຜູ້ທີ່ການປັບພອດການລົງທຶນ ໃນລະດັບທີ່ ຈະໄດ້ຮັບການຈັດສັນຊັບສິນ ແລະ ໜີ້ສິນຂອງແຕ່ລະບຸກຄົນ ບົນພື້ນຖານຂອງການປັບຄວາມສ່ຽງຂອງແຕ່ລະ ເຄື່ອງມືບຸກຄົນໃນຜົນງານ.

ມູນຄ່າຍຸດຕິທໍາຂອງເງິນຝາກຄວາມຕ້ອງການບໍ່ນ້ອຍກວ່າຈໍານວນເງິນ ທີ່ຈ່າຍຄືນເມື່ອທວງຖາມລົດຈາກວັນແລກ ທີ່ຈໍານວນເງິນທີ່ອາດຈະຈໍາເປັນທີ່ຈະຕ້ອງຈ່າຍ.

ທະນາຄານ ຕະໜັກເຖິງການຖ່າຍໂອນລະຫວ່າງລະດັບຂອງລໍາດັບຊັ້ນມູນຄ່າຍຸດຕິທໍາ ໃນວັນທີຮອບໄລຍະເວລາລາຍງານໃນລະຫວ່າງທີ່ມີການປ່ຽນແປງເກີດຂຶ້ນ.

(vii) ຫຼັກຖານທີ່ເປັນຮູບປະທຳ ຂອງການສູນເສຍມູນຄ່າ

ໃນທຸກໆມື້ຂອງການລາຍງານ, ທະນາຄານຈະປະເມີນວ່າມີຫຼັກຖານທີ່ເປັນຮູບປະທຳທີ່ຊັບສົມບັດທາງການເງິນນັ້ນ ບໍ່ໄດ້ດຳເນີນຕາມມູນຄ່າຍຸດຕິທຳ, ຜ່ານຜົນກຳໄລ ຫຼື ຂາດທຶນທີ່ໄດ້ຫັກຄ່າການສູນເສຍມູນຄ່າ. ຊັບສິນ ທາງການເງິນ ຫຼື ກຸ່ມຂອງຊັບສິນທາງການເງິນທີ່ຖືກຫັກຄ່າສູນເສຍມູນຄ່າ ຖ້າວ່າຫຼັກຖານສະແດງໃຫ້ເຫັນວ່າ ມີການຂາດທຶນໄດ້ປະກົດຂຶ້ນຫຼັງການຮັບຮູ້ເບື້ອງຂອງຊັບສິນ ແລະ ການຂາດທຶນນັ້ນ ມີຜົນກະທົບຕໍ່ກະແສເງິນສົດຂອງຊັບສິນໃນອະນາຄົດ ແລະ ສາມາດປະເມີນຄ່າໄດ້.

ຫຼັກຖານທີ່ເປັນຮູບປະທຳຂອງຊັບສິນທາງການເງິນ ທີ່ຖືກຫັກຄ່າສູນເສຍມູນຄ່ານັ້ນປະກອບດ້ວຍ ຄວາມຫຍຸ້ງຍາກ ທາງການເງິນທີ່ສຳຄັນຂອງຜູ້ກູ້ຢືມ ຫຼື ຜູ້ໃຫ້ຢືມ, ການລະເລີຍ ຫຼື ການກະທຳຜິດຂອງຜູ້ກູ້ຢືມ, ການປັບປຸງ ເງິນກູ້ຢືມ ຫຼື ການຈ່າຍລ່ວງໜ້າຂອງທະນາຄານຕາມເງື່ອນໄຂທີ່ທະນາຄານອາດຈະບໍ່ພິຈາລະນາ, ເຊິ່ງສະແດງວ່າຜູ້ກູ້ຢືມ ຫຼື ຜູ້ໃຫ້ກູ້ຢືມອາດມີແນວໂນ້ມທີ່ຈະລົ້ມລະລາຍໄດ້. ການຫາຍຕົວໄປຂອງຕະຫຼາດທີ່ມີຄວາມປອດໄພ ຫຼື ຂໍ້ມູນອື່ນໆທີ່ກ່ຽວຂ້ອງກັບກຸ່ມຊັບສິນເຊັ່ນວ່າ: ການປ່ຽນແປງທີ່ເປັນໄພຂອງສະຖານະພາບ ການຈ່າຍຂອງຜູ້ກູ້ຢືມ ຫຼື ຜູ້ໃຫ້ກູ້ຢືມໃນກຸ່ມ ຫຼື ເງື່ອນໄຂເສດຖະກິດທີ່ກ່ຽວພັນກັບ ການຜິດສັນຍາໃນກຸ່ມ.

ທະນາຄານ ຈະພິຈາລະນາຫຼັກຖານຂອງການສູນເສຍມູນຄ່າສຳລັບເງິນໃຫ້ກູ້, ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ ແລະ ເງິນລົງທຶນທີ່ຄົບກຳນົດລວມທັງຊັບສິນທີ່ເຈາະຈົງ ແລະ ຊັບສິນໂດຍລວມ. ເງິນໃຫ້ກູ້ສ່ວນຕົວທີ່ມີຂະໜາດໃຫຍ່ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ ແລະ ເງິນລົງທຶນຫຼັກຊັບທີ່ຄົບກຳນົດຈະຖືກປະເມີນຕາມຄ່າສູນເສຍມູນຄ່າທີ່ເຈາະຈົງໄວ້. ສຳລັບຊັບສິນທີ່ພົບເຫັນວ່າບໍ່ມີຄ່າສູນເສຍມູນຄ່າສະເພາະເຈາະຈົງຈະຖືກປະເມີນຄ່າໂດຍລວມເມື່ອມີຄ່າສູນເສຍມູນຄ່າເກີດຂຶ້ນແຕ່ຍັງບໍ່ສາມາດລະບຸໄດ້. ເງິນກູ້, ເງິນລ່ວງໜ້າ ແລະ ເງິນລົງທຶນຫຼັກຊັບທີ່ມີລັກສະນະຄວາມສ່ຽງທີ່ຄ້າຍຄືກັນ.

ການວັດແທກການສູນເສຍມູນຄ່າ

ຂາດທຶນຈາກການສູນເສຍມູນຄ່າຂອງຊັບສິນນັ້ນ ຈະວັດແທກເຂົ້າໃນການລົບລ້າງຕົ້ນທຶນ ເຊິ່ງຖືກຄິດໄລ່ເຖິງຄວາມແຕກຕ່າງລະຫວ່າງມູນຄ່າທີ່ໄດ້ຫັກອອກຈາກຄ່າຫຼຸດທຽມຂອງຊັບສິນ ແລະ ມູນຄ່າປະຈຸບັນຂອງການປະເມີນຜົນກະແສເງິນສົດ ອະນາຄົດທີ່ຫຼຸດລົງເມື່ອຊັບສິນດັ່ງກ່າວສົ່ງຜົນກະທົບຕໍ່ອັດຕາດອກເບ້ຍ.

ການສະແດງຂໍ້ມູນ

ຂາດທຶນຈາກການສູນເສຍມູນຄ່າທີ່ຮັບຮູ້ໃນກຳໄລ ຫຼື ຂາດທຶນ ແລະ ການສະທ້ອນໃນບັນຊີຄ່າເພື່ອທີ່ສົ່ງໄສ ກົງກັນຂ້າມກັບເງິນກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ກັບລູກຄ້າ. ດອກເບ້ຍຈາກການສູນເສຍມູນຄ່າຂອງຊັບສິນສືບຕໍ່ຮັບຮູ້ຜ່ານການຫຼຸດລາຄາ. ເມື່ອເຫດການເຫຼົ່ານັ້ນເກີດຂຶ້ນຫຼັງຈາກການຫັກຄ່າສູນເສຍມູນຄ່າຖືກຮັບຮູ້ເຊິ່ງເປັນສາເຫດໃຫ້ຈຳນວນຂາດທຶນຈາກການສູນເສຍມູນຄ່າຫຼຸດລົງ, ການຫຼຸດລົງໃນຂາດທຶນຈາກການສູນເສຍມູນຄ່າ ຖືກຮັບຮູ້ຜ່ານການປັບກັບກຳໄລ ຫຼື ຂາດທຶນ.

ການລົບລ້າງ

ທະນາຄານ ຈະລົບລ້າງເງິນກູ້ ແລະ ເງິນລ່ວງໜ້າໃຫ້ກັບລູກຄ້າ ອາດຈະເປັນບາງສ່ວນ ຫຼື ເຕັມຈຳນວນ, ກັບສິ່ງທີ່ກ່ຽວຂ້ອງກັບເງິນເຜື້ອການຂາດທຶນຂອງການຫັກຄ່າເສື່ອມ ເມື່ອພວກເຂົາເຫັນວ່າ ໂອກາດພື້ນໂຕທາງດ້ານເສດຖະກິດບໍ່ມີທາງຈະເກີດຂຶ້ນໄດ້.

(ຄ) ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດ

ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດປະກອບມີ: ເງິນສົດ ແລະ ເງິນທີ່ຝາກທີ່ມີຢູ່ທະນາຄານກາງ ແລະ ຊັບສິນທາງການເງິນທີ່ມີສະພາບຄ່ອງສູງ ທີ່ມີອາຍຸການນຳໃຊ້ ບໍ່ເກີນ 30 ວັນ, ນັບຈາກວັນທີ່ໄດ້ຮັບ ຊຶ່ງອາດຈະມີຄວາມສ່ຽງທີ່ເກີດຈາກການປ່ຽນແປງມູນຄ່າຍຸດຕິທຳ ຂອງເງິນລົງທຶນດັ່ງກ່າວນັ້ນ ຊຶ່ງສາຂາຈະເປັນຜູ້ນຳໃຊ້ ແລະ ບໍລິຫານຈັດການ ໃນພາລະຜູກພັນຂອງຊັບສິນດັ່ງກ່າວນັ້ນ.

ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ ແມ່ນສະແດງມູນຄ່າການຫັກລົບຕົ້ນທຶນ ໃນໃບລາຍງານຖະນະການເງິນ.

(ງ) ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ

ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າ ໃນໃບລາຍງານຖະນະທາງການເງິນເປັນເງິນໃຫ້ກູ້ ແລະ ເງິນລ່ວງໜ້າທີ່ວັດແທກມູນຄ່າ ຍຸດຕິທຳປວກກັບຄ່າໃຊ້ຈ່າຍທາງກົງທີ່ເພີ່ມຂຶ້ນ ແລະ ມີຜົນຕໍ່ກັບການຫຼຸດລົງຂອງມູນຄ່າໂດຍການໃຊ້ວິທີຂອງອັດຕາດອກເບ້ຍທີ່ເຫັນຜົນ.



ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າ ແມ່ນລາຄາຫັກລົບຕົ້ນທຶນ ໂດຍໃຊ້ວິທີອັດຕາດອກເບ້ຍທີ່ແທ້ຈິງ ແລະ ລົບໃຫ້ການຂາດທຶນຈາກເງິນແຮສຳລັບໜີ້ສູນ. ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າ ແມ່ນລວມເຖິງ ດອກເບ້ຍຄ້າງຮັບຈາກເງິນໃຫ້ກູ້ຢືມ

(ຈ) ການລົງທຶນຖືຈົນຄົບກຳນົດ

ການລົງທຶນທີ່ຖືຈົນຄົບກຳນົດ ແມ່ນຊັບສິນທີ່ບໍ່ແມ່ນກາສານອະນຸພັນຄົງທີ່ ຫຼື ການກຳນົດການຈ່າຍ ແລະ ການຄົບກຳນົດຄົງທີ່ສາຂາມີຄວາມຕັ້ງໃຈ ແລະ ສາມາດຖືຄອງໄດ້ຈົນຄົບກຳນົດ ແລະ ເປັນຊັບສິນ ທີ່ບໍ່ຖືກຕີລາຄາຕາມມູນຄ່າຍຸຕິທຳ ຜ່ານກຳໄລ ຫຼື ຂາດທຶນ ທີ່ໄດ້ຈາກການຂາຍ.

ການລົງທຶນທີ່ຖືຈົນຄົບກຳນົດ ແມ່ນມີຕົ້ນທຶນຕັດຈຳໜ່າຍ ທີ່ນຳໃຊ້ການຄິດໄລ່ດອກເບ້ຍທີ່ແທ້ຈິງ, ລົບໃຫ້ເງິນແຮ ເພື່ອຄວາມສ່ຽງ. ການຂາຍ ຫຼື ການຈັດປະເພດໃໝ່ ທີ່ຫຼາຍກວ່າຈຳນວນທີ່ບໍ່ສຳຄັນ ຂອງການລົງທຶນ ທີ່ຖືຈົນຄົບກຳນົດ ອາດຈະສົ່ງຜົນໃຫ້ການຈັດປະເພດຄືນໃໝ່ ຂອງທຸກຊັບສິນທີ່ຖືຈົນຄົບກຳນົດນີ້ ສາມາດຂາຍໄດ້ ແລະ ສາມາດປ້ອງກັນສາຂາ ຈາກການຈັດປະເພດການລົງທຶນ ໃນຫຼັກຊັບທີ່ຖືຈົນຄົບກຳນົດໃນປະຈຸບັນ ແລະ ປົກກະຕິໄປໃນອີກສອງປີ.

ດອກເບ້ຍໃນການລົງທຶນທີ່ຖືຈົນຄົບກຳນົດ ແມ່ນລວມທັງ ໃບລາຍງານຜົນການດຳເນີນງານ. ການລົງທຶນທີ່ຖືຈົນຄົບກຳນົດ ແມ່ນພັນທະບັດທີ່ອອກໂດຍ ກະຊວງການເງິນ ສປປ ລາວ.

(ສ) ສິ່ງໃຫ້ເຊົ່າ ແລະ ອຸປະກອນ

(i) ການຮັບຮູ້ ແລະ ການປະເມີນຄ່າ

ລາຍການຊັບສິນທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ ແມ່ນບັນທຶກຕາມມູນຄ່າຊື້ ລົບ ໃຫ້ຄ່າຫຼຸດຫຼັງສະສົມ ແລະ ຄ່າເສື່ອມ ສະສົມ. ການຊື້ຊອບແວຕ່າງໆທີ່ມີຄວາມຈຳເປັນຕໍ່ການດຳເນີນງານທີ່ກ່ຽວພັນກັບອຸປະກອນ ຖືກບັນຈຸໃຫ້ເປັນທຶນ ຂອງພາກສ່ວນອຸປະກອນ. ຖ້າຫາກພາກສ່ວນສຳຄັນຂອງລາຍການຊັບສິນທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນທີ່ມີອາຍຸການໃຊ້ງານທີ່ແຕກຕ່າງກັນ. ດັ່ງນັ້ນ, ພວກມັນຈຶ່ງຖືກລົງໃນບັນຊີໃນລາຍການທີ່ແຍກຈາກກັນ (ທີ່ເປັນສ່ວນປະກອບຫຼັກ) ໃນລາຍການຊັບສິນ ທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ. ກຳໄລ ຫຼື ຂາດທຶນຈາກການຂາຍອອກລາຍການຊັບສິນທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ ຖືກຮັບຮູ້ເປັນລາຍຮັບອື່ນ ໃນກຳໄລ ຫຼື ຂາດທຶນ.

(ii) ຄ່າໃຊ້ຈ່າຍເກີດຂຶ້ນພາຍຫຼັງ

ຄ່າໃຊ້ຈ່າຍເກີດຂຶ້ນພາຍຫຼັງ ແມ່ນຖືກບັນທຶກໃຫ້ເປັນທຶນກໍ່ຕໍ່ເມື່ອມີຄວາມເປັນໄປໄດ້ ທີ່ຜົນປະໂຫຍດທາງດ້ານ ເສດຖະກິດ ໃນອະນາຄົດຂອງລາຍຈ່າຍຈະເຂົ້າສູ່ທາງທະນາຄານ. ການບຳລຸງຮັກສາ ແລະ ສ້ອມແປງທີ່ດຳເນີນ ການຢູ່ຖືກບັນທຶກເປັນລາຍຈ່າຍທີ່ເກີດຂຶ້ນ.

(iii) ການຫັກຄ່າຫຼຸດຫຼັງ

ການຄິດໄລ່ຄ່າຫຼຸດຫຼັງ ແມ່ນການຕັດລາຄາຂອງລາຍການຊັບສິນທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນ ລົບ ມູນຄ່າຍັງ ເຫຼືອໂດຍປະມານ ໂດຍການນຳໃຊ້ວິທີການຫັກແບບສະເໝີຕົວຕະຫຼອດອາຍຸການນຳໃຊ້ໂດຍປະມານ ແລະ ໂດຍທົ່ວໄປແມ່ນຖືກຮັບຮູ້ເປັນກຳໄລ ຫຼື ຂາດທຶນ. ອາຍຸການນຳໃຊ້ໂດຍປະມານຂອງລາຍການຊັບສິນທີ່ໃຫ້ເຊົ່າ ແລະ ອຸປະກອນທີ່ສຳຄັນມີດັ່ງນີ້:

|  |       |
|--|-------|
| ສິ່ງທີ່ໃຫ້ເຊົ່າ                            | 20 ປີ |
| ເພີນິເຈີ, ເຄື່ອງຕິດຕັ້ງ ແລະ ອຸປະກອນຫ້ອງການ | 5 ປີ  |

ວິທີການຫັກຄ່າຫຼຸດຫຼັງ. ອາຍຸການນຳໃຊ້ ແລະ ມູນຄ່າຍັງເຫຼືອຖືກພິຈາລະນາຄືນໃນມື້ລາຍງານແຕ່ລະຄັ້ງ ແລະ ດັດແກ້ຕາມຄວາມເໝາະສົມ.

(ຊ) ເງິນຝາກຈາກລູກຄ້າ

ເງິນຝາກຂອງລູກຄ້າ ແມ່ນແຫຼ່ງໃຫ້ທຶນແບບຕິດໜີ້ໃຫ້ແກ່ທະນາຄານ. ເງິນຝາກຂອງລູກຄ້າ ແມ່ນໄດ້ຄິດໄລ່ ເລີ່ມຕົ້ນຢູ່ທີ່ມູນຄ່າຍຸຕິທຳ ຫັກລົບ ຕົ້ນທຶນທາງກົງທີ່ເພີ່ມຂຶ້ນ ແລະ ການຄິດໄລ່ຕາມມູນຄ່າທຶນຕັດຈຳໜ່າຍ ໂດຍນຳໃຊ້ດອກເບ້ຍທີ່ມີຜົນ.

(ຍ) ພັນທະສະຫວັດດີການພະນັກງານ

ສິດທິຜົນປະໂຫຍດໄລຍະສັ້ນຂອງພະນັກງານ

ສິດທິຜົນປະໂຫຍດຂອງພະນັກງານໃນໄລຍະສັ້ນ ເປັນຄ່າໃຊ້ຈ່າຍໃນການບໍລິການທີ່ກ່ຽວພັນກັນທີ່ມີໃຫ້. ໜີ້ສິນ ຖືກຮັບຮູ້ສໍາລັບມູນຄ່າທີ່ຄາດວ່າຈະຕ້ອງຈ່າຍ ຖ້າວ່າກຸ່ມນັ້ນຖືກຕ້ອງຕາມກົດໝາຍທີ່ມີຢູ່ ຫຼື ພັນທະທີ່ຕ້ອງຈ່າຍ ມູນຄ່ານີ້ທີ່ເປັນຜົນມາຈາກແບບແຜນໃນອະດີດທີ່ໃຫ້ໂດຍລູກຈ້າງ ແລະ ພັນທະສາມາດທີ່ຈະປະເມີນ ໄດ້ຢ່າງໜ້າເຊື່ອຖື.

(ດ) ເງິນແຮ

ເງິນແຮ ແມ່ນຖືກຮັບຮູ້ອີງຕາມຜົນການດໍາເນີນນາງານທີ່ຜ່ານມາ. ທະນາຄານມີພັນທະຕາມກົດໝາຍ ຫຼື ພັນທະທີ່ຄາດຄະເນໄວ້ ແລະ ມີຄວາມເປັນໄປໄດ້ແນ່ນອນວ່າ ປະໂຫຍດໃນທາງທຸລະກິດ ຈະຕ້ອງຖືກນໍາໃຊ້ ເພື່ອຊໍາລະໜີ້ສິນ ດັ່ງກ່າວ. ການປະເມີນໜີ້ສິນ ຈະຖືກພິຈາລະນາໂດຍການຫຼຸດກະແສເງິນສົດກ່ອນອັດຕາອາກອນ ທີ່ສົ່ງຜົນ ກະທົບຕໍ່ມູນຄ່າເງິນໃນຕະຫຼາດ.

(ຕ) ດອກເບ້ຍ

ລາຍຮັບ ແລະ ລາຍຈ່າຍດອກເບ້ຍຖືກຮັບຮູ້ໃນກໍາໄລ ຫຼື ຂາດຫິນ ໂດຍການນໍາໃຊ້ວິທີການດອກເບ້ຍ ທີ່ມີ ປະສິດທິພາບ. ອັດຕາດອກເບ້ຍທີ່ມີປະສິດທິພາບ ແມ່ນອັດຕາດອກເບ້ຍທີ່ແທ້ຈິງຂອງການຄາດຄະເນລາຍຮັບ ແລະ ລາຍຈ່າຍຂອງເງິນສົດຕະຫຼອດເຖິງການຄາດຄະເນອາຍຸຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ (ຫຼື ຕາມໄລຍະເວລາທີ່ເໝາະສົມ. ໃນໄລຍະເວລາທີ່ສັ້ນກວ່າ) ເພື່ອຍົກຍອດຊັບສິນ ຫຼື ໜີ້ສິນທາງການເງິນ. ເມື່ອມີ ການຄິດໄລ່ອັດຕາດອກເບ້ຍທີ່ມີປະສິດທິພາບ. ທະນາຄານຈະຄາດຄະເນກະແສເງິນສົດໃນອານາຄົດ ໂດຍພິຈາລະນາ ຕາມເງື່ອນໄຂສັນຍາເຄື່ອງມືທາງການເງິນ. ແຕ່ບໍ່ແມ່ນການຂາດຫິນໃນອະນາຄົດ.

ການຄິດໄລ່ອັດຕາດອກເບ້ຍທີ່ມີປະສິດທິພາບ ປະກອບດ້ວຍຕົ້ນທຶນຂອງທຸລະກໍາ ແລະ ຄ່າທໍານຽມທີ່ຊໍາລະ ຫຼື ລາຍຮັບທີ່ເປັນສ່ວນໜຶ່ງຂອງອັດຕາດອກເບ້ຍທີ່ມີປະສິດທິພາບ. ຕົ້ນທຶນຂອງທຸລະກໍາ ປະກອບດ້ວຍຕົ້ນທຶນທີ່ເພີ່ມຂຶ້ນ ໂດຍກົງທີ່ກ່ຽວກັບການຮັບມາ ຫຼື ຈ່າຍອອກຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ.

ລາຍຮັບ ແລະ ລາຍຈ່າຍດອກເບ້ຍ ແມ່ນຖືກຮັບຮູ້ໃນໃບລາຍງານກໍາໄລ ແລະ ຂາດຫິນ.

(ຖ) ຄ່າທໍານຽມ ແລະ ຄ່າບໍລິການທາງການເງິນ

ລາຍຮັບຄ່າທໍານຽມ ແລະ ຄ່າບໍລິການທາງການເງິນ ແລະ ລາຍຈ່າຍທີ່ມີຄວາມສໍາຄັນ ຕໍ່ອັດຕາດອກເບ້ຍທີ່ມີຜົນ ຕໍ່ຊັບສິນ ແລະ ໜີ້ສິນທາງການເງິນໄດ້ລວມຢູ່ໃນຄິດໄລ່ອັດຕາດອກເບ້ຍທີ່ມີປະສິດທິພາບ.

ລາຍຮັບຄ່າທໍານຽມ ແລະ ຄ່າບໍລິການທາງການເງິນອື່ນໆ ຖືກຮັບຮູ້ໃນບໍລິການພົວພັນ ທີ່ກ່ຽວຂ້ອງ ທີ່ໄດ້ດໍາເນີນກາງານ. ຖ້າຫາກຂໍ້ຜູກມັດທາງເງິນກູ້ບໍ່ໄດ້ຄາດຫວັງຕໍ່ກັບຜົນຂອງການເບີກຈ່າຍເງິນກູ້. ຈາກນັ້ນ ຄ່າທໍານຽມທີ່ຜູກມັດທີ່ພົວພັນກັບເງິນກູ້ ຖືກຮັບຮູ້ຕາມກົດເກນເສັ້ນຊໍາລະໃນໄລຍະເວລາທີ່ຜູກມັດ.

ລາຍຈ່າຍຄ່າທໍານຽມ ແລະ ຄ່າບໍລິການທາງການເງິນອື່ນໆທີ່ພົວພັນໂດຍກົງຕໍ່ລາຍການ ແລະ ຄ່າທໍານຽມບໍລິການຕ່າງໆ ທີ່ເປັນຄ່າໃຊ້ຈ່າຍທີ່ການບໍລິການໄດ້ເກີດຂຶ້ນ.

(ທ) ອາກອນກໍາໄລ

ຄ່າໃຊ້ຈ່າຍອາກອນກໍາໄລແມ່ນຄິດໄລ່ຕາມກົດໝາຍອາກອນປະຈຸບັນ. ຖືກຮັບຮູ້ຢູ່ໃນໃບລາຍງານກໍາໄລ ຫຼື ຂາດຫິນຍົກເວັ້ນທີ່ພົວພັນກັບລາຍການບັນທຶກໂດຍກົງຈາກບັນຊີຂອງສໍານັກງານໃຫຍ່ ຫຼື ໃນກໍາໄລຂາດຫິນ ທີ່ກວ້າງກວ່າອີກ.

(i) ອາກອນໃນປະຈຸບັນ

ອາກອນໃນປະຈຸບັນ ແມ່ນອາກອນທີ່ຄາດວ່າຈະໄດ້ຈ່າຍ ຫຼື ໄດ້ຮັບຂອງອາກອນກໍາໄລ ຫຼື ຂາດຫິນໃນປີ, ອັດຕາ ອາກອນທີ່ໃຊ້ ຫຼື ບັງຄັບໃຊ້ ໃນວັນທີ່ລາຍງານ, ແລະ ລາຍການປັບປຸງອາກອນທີ່ຈະໄດ້ຈ່າຍໄປໃນປີຜ່ານມາ.

ໄລຍະການປະເມີນຈັດການບໍລິຫານ ສົ່ງຄືນອາກອນ ເມື່ອເຫັນວ່າມີເຫດການໃດໜຶ່ງທີ່ກ່ຽວຂ້ອງທາງດ້ານອາກອນ ທີ່ເໝາະສົມກັບກົດລະບຽບ ແມ່ນຕ້ອງໄດ້ຮັບການຕີຄວາມໝາຍ ແລະ ກໍານົດຈໍານວນການຊໍາລະ ອາກອນໃຫ້ແກ່ເຈົ້າໜ້າທີ່ສ່ວຍສາອາກອນ.

ອີງຕາມການດັດແກ້ກົດໝາຍອາກອນ ຈາກວັນທີ 1 ມັງກອນ 2013 ອາກອນລາຍໄດ້ຕໍ່າສຸດແມ່ນ 1% ແມ່ນຖືກລົບລ້າງ ແລະ ອັດຕາອາກອນກຳໄລສະບັບໃໝ່ຂອງບໍລິສັດແມ່ນ 24%.

(ii) ອາກອນເຍື້ອນຊຳລະ

ອາກອນເຍື້ອນຊຳລະຖືກຮັບຮູ້ໂດຍສ່ວນຕ່າງຊົ່ວຄາວລະຫວ່າງ ຍອດຍົກມາຂອງຊັບສິນ ແລະ ໜີ້ສິນ ສຳລັບຈຸດ ປະສົງຂອງການລາຍງານທາງການເງິນ ແລະ ຈຳນວນເງິນທີ່ຖືກໃຊ້ສຳລັບການໄລ່ອາກອນ. ອາກອນເຍື້ອນຊຳລະບໍ່ໄດ້ຮັບຮູ້ສຳລັບສ່ວນຕ່າງຊົ່ວຄາວໃນການຮັບຮູ້ເລີ່ມຕົ້ນຂອງລາຍການຊັບສິນ ຫຼື ໜີ້ສິນ ທີ່ບໍ່ໄດ້ເປັນການລວມ ທຸລະກິດ ແລະ ບໍ່ມີຜົນຕໍ່ກັບບັນຊີ ຫຼື ການຄິດໄລ່ອາກອນກຳໄລ ຫຼື ຂາດທຶນ.

ອາກອນເຍື້ອນຊຳລະທາງຊັບສິນ ຖືກຮັບຮູ້ໃນແບບຂອງອາກອນຂາດທຶນ, ອາກອນສິນເຊື່ອ ແລະ ຄວາມແຕກຕ່າງ ຊົ່ວຄາວທີ່ບໍ່ໄດ້ນຳໃຊ້ ເມື່ອມີຄວາມເປັນໄປໄດ້ວ່າອາກອນກຳໄລ ທີ່ເສຍໃນອະນາຄົດ ຈະສາມາດນຳມາໃຊ້ຫັກໄດ້. ອາກອນເຍື້ອນຊຳລະຊັບສິນ ຈະຖືກກວດຄົນໃນແຕ່ລະມື້ລາຍງານ ແລະ ຈະຖືກຫຼຸດລົງ ເມື່ອບໍ່ມີຄວາມເປັນໄປໄດ້ວ່າຜົນປະໂຫຍດຂອງອາກອນທີ່ກ່ຽວຂ້ອງນັ້ນ ຈະສາມາດຮັບຮູ້ໄດ້.

ຊັບສິນຂອງອາກອນເຍື້ອນຊຳລະ ທີ່ບໍ່ຖືກຮັບຮູ້ຖືກປະເມີນຄົນ ໃນແຕ່ລະມື້ລາຍງານ ແລະ ຖືກຮັບຮູ້ເມື່ອມີຄວາມ ເປັນໄປໄດ້ວ່າອາກອນກຳໄລທີ່ຈະເສຍໃນອະນາຄົດ ແລະ ຈະສາມາດນຳມາໃຊ້ຫັກໄດ້.

ອາກອນເຍື້ອນຊຳລະ ແມ່ນຖືກວັດແທກຕາມອັດຕາອາກອນທີ່ຄາດວ່າຈະຖືກນຳໃຊ້ກັບ ຄວາມແຕກຕ່າງເມື່ອເກີດ ມີການໄດ້ກັບຄືນ, ໂດຍໃຊ້ອັດຕາອາກອນ ຫຼື ມີຜົນປະກາດໃຊ້ໃນມື້ທີ່ມີການລາຍງານ.

ການວັດແທກມູນຄ່າອາກອນເຍື້ອນຊຳລະ ສະທ້ອນໃຫ້ເຫັນຜົນກະທົບທາງດ້ານອາກອນ ທີ່ຈະເປັນໄປຕາມຮູບແບບ ທີ່ທະນາຄານຄາດຫວັງ ໃນບົດລາຍງານທ້າຍປີ ເພື່ອກູ້ຄືນ, ຫຼື ຊຳລະໜີ້ສິນ ທີ່ຍັງເຫຼືອຂອງຊັບສິນ ແລະ ໜີ້ສິນ.

(iii) ລາຍຈ່າຍອາກອນ

ການຄືນອາກອນຂອງທະນາຄານ ອາດຖືກກວດສອບໂດຍເຈົ້າໜ້າທີ່ສ່ວຍສາອາກອນ ຍ້ອນການນຳໃຊ້ກົດລະບຽບ ແລະ ລະບຽບການອາກອນ ໃນແຕ່ລະກິດຈະກຳທີ່ຖືກຕີຄວາມໝາຍທີ່ແຕກຕ່າງກັນ, ຈຳນວນອາກອນກຳໄລທີ່ຖືກລາຍງານໃນບົດລາຍງານຖານະການເງິນ ອາດຈະມີການປ່ຽນແປງພາຍຫຼັງການພິຈາລະນາຂອງເຈົ້າໜ້າທີ່ສ່ວຍສາອາກອນ.

ລະບົບການເກັບອາກອນໃນ ສປປ ລາວ ແມ່ນຄ່ອນຂ້າງໃໝ່ ແລະ ແມ່ນໂດຍສະເພາະການເສຍອາກອນຈຳນວນຫລາຍ ແລະ ມີການປ່ຽນແປງນິຕິກຳເລື້ອຍໆ, ເຊິ່ງອາດຍັງບໍ່ຈະແຈ້ງ, ຂັດແຍ່ງ ແລະ ການຕີຄວາມໝາຍທີ່ຍັງບໍ່ຈະແຈ້ງ. ປົກກະຕິແລ້ວ ການຕີຄວາມໝາຍລະຫວ່າງເຈົ້າໜ້າທີ່ສ່ວຍສາອາກອນທີ່ແຕກຕ່າງ ກັນແມ່ນເກີດຂຶ້ນເລື້ອຍໆ. ອາກອນແມ່ນຈະຖືກຍື່ນເພື່ອການກວດກາ ແລະ ທົບທວນຄືນໂດຍຫລາຍເຈົ້າໜ້າທີ່ສ່ວຍສາອາກອນ ໂດຍຈະກຳນົດຕາມກົດໝາຍເພື່ອຄ່າປັບໂຫມ, ລົງໂຫດ ແລະ ຫັກຄ່າໃຊ້ຈ່າຍດອກເບ້ຍ.

ເຫດຜົນທີ່ກ່າວມານີ້ ອາດຈະກໍ່ໃຫ້ເກີດຄວາມສ່ຽງຕໍ່ອາກອນໃນ ສປປ ລາວ ຫຼາຍກວ່າໃນບັນດາປະເທດອື່ນ. ຜູ້ບໍລິຫານເຊື່ອວ່າທາງທະນາຄານຕ້ອງອາກອນຕ້ອງຈ່າຍພຽງພໍຕາມການຕີຄວາມໝາຍຂອງອາກອນ. ເຖິງຢ່າງໃດກໍ່ຕາມ, ເຈົ້າໜ້າທີ່ສ່ວຍສາອາກອນອາດຕີຄວາມໝາຍທີ່ແຕກຕ່າງ ແລະ ອາດສົ່ງຜົນກະທົບສຳຄັນຕໍ່ທະນາຄານ.

(ນ) ໜັງສືຄ້າປະກັນທາງການເງິນ

ໃນພາກປະຕິບັດຂອງການດຳເນີນທຸລະກິດ. ທາງທະນາຄານໃຫ້ໜັງສືຄ້າປະກັນທາງການເງິນ ເຊິ່ງປະກອບດ້ວຍ ໜັງສືສິນເຊື່ອ. ໜັງສືຄ້າປະກອບ ແລະ ການຍອມຮັບ. ໜັງສືຄ້າປະກັນທາງການເງິນແມ່ນຖືກຮັບຮູ້ເບື້ອງຕົ້ນ ໃນ ໃບລາຍງານການເງິນ (ຢູ່ໃນ "ໜີ້ສິນອື່ນໆ") ກັບມູນຄ່າຍຸດຕິທຳທີ່ເປັນລາຍຮັບສູງ. ພາຍຫຼັງຮັບຮູ້ໃນເບື້ອງຕົ້ນ. ໜີ້ສິນຂອງທະນາຄານພາຍໃຕ້ແຕ່ລະການຄ້າປະກັນແມ່ນຖືກວັດແທກມູນຄ່າທີ່ສູງຂຶ້ນຂອງການຮັບຮູ້ເບື້ອງຕົ້ນ ໜ້ອຍກວ່າການຮັບຮູ້ຄ່າເສື່ອມ ສະສົມໃນໃບລາຍງານຜົນໄດ້ຮັບ. ແລະ ການຄາດຄະເນທີ່ດີທີ່ສຸດ ຂອງລາຍຈ່າຍ ຮຽກຮອງໃຫ້ຊຳລະໜີ້ສິນທາງການເງິນຕ່າງທີ່ເກີດຂຶ້ນໃນຜົນໄດ້ຮັບຂອງການຄ້າປະກັນ. ການເພີ່ມຂຶ້ນຕ່າງໆຂອງໜີ້ສິນທີ່ກ່ຽວຂ້ອງກັບການຄ້າປະກັນທາງການເງິນແມ່ນຖືກບັນທຶກໃນໃບລາຍງານຜົນ ໄດ້ຮັບໃນ "ລາຍຈ່າຍຈາກການຂາດທຶນດ້ານສິນເຊື່ອ". ລາຍຮັບທີ່ດີທີ່ສຸດແມ່ນຖືກຮັບຮູ້ໃນ

ໃບລາຍງານຜົນໄດ້ຮັບ ໃນ “ລາຍຮັບສຸດທິຈາກຄ່າບໍລິການ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ” ບົນພື້ນຖານອາຍຸຂອງການຄ້າປະກັນ.

(ບ) ເງິນແຮໜີ້ສິນທີ່ອາດເກີດຂຶ້ນ

ເງິນແຮໜີ້ສິນທີ່ອາດເກີດຂຶ້ນ ແມ່ນຖືກຮັບຮູ້ເມື່ອທະນາຄານສະແດງພັນທະ (ທາງກົດໝາຍ ຫຼື ການສ້າງຂຶ້ນ) ອີງຕາມຜົນໄດ້ຮັບທີ່ຜ່ານມາ ແລະ ອາດຈະເປັນໄປໄດ້ວ່າການຮ້ວໄຫຼຂອງຊັບພະຍາກອນທີ່ມີປະໂຫຍດໃນທາງເສດຖະກິດຈະຮຽກຮ້ອງໃຫ້ຊໍາລະໜີ້ສິນ ແລະ ການປະເມີນການທີ່ເຊື່ອຖືໄດ້ສາມາດຄຳນວນຕາມພັນທະທີ່ຊໍາລະ. ລາຍຈ່າຍທີ່ກ່ຽວຂ້ອງກັບເງິນແຮ ແມ່ນໄດ້ສະແດງໃນໃບລາຍງານຜົນໄດ້ຮັບສຸດທິຂອງການຈ່າຍຄືນ.

(ປ) ການເຄື່ອນໄຫວກັບພາກສ່ວນທີ່ກ່ຽວຂ້ອງ

ພາກສ່ວນທີ່ກ່ຽວຂ້ອງກັບທະນາຄານ ແມ່ນພາກສ່ວນທີ່ມີຄວາມອາດສາມາດໂດຍທາງກົງ ຫຼື ທາງອ້ອມທີ່ຈະຄວບ ຄຸມພາກສ່ວນອື່ນ ຫຼື ມີອຳນາດທີ່ພື້ນເດັ່ນຕໍ່ກັບພາກສ່ວນອື່ນ ທີ່ກ່ຽວຂ້ອງກັນກັບການຕັດສິນໃຈກ່ຽວກັບການເງິນ ແລະ ການດຳເນີນງານ ຫຼື ທະນາຄານພ້ອມກັບພາກສ່ວນດັ່ງກ່າວມີການຄວບຄຸມຮ່ວມກັນ ຫຼື ມີອຳນາດທີ່ພື້ນເດັ່ນ. ພາກສ່ວນທີ່ກ່ຽວຂ້ອງອາດເປັນບຸກຄົນ ຫຼື ບໍລິສັດ ແລະ ລວມທັງສະມາຊິກຄອບຄົວຂອງບຸກ ຄົນໃດໜຶ່ງທີ່ຖືວ່າ ເປັນພາກສ່ວນທີ່ກ່ຽວຂ້ອງ.

4. ລາຍຮັບດອກເບ້ຍສຸດທິ

|  | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | 31 ທັນວາ 2016<br>(ພັນກີບ) |
|--|---------------------------------|---------------------------|
| ລາຍຮັບດອກເບ້ຍ                          |                                 |                           |
| ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ | 16,291,111                      | 7,763,388                 |
| ເງິນລົງທຶນ                             | 1,195,069                       | 1,709,041                 |
| ເງິນຝາກຢູ່ທະນາຄານອື່ນ                  | 5,336,011                       | 4,055,093                 |
|  | <u>22,822,191</u>               | <u>13,527,522</u>         |
| ລາຍຈ່າຍດອກເບ້ຍ                         |                                 |                           |
| ເງິນຝາກຈາກລູກຄ້າ                       | (4,498,352)                     | (3,377,969)               |
| ເງິນຝາກຈາກທະນາຄານອື່ນໆ                 | (6,175,184)                     | (2,498,911)               |
|  | <u>(10,673,536)</u>             | <u>(5,876,880)</u>        |
| <b>ລາຍຮັບດອກເບ້ຍສຸດທິ</b>              | <b>12,148,655</b>               | <b>7,650,642</b>          |

5. ລາຍຮັບຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ ສຸດທິ

|  | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | 31 ທັນວາ 2016<br>(ພັນກີບ) |
|--|---------------------------------|---------------------------|
| ລາຍຮັບຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ        |                                 |                           |
| ການໂອນເງິນລະຫວ່າງປະເທດ                             | 1,634,332                       | 1,324,843                 |
| ການໂອນເງິນພາຍໃນປະເທດ                               | 100,449                         | 34,862                    |
| ຄ່າທຳນຽມບໍລິການທາງດ້ານການເງິນອື່ນໆ                 | 938,102                         | 608,296                   |
|  | <u>182,823</u>                  | <u>97,700</u>             |
|  | <u>2,855,706</u>                | <u>2,065,701</u>          |
| ລາຍຈ່າຍຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ       |                                 |                           |
| ລາຍຈ່າຍຄ່າທຳນຽມອື່ນໆ                               | (459,437)                       | (427,102)                 |
| <b>ຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ ສຸດທິ</b> | <b>2,396,269</b>                | <b>1,638,599</b>          |

## 6. ລາຍຈ່າຍພະນັກງານ

|                         | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | 31 ທັນວາ 2016<br>(ພັນກີບ) |
|-------------------------|---------------------------------|---------------------------|
| ຄ່າແຮງງານ ແລະ ເງິນເດືອນ | 5,213,181                       | 3,931,064                 |
| ເງິນລົງທຶນ              | 740,922                         | 554,988                   |
| <b>ລວມ</b>              | <b>5,954,103</b>                | <b>4,486,052</b>          |

## 7. ລາຍຈ່າຍໃນການດໍາເນີນງານອື່ນໆ

|                | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | 31 ທັນວາ 2016<br>(ພັນກີບ) |
|----------------|---------------------------------|---------------------------|
| ລາຍຈ່າຍບໍລິຫານ | 3,201,145                       | 2,719,722                 |
| ຄ່າເຊົ່າ       | 2,687,079                       | 2,180,943                 |
| ລາຍຈ່າຍອື່ນໆ   | 185,921                         | 111,780                   |
| <b>ລວມ</b>     | <b>6,074,145</b>                | <b>5,012,445</b>          |

## 8. ອາກອນກຳໄລ

### ຈຳນວນເງິນທີ່ຖືກຮັບຮູ້ໃນໄລຍະງານກຳໄລ ແລະ ຂາດທຶນ

|                                | ບົດອະທິບາຍຊ້ອນທ້າຍ | ວັນທີ 31 ທັນວາ 2017<br>(ພັນກີບ) | 31 ທັນວາ 2016<br>(ພັນກີບ) |
|--------------------------------|--------------------|---------------------------------|---------------------------|
| ລາຍຈ່າຍອາກອນໃນປີ               |                    |                                 |                           |
| ອາກອນໃນປີ                      |                    | 621,019                         | 76,561                    |
| ລາຍຈ່າຍອາກອນເຍື່ອນຊຳລະ         |                    |                                 |                           |
| ສ່ວນຜິດດ່ຽງຊົ່ວຄາວໃນການປ່ຽນແປງ | 17                 | 150,383                         | 259,073                   |
| <b>ລວມລາຍຈ່າຍອາກອນກຳໄລ</b>     |                    | <b>771,402</b>                  | <b>335,634</b>            |

ການຄິດໄລ່ອາກອນແມ່ນຖືກຄິດໄລ່ຕາມອັດຕາອາກອນທຳໄດກຳນົດໄວ້ຕາມກົດໝາຍຊ່ວຍສາອາກອນທຽບກັບລາຍຈ່າຍອາກອນເຊິ່ງໄດ້ລາຍງານໃບລາຍງານຜົນໄດ້ຮັບ ດັ່ງນີ້:

|                                 | ອັດຕາອາກອນ<br>(%) | ອັດຕາອາກອນ<br>(%) | 2016<br>(ພັນກີບ) |
|---------------------------------|-------------------|-------------------|------------------|
| ກຳໄລກ່ອນຫັກອາກອນ                |                   |                   | 1,440,653        |
| ອັດຕາອາກອນລາຍໄດ້ພາຍໃນ           | 24.00             | 24.00             | 345,757          |
| ໄດ້ຮັບຕ່າງມາຈາກ                 |                   |                   |                  |
| - ລາຍຈ່າຍທີ່ບໍ່ໄດ້ຫັກອອກໃນອາກອນ |                   |                   | 673              |
| - ພາຍໃຕ້ການກຳນົດອາກອນເຍື່ອນຊຳລະ |                   |                   | (10,796)         |
| <b>ລາຍຈ່າຍອາກອນ</b>             | <b>24.00</b>      | <b>23.30</b>      | <b>335,634</b>   |

9. ເງິນສົດ ແລະ ທຽບເທົ່າເງິນສົດ

|                                | 2017<br>(ພັນກີບ)   | 2017<br>(ພັນກີບ)   |
|--------------------------------|--------------------|--------------------|
| ເງິນສົດໃນຄັງເງິນສົດ            | 9,175,012          | 10,370,160         |
| ຍອດເຫຼືອທີ່ທະນາຄານແຫ່ງ ສປປ ລາວ | 186,848,216        | 86,169,176         |
| ຍອດເຫຼືອທີ່ທະນາຄານອື່ນໆ        | 25,060,263         | 120,380,745        |
| <b>ລວມ</b>                     | <b>221,083,491</b> | <b>216,920,081</b> |

10. ເງິນແຮຝາກບັງຄັບກັບທະນາຄານແຫ່ງ ສປປ ລາວ

|                                    | 2017<br>(ພັນກີບ)  | 2017<br>(ພັນກີບ)  |
|------------------------------------|-------------------|-------------------|
| <b>ປະເພດຂອງເງິນຝາກຕາມລະບຽບການ:</b> |                   |                   |
| ທຶນ                                | 4,569,571         | 4,589,828         |
| ໜີ້ຕ້ອງສິ່ງລູກຄ້າ                  | 14,345,013        | 15,892,534        |
| <b>ລວມ</b>                         | <b>18,914,584</b> | <b>20,482,362</b> |

ເງິນຝາກນຳທະນາຄານແຫ່ງ ສປປ ລາວ ປະກອບມີ ເງິນຝາກຕາມລະບຽບການ ແລະ ເງິນແຮຝາກບັງຄັບ, ເງິນຝາກເຫຼົ່ານີ້ແມ່ນບໍ່ມີດອກເບ້ຍ.

ພາຍໃຕ້ລະບຽບການຂອງທະນາຄານແຫ່ງ ສປປ ລາວ ທະນາຄານຮຽກຮ້ອງໃຫ້ຮັກສາຄັງສຳຮອງ ເງິນຢູ່ ທຫລ ຈາກເງິນຝາກບັງຄັບ ເຊິ່ງຄິດໄລ່ 5% ແລະ 10% ປະຈຳທຸກໆສອງເດືອນຢ່າງປົກກະຕິ (2016: 5% ແລະ 10%) ຂອງເງິນຝາກທັງໝົດຂອງລູກຄ້າທີ່ມີກຳນົດໄລຍະເວລາໜ້ອຍກວ່າ 12 ເດືອນ, ທັງສະກຸນເງິນກີບ ແລະ ເງິນຕາຕ່າງປະເທດ ຕາມລຳດັບ. ພາຍໃນປີ ທະນາຄານໄດ້ຮັກສາເງິນຝາກແຮບັງຄັບ ເພື່ອໃຫ້ສອດຄ່ອງກັບຂໍ້ກຳນົດຂອງ ທຫລ.

11. ເງິນລົງທຶນ

|                               | 2017<br>(ພັນກີບ) | 2017<br>(ພັນກີບ) |
|-------------------------------|------------------|------------------|
| ພັນທະບັດທີ່ອອກໂດຍກະຊວງການເງິນ | —                | 40,000,000       |

ການລົງທຶນທີ່ຖືຈົນຄົບກຳນົດ ແມ່ນບັນດາພັນທະບັດທີ່ອອກໂດຍກະຊວງການເງິນ ຂອງ ສປປ ລາວ ອັດຕາດອກເບ້ຍແມ່ນ 5% ຕໍ່ປີ ໄລຍະເວລາໝົດກຳນົດຂອງພັນທະບັດແມ່ນ ພາຍໃນ 1 ປີ.

ການເຄື່ອນໄຫວຂອງການລົງທຶນ ດັ່ງລຸ່ມນີ້:

|                         | 2017<br>(ພັນກີບ) | 2017<br>(ພັນກີບ)  |
|-------------------------|------------------|-------------------|
| ຍອດເຫຼືອໃນຕົ້ນປີ        | 40,000,000       | 25,000,000        |
| ພັນທະບັດທີ່ຊື້ໃນປີ      | —                | 40,000,000        |
| ພັນທະບັດຄົບກຳນົດໃນປີ    | (40,000,000)     | (25,000,000)      |
| <b>ຍອດເຫຼືອໃນທ້າຍປີ</b> | <b>—</b>         | <b>40,000,000</b> |

12. ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ

|   | 2017<br>(ພັນກີບ)   | 2016<br>(ພັນກີບ)   |
|---|--------------------|--------------------|
| ເງິນໃຫ້ກູ້ຢືມ                                       | 388,492,284        | 240,084,701        |
| ເພີ່ມຂຶ້ນ ລາຍຮັບຈາກເງິນກູ້ຄ້າງຮັບ                   | 3,441,667          | 1,176,745          |
| ຫຼຸດລົງ ລາຍຮັບເຍື້ອນຊໍາລະ                           | (681,033)          | (873,432)          |
| ເງິນ ແຮສຳລັບໜີ້ສູນ                                  | (1,942,461)        | (1,200,423)        |
| <b>ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ ສຸດທິ</b> | <b>389,310,457</b> | <b>239,187,591</b> |
| ພາຍໃນ 1 ປີ  | 231,758,152        | 87,722,301         |
| ຫຼາຍກວ່າ 1 ປີ                                       | 156,734,132        | 152,362,400        |
| <b>ລວມ</b>  | <b>388,492,284</b> | <b>240,084,701</b> |

|            | ເງິນໃຫ້ກູ້ຢືມ ແລະ<br>ລາຍໄດ້ລໍຖ້າຕັດບັນຊີ<br>(ພັນກີບ) | 2017<br>ເງິນແຮ<br>ສຳລັບໜີ້ສູນ<br>(ພັນກີບ) | 2016<br>ເງິນໃຫ້ກູ້ຢືມ ແລະ<br>ເງິນລ່ວງໜ້າສຸດທິ<br>(ພັນກີບ) |
|------------|--|---|---|
| ບໍລິສັດ    | 391,252,918  | (1,942,461)                               | 389,310,457   |
| <b>ລວມ</b> | <b>391,252,918</b>                                   | <b>(1,942,461)</b>                        | <b>389,310,457</b>  |

|            | ເງິນໃຫ້ກູ້ຢືມ ແລະ<br>ລາຍໄດ້ລໍຖ້າຕັດບັນຊີ<br>(ພັນກີບ) | 2016<br>ເງິນແຮ<br>ສຳລັບໜີ້ສູນ<br>(ພັນກີບ) | ເງິນໃຫ້ກູ້ຢືມ ແລະ<br>ເງິນລ່ວງໜ້າສຸດທິ<br>(ພັນກີບ) |
|------------|--|---|---|
| ບໍລິສັດ    | 240,388,014  | (1,200,423)                               | 239,187,591                                       |
| <b>ລວມ</b> | <b>240,388,014</b>                                   | <b>(1,200,423)</b>                        | <b>239,187,591</b>                                |

ການປ່ຽນແປງບັນຊີເງິນແຮໜີ້ເສຍ ແລະ ໜີ້ສິງໃສຈະສູນ ເງິນກູ້ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ ດັ່ງລຸ່ມນີ້:

|                                      | 2017<br>(ພັນກີບ) | 2016<br>(ພັນກີບ) |
|--------------------------------------|------------------|------------------|
| ເງິນແຮ ສຳລັບໜີ້ສູນ                   |                  |                  |
| ຍອດເຫຼືອໃນວັນທີ 1 ມັງກອນ             | 1,200,423        | 523,873          |
| ການປ່ຽນແປງຂອງສະກຸນເງິນຕາຕ່າງປະເທດ    | 32,084           | 2,831            |
| ຄ່າໃຊ້ຈ່າຍໜີ້ເສຍ                     | 709,954          | 673,719          |
| <b>ຍອດເຫຼືອໃນວັນທີ 31 ທັນວາ 2017</b> | <b>1,942,461</b> | <b>1,200,423</b> |

13. ສິ່ງໃຫ້ເຊົ່າ ແລະ ອຸປະກອນ

|                                       | ສ່ວນປັບປຸງ<br>ອາຄານ<br>(ພັນກີບ) | ເພີ່ມເຈີ້, ເຄື່ອງຕິດຕັ້ງ<br>ແລະ ອຸປະກອນທ້ອງຖານ<br>(ພັນກີບ) | ການກໍ່ສ້າງທີ່<br>ກຳລັງດຳເນີນ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    |
|---------------------------------------|---------------------------------|--|--|--------------------|
| <b>ຕົ້ນທຶນ</b>                        |                                 |  |  |                    |
| ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2016        | 9,745,502                       | 1,348,871  | 5,038,736                                | 16,133,109         |
| ເພີ່ມຂຶ້ນ                             | 3,114,663                       | 1,655,410  | —  | 4,770,073          |
| ໂອນ                                   | 5,038,736                       | —  | (5,038,736)                              | —                  |
| <b>ຍອດເຫຼືອໃນວັນທີ 31 ທັນວາ 2017</b>  | <b>17,898,901</b>               | <b>3,004,281</b>   | <b>—</b>                                 | <b>20,903,182</b>  |
| <b>ຄ່າຫຼຸດຖານສະສົມ</b>                |                                 |  |  |                    |
| ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2016        | (1,057,507)                     | (509,826)  | —  | (1,567,333)        |
| ຄ່າເສື່ອມໃນງວດ                        | (551,216)                       | (720,532)  | —  | (1,271,748)        |
| <b>ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2017</b> | <b>(1,608,723)</b>              | <b>(1,230,358)</b>   | <b>—</b>                                 | <b>(2,839,081)</b> |
| <b>ມູນຄ່າຄົງເຫຼືອ ສຸດທິ</b>           |                                 |  |  |                    |
| ໃນວັນທີ 31 ທັນວາ 2016                 | 8,687,995                       | 839,045  | 5,038,736                                | 14,565,776         |
| <b>ໃນວັນທີ 31 ທັນວາ 2017</b>          | <b>16,290,178</b>               | <b>1,773,923</b>   | <b>—</b>                                 | <b>18,064,101</b>  |

14. ຊັບສົມບັດຄົງທີ່ບໍ່ມີຕົວຕົນ

|                                       | ຊອບແວຣ໌<br>(ພັນກີບ) |
|---------------------------------------|---------------------|
| <b>ຕົ້ນທຶນ</b>                        |                     |
| ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2016        | 6,524,352           |
| ເພີ່ມຂຶ້ນ                             | 274,713             |
| <b>ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2017</b> | <b>6,799,065</b>    |
| <b>ຄ່າເສື່ອມສະສົມ</b>                 |                     |
| ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2016        | (2,831,301)         |
| ຄ່າຫຼຸດຖານໃນໄລຍະການດຳເນີນງານ          | (1,422,995)         |
| <b>ຍອດເຫຼືອ ໃນວັນທີ 31 ທັນວາ 2017</b> | <b>(4,254,296)</b>  |
| <b>ມູນຄ່າຄົງເຫຼືອ ສຸດທິ</b>           |                     |
| ໃນວັນທີ 31 ທັນວາ 2016                 | 3,693,051           |
| <b>ໃນວັນທີ 31 ທັນວາ 2017</b>          | <b>2,544,769</b>    |



15. ຊັບສິນອື່ນໆ

|  | 2017<br>(ພັນກີບ) | 2016<br>(ພັນກີບ) |
|--|------------------|------------------|
| ດອກເບ້ຍຕ້ອງຮັບຈາກການລົງທຶນ             | —                | 804,932          |
| ດອກເບ້ຍຕ້ອງຮັບຈາກເງິນຝາກຢູ່ທະນາຄານອື່ນ | 542,570          | 1,397,311        |
| ລາຍຈ່າຍຄ່າເຊົ່າລ່ວງໜ້າ                 | 1,351,759        | 2,658,825        |
| ລາຍຈ່າຍອາກອນ                           | 168,780          | —                |
| ອື່ນໆ                                  | 497,354          | 831,261          |
| <b>ລວມ</b>                             | <b>2,560,463</b> | <b>5,692,329</b> |

16. ເງິນຝາກຈາກລູກຄ້າ

|                     | 2017<br>(ພັນກີບ)   | 2016<br>(ພັນກີບ)   |
|---------------------|--------------------|--------------------|
| ລູກຄ້າທົ່ວໄປ:       |                    |                    |
| - ເງິນຝາກກະແສລາຍວັນ | 3,728,228          | 1,418,830          |
| - ເງິນຝາກປະຢັດ      | 89,683,524         | 66,978,249         |
| - ເງິນຝາກມີກຳນົດ    | 82,414,022         | 44,076,563         |
| ລູກຄ້າບໍລິສັດ:      |                    |                    |
| - ເງິນຝາກກະແສລາຍວັນ | 27,605,817         | 35,125,851         |
| - ເງິນຝາກປະຢັດ      | 5,682,123          | 4,593,005          |
| - ເງິນຝາກມີກຳນົດ    | 31,800,075         | 11,089,276         |
| <b>ລວມ</b>          | <b>240,913,789</b> | <b>163,281,774</b> |

17. ອາກອນເຍື້ອນຊຳລະ

|                       | ໃນວັນທີ<br>1 ມັງກອນ 2017<br>(ພັນກີບ) | ລາຍຈ່າຍ<br>ກຳໄລ ແລະ ຂາດທຶນ<br>(ພັນກີບ) | ໃນວັນທີ<br>31 ທັນວາ 2017<br>(ພັນກີບ) |
|-----------------------|--------------------------------------|--|--------------------------------------|
| ຊັບສິນອາກອນເຍື້ອນຊຳລະ |                                      |  |                                      |
| ລາຍຮັບເຍື້ອນຊຳລະ      | 209,624                              | (46,175)                               | 163,449                              |
| ໜີ້ສິນອາກອນເຍື້ອນຊຳລະ |                                      |  |                                      |
| ຄ່າຫຼ້ຍຫຼົງ           | (468,697)                            | (104,208)                              | (572,905)                            |
| <b>ສຸດທິ</b>          | <b>(259,073)</b>                     | <b>(150,38)</b>                        | <b>(409,456)</b>                     |

18. ໜີ້ສິນອື່ນໆ

|                 | 2017<br>(ພັນກີບ) | 2016<br>(ພັນກີບ) |
|-----------------|------------------|------------------|
| ດອກເບ້ຍຄ້າງຈ່າຍ | 3,948,603        | 3,043,799        |
| ອື່ນໆ           | 1,497,011        | 1,390,950        |
| <b>ລວມ</b>      | <b>5,445,614</b> | <b>4,434,749</b> |

19. ຫຼິ້ນຈິດທະບຽນຖອກແລ້ວ

ອອກຮຸ້ນສາມັນ

ທະນາຄານໄດ້ອອກຮຸ້ນສາມັນ ແລະ ຖອກຫຼິ້ນຈິດທະບຽນ 300 ຕື້ ຊຶ່ງໄດ້ຈິດທະບຽນກັບກະຊວງການຄ້າ ໃນວັນທີ 04 ພະຈິກ 2014. ໃນປີ 2017 ທະນາຄານ ບໍ່ໄດ້ເພີ່ມຫຼິ້ນຈິດທະບຽນ

20. ຄັງສໍາຮອງຕາມກົດໝາຍ

ທະນາຄານ ຕ້ອງສ້າງຄັງສໍາຮອງຕາມລະບຽບການຢ່າງໜ້ອຍໃນອັດຕາ 10% ຂອງກຳໄລໃນປີ ຕາມລະບຽບການຂອງ ທະນາຄານ ແຫ່ງ ສປປ ລາວ.

21. ການເຄື່ອນໄຫວກັບພາກສ່ວນທີ່ກ່ຽວຂ້ອງ

ການເຄື່ອນໄຫວກັບພາກສ່ວນທີ່ກ່ຽວຂ້ອງປະກອບດ້ວຍການເຄື່ອນໄຫວທີ່ທັງໝົດທີ່ດໍາເນີນງານ ໂດຍພາກສ່ວນອື່ນທີ່ກ່ຽວຂ້ອງກັບທະນາຄານ. ພາກສ່ວນທີ່ຈະກ່ຽວຂ້ອງກັບທະນາຄານຕ້ອງມີ:

- (ກ) ມີພົວພັນທາງກົງ ຫຼື ທາງອ້ອມໂດຍຜ່ານພາກສ່ວນໜຶ່ງ ຫຼື ຫຼາຍພາກສ່ວນທີ່ກ່ຽວຂ້ອງ:
  - ຄວບຄຸມ, ຕຶກຄວບຄຸມໂດຍ ຫຼື ຢູ່ພາຍໃຕ້ການຄວບຄຸມຮ່ວມກັນກັບທະນາຄານ (ລວມມີສໍານັກງານ ໃຫຍ່, ທະນາຄານ ແລະ ຄູທະນາຄານ);
  - ມີອັດຕາດອກເບ້ຍຂອງທະນາຄານທີ່ມີອິດທິພົນສູງຕໍ່ທະນາຄານ; ຫຼື
  - ມີສ່ວນຮ່ວມໃນການຄວບຄຸມທະນາຄານ
- (ຂ) ພາກສ່ວນທີ່ເປັນຜູ້ຮ່ວມທຶນເຊິ່ງໃນນັ້ນທະນາຄານເປັນຮຸ້ນສ່ວນ;
- (ຄ) ພາກສ່ວນທີ່ເປັນສະມາຊິກຄົນສໍາຄັນໃນຄະນະຜູ້ບໍລິຫານຂອງທະນາຄານ ຫຼື ບໍລິສັດແມ່;
- (ງ) ພາກສ່ວນທີ່ເປັນສະມາຊິກຕິດແທດກັບຄອບຄົວຂອງບຸກຄົນທີ່ກ່ຽວພັນກັບຂໍ້ (ກ) ຫຼື (ງ);
- (ຈ) ພາກສ່ວນທີ່ເປັນຂອງທະນາຄານຄຸ້ມຄອງດູແລ. ຄຸ້ມຄອງຮ່ວມກັນ ຫຼື ມີອິດທິພົນສູງໂດຍ ຫຼື ອໍານາດ ໃນການລົງຄະແນນຫຼັກທີ່ແນ່ນອນໃນທະນາຄານ ໃນທາງກົງ ຫຼື ທາງອ້ອມ ຫຼື ບຸກຄົນທີ່ກ່ຽວຂ້ອງທີ່ໄດ້ ສະແດງໃນຂໍ້ (ຄ) ຫຼື (ງ);
- (ສ) ພາກສ່ວນທີ່ເປັນແຜນຜັນປະໂຫຍດຂອງພະນັກງານຫຼັກຂອງທະນາຄານ ຫຼື ທະນາຄານທີ່ກ່ຽວຂ້ອງ ກັບ ທະນາຄານ;

ນະໂຍບາຍການກຳນົດລາຄາການເຄື່ອນໄຫວກັບພາກສ່ວນທີ່ກ່ຽວຂ້ອງ ແມ່ນຖືກອະທິບາຍ ດັ່ງລຸ່ມນີ້:

|   |                            |
|---|----------------------------|
| <b>ລາຍການເຄື່ອນໄຫວ</b>                      | <b>ນະໂຍບາຍການກຳນົດລາຄາ</b> |
| ລາຍຮັບຄ່າທຳນຽມ ແລະ ຄ່າບໍລິການທາງດ້ານການເງິນ | ລາຄາຕົກລົງຕາມສັນຍາ         |
| ລາຍຈ່າຍການບໍລິຫານງານອື່ນໆ                   | ລາຄາຕົກລົງຕາມສັນຍາ         |
| ລາຍຈ່າຍດອກເບ້ຍ                              | ລາຄາຕະຫຼາດ                 |

ການເຄື່ອນໄຫວທີ່ສໍາຄັນກັບພາກສ່ວນທີ່ກ່ຽວຂ້ອງມີດັ່ງຕໍ່ໄປນີ້

| ພາກສ່ວນທີ່ກ່ຽວຂ້ອງ                | ສາຍພົວພັນ  | ການເຄື່ອນໄຫວ                   | 2017<br>(ພັນກີບ) | 2016<br>(ພັນກີບ) |
|-----------------------------------|------------|--------------------------------|------------------|------------------|
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊືນ | ບໍລິສັດແມ່ | ລາຍຮັບຄ່າທຳນຽມ<br>ແລະ ຄ່ານາຍໜາ | 1,052,562        | 610,986          |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊືນ | ບໍລິສັດແມ່ | ລາຍຈ່າຍການບໍລິຫານ<br>ງານອື່ນໆ  | 423,267          | 418,693          |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊືນ | ບໍລິສັດແມ່ | ລາຍຈ່າຍດອກເບ້ຍ                 | 5,932,541        | 2,420,179        |

ຍອດເງື່ອນບັນຊີພົວພັນກັບພາກສ່ວນທີ່ກ່ຽວຂອງ ໃນວັນທີ 31 ທັນວາ 2017 ມີດັ່ງລຸ່ມນີ້:

| ພາກສ່ວນທີ່ກ່ຽວຂອງ                 | ສາຍພົວພັນ  | ການເຄື່ອນໄຫວ                   | ລາຍຮັບຄ້າງຮັບ<br>(ພັນກີບ) | ລາຍຈ່າຍຄ້າງຈ່າຍ<br>(ພັນກີບ) |
|-----------------------------------|------------|--------------------------------|---------------------------|-----------------------------|
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ເງິນສິດ ແລະ<br>ທຽບເທົ່າເງິນສິດ | 18,818,659                | —                           |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ເງິນຝາກຈາກທະນາຄານອື່ນໆ         | —                         | 238,104,532                 |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ດອກເບ້ຍຄ້າງຈ່າຍ                | —                         | 1,551,645                   |

ຍອດເງື່ອນບັນຊີພົວພັນກັບພາກສ່ວນທີ່ກ່ຽວຂອງ ໃນວັນທີ 31 ທັນວາ 2016 ມີດັ່ງລຸ່ມນີ້:

| ພາກສ່ວນທີ່ກ່ຽວຂອງ                 | ສາຍພົວພັນ  | ການເຄື່ອນໄຫວ                   | ລາຍຮັບຄ້າງຮັບ<br>(ພັນກີບ) | ລາຍຈ່າຍຄ້າງຈ່າຍ<br>(ພັນກີບ) |
|-----------------------------------|------------|--------------------------------|---------------------------|-----------------------------|
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ເງິນສິດ ແລະ<br>ທຽບເທົ່າເງິນສິດ | 50,360,406                | —                           |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ຊັບສິນອື່ນໆ                    | 327,717                   | —                           |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ເງິນຝາກຈາກທະນາຄານອື່ນໆ         | —                         | 264,708,243                 |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ດອກເບ້ຍຄ້າງຈ່າຍ                | —                         | 832,291                     |
| ທະນາຄານກະສິກອນໄທ ຈຳກັດ<br>ມະຫາຊີນ | ບໍລິສັດແມ່ | ໜີ້ສິນອື່ນໆ                    | —                         | 5,209                       |

ຄ່າໃຊ້ຈ່າຍຂອງສະມາຊິກຄະນະຜູ້ບໍລິຫານແລະ ຄະນະອຳນວຍການ ມີດັ່ງນີ້:

|                               | 2017<br>(ພັນກີບ) | 2016<br>(ພັນກີບ) |
|-------------------------------|------------------|------------------|
| ເງິນປັນຜົນໄລຍະສັ້ນຂອງພະນັກງານ | 2,114,685        | 1,927,168        |

## 22. ມູນຄ່າຍຸດຕິທຳຂອງຊັບສິນ ແລະ ໜີ້ສິນ

### ການປະເມີນມູນຄ່າຍຸດຕິທຳ

ມູນຄ່າຍຸດຕິທຳ ແມ່ນລາຄາທີ່ຈະໄດ້ຮັບຈາກການຂາຍຊັບສິນ ຫຼື ລາຍຈ່າຍເພື່ອໂອນໜີ້ສິນ ໃນລາຍການທີ່ເກີດຂຶ້ນໃນສະພາບປົກກະຕິ ລະຫວ່າງຜູ້ເຂົ້າຮ່ວມໃນຕະຫຼາດ ໃນວັນທີ່ມີການວັດມູນຄ່າ. ໃນກໍລະນີບໍ່ຢູ່ໃນຕະຫຼາດຫຼັກຊັບ, ຜົນປະໂຫຍດທັງໝົດ ກໍ່ຈະຖືກພິຈາລະນາເຖິງມູນຄ່າ. ຖ້າທະນາຄານ ແລະ ທະນາຄານຍ່ອຍສາມາດເຂົ້າເຖິງຕະຫຼາດ ໃນວັນທີ່ມີການວັດມູນຄ່າ.

### ຂັ້ນຂອງມູນຄ່າຍຸດຕິທຳ

ເມື່ອວັດມູນຄ່າຍຸດຕິທຳຂອງຊັບສິນ ແລະ ໜີ້ສິນແລ້ວ. ທາງທະນາຄານເອງກໍ່ໄດ້ ໃຊ້ຂໍ້ມູນຕາມທ້ອງ ຕະຫຼາດຫຼາຍເທົ່າທີ່ຈະຫຼາຍໄດ້. ການວັດມູນຄ່າຍຸດຕິທຳຂອງຊັບສິນ ແລະ ໜີ້ສິນ ຖືກຈັດເປັນປະເພດທີ່ແຕກຕ່າງກັນໃນແຕ່ລະດັບຂັ້ນຂອງ ມູນຄ່າຂອງມູນຄ່າຍຸດຕິທຳ ໂດຍໃຊ້ຂໍ້ມູນເບື້ອງຕົ້ນເຂົ້າໃນການປະເມີນດັ່ງຕໍ່ໄປນີ້:

ລະດັບທີ່ 1: ລາຄາທີ່ສະເໜີ (ຍັງບໍ່ມີການປັບ) ໃນທ້ອງຕະຫຼາດທີ່ເປັນຊັບສິນ ແລະ ໜີ້ສິນ

ລະດັບທີ່ 2: ປັດໃຈອື່ນທີ່ນອກເໜືອຈາກລາຄາສະເໜີທີ່ຢູ່ໃນຂັ້ນທີ່ 1 ສາມາດສັງເກດລາຄາຊັບສິນ ຫຼື ໜີ້ສິນໄດ້ໂດຍກົງ(ລາຄາ) ຫຼື ທາງອ້ອມ(ທີ່ໄດ້ມາຈາກລາຄາ). ປະເພດນີ້ລວມເຖິງ ເຄື່ອງມືທີ່ໃຊ້ວັດມູນຄ່າ ໃນລາຄາທີ່ສະເໜີທີ່ລະບຸໃນຕະຫຼາດ ລາຄາທີ່ສະເໜີສໍາລັບ ຊັບສິນ ຫຼື ໜີ້ສິນທີ່ຄ້າຍຄືກັນໃນຕະຫຼາດ ທີ່ມີການໃຊ້ງານໜ້ອຍກວ່າ ຫຼື ເທົ່າກັບການປະເມີນມູນຄ່າອື່ນໆ ທີ່ສາມາດສັງເກດໄດ້ຈາກ ຂໍ້ມູນຕະຫຼາດທັງທາງກົງ ແລະ ທາງອ້ອມ.

ລະດັບທີ່ 3: ຂໍ້ມູນທີ່ບໍ່ສາມາດເກັບໄດ້ ປະກອບດ້ວຍຊັບສິນ ຫຼື ໜີ້ສິນ ເຊິ່ງເກນໃນການວັດມູນຄ່າ ບໍ່ໄດ້ຂຶ້ນຢູ່ກັບ ຂໍ້ມູນທີ່ເກັບໄດ້ ແລະ ຂໍ້ມູນທີ່ບໍ່ສາມາດເກັບໄດ້ນັ້ນມີຜົນກະທົບຕໍ່ກັບການປະເມີນມູນຄ່າ.

ຖ້າຂໍ້ມູນທີ່ໃຊ້ໃນການວັດມູນຄ່າຍຸດຕິທໍາ ຂອງຊັບສິນ ຫຼື ໜີ້ສິນໄດ້ຖືກແຍກຕາມລະດັບຂອງຂໍ້ມູນຄ່າຍຸດຕິທໍາ, ເພື່ອໃຫ້ການວັດ ມູນຄ່າຍຸດຕິທໍາ ເປັນໄປໃນລະດັບດຽວກັນ ກັບລໍາດັບຂັ້ນຂອງມູນຄ່າຍຸດຕິທໍາທີ່ສໍາຄັນສໍາລັບການວັດທັງໝົດ.

ທະນາຄານໄດ້ຮັບການໂອນຍ້າຍລະດັບຂອງລໍາດັບຂັ້ນຂອງມູນຄ່າຍຸດຕິທໍາ ໃນວັນສິ້ນສຸດປີການບັນຊີ ທີ່ມີການໂອນເກີດຂຶ້ນ. ທີ່ບໍ່ມີການໂອນລະຫວ່າງລະດັບ 1 ຫາ ລະດັບ 2 ຂອງຂໍ້ມູນຄ່າຍຸດຕິທໍາ ລະຫວ່າງປີສິ້ນສຸດ ວັນທີ31 ທັນວ່າ 2017 ແລະ 2016.

**ຊັບສິນ ທາງການເງິນທີ່ບໍ່ໄດ້ວັດມູນຄ່າທີ່ຍຸດຕິທໍາ**

ມູນຄ່າຍຸດຕິທໍາຂອງເງິນກູ້ຢືມໃຫ້ແກ່ລູກຄ້າ ໂດຍປະມານເທົ່າກັບມູນຄ່າຕາມບັນຊີ ລວມທັງດອກເບ້ຍຕ້ອງຮັບ ແລະ ລາຍຮັບສຸດທິ ທີ່ລໍຖ້າຕັດບັນຊີ, ໜີ້ທີ່ສົ່ງໃສຈະສູນ ຈາກເງິນກູ້ໃນອັດຕາດອກເບ້ຍໃນທ້ອງຕະຫຼາດ ແລະ ອັດຕາ ດອກເບ້ຍຄົງທີ່ຂອງເງິນກູ້ສ່ວນຫຼາຍ ແມ່ນມີໄລຍະສັ້ນ. ນອກຈາກນີ້ການຕັ້ງເງິນແຮສໍາລັບໜີ້ທີ່ສົ່ງໃສຈະສູນ ແມ່ນຖືກກຳນົດບົນພື້ນຖານທີ່ຄິດວ່າຈະຂາດຫີນ.

ເງິນສັດ ແລະ ການທຽບເທົ່າເງິນສົດ, ເງິນຝາກກັບທະນາຄານອື່ນ, ເງິນລົງທຶນ ແລະ ຊັບສິນອື່ນໆ ຊຶ່ງລາຍການຫຼັກຄິດອອກເບ້ຍ ຄ້າງຮັບ ແລະ ໜີ້ສິນທາງການເງິນ ດັ່ງຕໍ່ໄປນີ້: ເງິນຝາກກັບລູກຄ້າ, ເງິນຝາກຈາກທະນາຄານອື່ນ ແລະ ໜີ້ສິນອື່ນໆ ທີ່ມີປະເດັນສໍາຄັນ ທີ່ເກີດຈາກດອກເບ້ຍຈ່າຍ ທີ່ມີມູນຄ່າໃກ້ຄຽງກັບມູນຄ່າຍຸດຕິທໍາເພາະວ່າສ່ວນໃຫຍ່ແລ້ວ ແມ່ນໄລຍະສັ້ນ.

**23. ການບໍລິຫານຄວາມສ່ຽງທາງດ້ານການເງິນ**

**23.1 ຄວາມສ່ຽງໃນການດໍາເນີນງານ**

"ຄວາມສ່ຽງໃນການດໍາເນີນງານ" ໝາຍເຖິງຄວາມສ່ຽງທາງກົງ ຫຼື ທາງອ້ອມໃນການເກນກໍາໄລ ແລະ ເງິນທຶນຂອງທະນາຄານ. ເນື່ອງຈາກຂະບວນການດໍາເນີນງານບໍ່ມີປະສິດທິພາບ ຫຼື ບໍ່ສໍາເລັດ. ພະນັກງານ. ລະບົບໄອທິ ແລະ ລະບົບການດໍາເນີນງານ. ຫຼື ເຫດການ / ປັດໄຈທີ່ນອກເໜືອຈາກນີ້. ຄວາມສໍາຄັນ ຂອງ ການບໍລິຫານ ຄວາມສ່ຽງໃນການດໍາເນີນງານ. ທະນາຄານ ແມ່ນໄດ້ ປະຕິບັດງານໃນການບໍລິຫານຄວາມສ່ຽງ ຢ່າງມີປະສິດທິພາບສູງ ແລະ ໄດ້ປັບປຸງການບໍລິຫານຄວາມສ່ຽງໃນການຄວບຄຸມ ໂຄງຮ່າງການຈັດຕັ້ງ ແລະ ຫຼຸດຄວາມສ່ຽງໃນການດໍາເນີນງານ ເຊິ່ງໄດ້ເສີມສ້າງໃນການປ້ອງກັນຄວາມສ່ຽງ ແລະ ການສຶກສາ ໃຫ້ແກ່ພະນັກງານທຸກໆຄົນ.

ໃນການປະຕິບັດດັ່ງກ່າວ ຄະນະຜູ້ຈັດການ ເຊິ່ງລວມເຖິງຜູ້ບໍລິຫານທະນາຄານ ກະສິກອນໄທ. ການຄວບຄຸມ ຄວາມສ່ຽງ ດ້ານການປະຕິບັດງານໂດຍລວມຂອງທະນາຄານ ລວມເຖິງທີ່ປຶກສາຂອງທະນາຄານ ເພື່ອໃຫ້ໝັ້ນໃຈ ໃນຄວາມມີປະສິດທິພາບ ຂອງການປະຕິບັດງານຂອງທະນາຄານ.

ໃນປັດຈຸບັນ ຄວາມສ່ຽງທີ່ສໍາຄັນຂອງທະນາຄານ ແບ່ງເປັນດ້ານປະສິດທິການຂອງພະນັກງານ ແລະ ຄວາມສາມາດ ໃນການປະຕິບັດງານ ເຊິ່ງອາດເປັນສາເຫດໃຫ້ເກີດຂໍ້ຜິດພາດໃນການປະຕິບັດງານ ໃນການຈັດການຄວາມສ່ຽງ ດັ່ງກ່າວ. ການແບ່ງແຍກໜ້າທີ່ໃນການປະຕິ ບັດງານ ແລະ ປ້ອງກັນໂດຍຜູ້ປະຕິບັດງານສອງຄົນ ຈຶ່ງຖືກນໍາມາໃຊ້ ເພື່ອຫຼຸດຄວາມສ່ຽງຈາກການທຸກລະລຶກແນວທາງດັ່ງກ່າວ ໄດ້ມີການແນະນໍາ ແລະ ປຸກຝັງໃນໜ້າທີ່ ແລະ ຄວາມຮັບຜິດຊອບພະນັກງານຢ່າງຊັດເຈນ ລວມເຖິງການຈັດການຝຶກອົບຮົມ ໃຫ້ແກ່ພະນັກງານໃນເລື່ອງຂອງ ການຄໍານຶງເຖິງຄວາມສ່ຽງດ້ານການປະຕິບັດງານ ແລະ ຈັນຍາບັນກ່ຽວກັບທະນາຄານ. ນອກຈາກນັ້ນ

ລະບົບການ ປະຕິບັດງານຫຼັກຂອງທະນາຄານ ໄດ້ພັດທະນາເພື່ອສະໜັບສະໜູນດ້ານການປະຕິບັດງານ ແລະ ຄວາມຖືກຕ້ອງຂອງຂໍ້ມູນຕະຫຼອດຈົນເຖິງການເຮັດທຸລະກິດຂອງທະນາຄານທະນາຄານ ແມ່ນມີຈຸດໝາຍໃນຄວາມມີປະສິດທິພາບໃນການຈັດການຄວາມສ່ຽງດ້ານການປະຕິບັດຢ່າງຕໍ່ເນື່ອງ ແລະ ມີການພັດທະນາຂອບເຂດການຈັດການຄວາມສ່ຽງ ເພື່ອຄວບຄຸມ ແລະ ຫຼຸດຄວາມສ່ຽງດ້ານການປະຕິບັດງານ ສໍາລັບການຄວບຄຸມໃນລະດັບສູງ. ນະໂຍບາຍດ້ານການຈັດການຄວາມສ່ຽງດ້ານການປະຕິບັດງານທີ່ຖືກພັດທະນາ ແລະ ນໍາມາປະຕິບັດໃຊ້ງານໃນ ທະນາຄານ ເຊິ່ງທຶນການແບ່ງແຍກໜ້າທີ່ທີ່ຊັດເຈນ ແລະ ມີມາດ ຕະຖານ ແລະ ຖືກນໍາໄປໃຊ້ກັບທຸກການປະຕິບັດງານຂອງທະນາຄານ. ສໍາລັບການປະຕິບັດງານຂອງການຈັດ ການຄວາມສ່ຽງມຸ່ງໝາຍໃນຂັ້ນຕອນການພັດທະນາທັງສິນຄ້າໃໝ່ ແລະ ເກົ່າ ແລະ ການມອບໝາຍການຈັດ ການອໍານາດການດໍາເນີນງານການກວດສອບປະຈໍາປີ ເພື່ອປັບປຸງການປ່ຽນແປງຂອງສິ່ງແວດລ້ອມ. ການປັບຕົວ ໃຫ້ເຂົ້າກັບເຫດການ ແລະ ການຈັດການນະໂຍບາຍເພື່ອລາຍງານເຫດການທີ່ມີຄວາມສ່ຽງດ້ານການປະຕິບັດງານ. ລວບລວມຂໍ້ມູນ. ເຫດການ ແລະ ຄວາມຕ້ອງການຂອງຜູ້ດູແລໃນລະບົບຖານຂໍ້ມູນຄວາມສ່ຽງ. ນອກຈາກນີ້ ທະນາຄານ ຍັງຄົງຮັກສາໃຫ້ມີການຄໍານຶ່ງເຖິງເຫດການທີ່ອາດຈະເກີດຂຶ້ນເພື່ອຕ້ອງການຕອບສະໜອງຕໍ່ ເຫດການ

ເຊິ່ງອາດກະທົບຕໍ່ຄຸນນະພາບໃນການໃຫ້ບໍລິການແກ່ລູກຄ້າ. ການຕອບສະໜອງດັ່ງກ່າວ ເປັນໄປຕາມການບໍລິ ຫານຄວາມຕໍ່ເນື່ອງທາງທຸລະກິດຕາມມາດຕະຖານຂອງທະນາຄານ ກະສິກອນໄທ.

ໃນການເສີມສ້າງປະສິບການ ແລະ ການຮູ້ຈັກລະມັດລະວັງຂອງພະນັກງານ. ການຝຶກສົ່ມອົບອຸ່ມ ຖືກຈັດໃຫ້ມີ ຢ່າງຕໍ່ເນື່ອງເພື່ອເພີ່ມການລະມັດລະວັງຂອງພະນັກງານໃນດ້ານຄວາມຮູ້ຂອງຄວາມສ່ຽງ ໃນທາງກັບກັນ ພະນັກງານຈະຮັບປະສິບການຈາກການປະຕິບັດງານຕົວຈິງ ຈາກຫົວໜ້າໜ່ວຍງານທີ່ມີປະສິບການໃນແຕ່ລະສາຍງານ.

ນອກເໜືອຈາກຂັ້ນແລກຂອງການປະຕິບັດງານປະຈໍາວັນຂອງພະນັກງານ ຂັ້ນທີ່ສອງຂອງການຈັດການຄວາມສ່ຽງ ດ້ານການປະຕິບັດງານລວມເຖິງໜ່ວຍງານບໍລິຫານຄວາມສ່ຽງຂອງອົງກອນ. ຜູ້ຈັດການທະນາຄານ ແລະ ຫົວໜ້າ ສາຍງານ ແມ່ນມີຄວາມຮັບຜິດຊອບໃນການຈັດການຄວາມສ່ຽງດ້ານການປະຕິບັດງານ ຕາມປົກຄະຕິໃນທຸລະກິດ ຂອງທະນາຄານ ແລະ ຄວບຄຸມຄວາມສ່ຽງໃຫ້ຢູ່ໃນລະດັບທີ່ຍອມຮັບໄດ້

**23.2 ຄວາມສ່ຽງທາງດ້ານສິນເຊື້ອ**

"ຄວາມສ່ຽງທາງດ້ານສິນເຊື້ອ" ໝາຍເຖິງຄວາມສ່ຽງຈາກການທີ່ຄູສັນຍາ ຫຼື ຜູ້ຄູຍື່ມບໍ່ສາມາດປະຕິບັດຕາມເງື່ອນໄຂ ແລະ ຂໍ້ຕົກລົງໃນສັນຍາເຊິ່ງອາດເປັນເພາະສັນຍາປະສິບປັນຫາທາງການເງິນ ເຮັດໃຫ້ບໍ່ສາມາດຊໍາລະໜີ້ ເມື່ອຄົບ ກໍານົດໄດ້ ຫຼື ຕັ້ງໃຈບໍ່ປະຕິບັດຕາມສັນຍາເພື່ອການຈັດການຄວາມສ່ຽງຢ່າງມີປະສິດທິພາບທາງທະນາຄານ ມີແນວນທາງໃນການຈັດການຄວາມສ່ຽງດ້ານສິນເຊື້ອດັ່ງນີ້:

- ການບໍລິຫານຄວາມສ່ຽງທາງດ້ານສິນເຊື້ອ

ທະນາຄານມີການກໍານົດການທົບທວນຄຸນນະພາບສິນເຊື້ອຢ່າງສະໜໍາສະເໝີເພື່ອໃຫ້ທັນກັບສະພາບການປ່ຽນແປງທາງດ້ານເສດຖະກິດ ແລະ ເພື່ອໃຫ້ສອດຄ່ອງກັບນະໂຍບາຍຂອງທະນາຄານ ແລະ ຫຼັກການຄວບຄຸມຄວາມສ່ຽງ ແລະ ມີການລາຍງານໃຫ້ຄະນະກຳມະການຄວບຄຸມຄວາມສ່ຽງເປັນລາຍເດືອນ. ທະນາຄານມີການກໍານົດເປົ້າໝາຍການໃຫ້ສິນເຊື້ອ ໂດຍຄໍານຶງເຖິງສັດສ່ວນທີ່ເໝາະສົມເຊິ່ງໄດ້ຄໍານຶງເຖິງ ຄວາມສ່ຽງຜົນຕອບແທນ. ໂອກາດທາງຕະຫຼາດ ແລະ ສະຖານການທາງດ້ານເສດຖະກິດ ແລະ ກິນລະຍຸດແນວທາງຂອງທະນາຄານ ໃນການປະເມີນລະດັບຄວາມສ່ຽງຂອງລູກຄ້າຂະໜາດກາງແລະຂະໜາດໃຫຍ່, ທະນາຄານໄດ້ນໍາໃຊ້ເຄື່ອງມືໃນການປະເມີນຄຸນນະພາບຂອງເງິນກູ້, ນອກຈາກນັ້ນຍັງມີຂະບວນການຮອງຮັບເພີ່ມເຕີມໃນການທົບທວນຄຸນນະພາບສິນເຊື້ອ ແລະ ຜົນປະກອບການເປັນແຕ່ລະລາຍການອີກດ້ວຍ.

- ຂັ້ນຕອນການອະນຸມັດສິນເຊື້ອ ແລະ ການຄວບຄຸມ

ໃນສ່ວນການພິຈາລະນາອະນຸມັດໃຫ້ສິນເຊື້ອ ທະນາຄານຈະຄໍານຶງເຖິງຂີດຄວາມສາມາດ ໃນການຊໍາລະການຊໍາລະໜີ້ ຂອງລູກຄ້າ ແລະ ວັດຖຸປະສົງຂອງການໃຫ້ສິນເຊື້ອ ເປັນຫຼັກໃນການພິຈາລະນາ ລວມທັງອາດມີການຮຽກເກັບ ຫຼັກຊັບຄໍາປະກັນ ໃນຈໍານວນທີ່ພຽງພໍເພື່ອຮອງຮັບຄວາມເສຍຫາຍທີ່ອາດເກີດຂຶ້ນໄດ້ ໃນກໍລະນີທີ່ຜູ້ຄູຍື່ມຜິດນັດການຊໍາລະເພື່ອໃຫ້ຂະບວນການອະນຸມັດສິນເຊື້ອທີ່ມີປະສິດທິພາບສູງສຸດ.

ການວິເຄາະສິນເຊື່ອ ແລະ ຂັ້ນຕອນ ການອະນຸມັດໃນການຈັດການໂດຍຜູ້ອະນຸມັດຂອງທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ. ສຳລັບສິນເຊື່ອ ທີ່ມີຂະໜາດໃຫຍ່ຈະຕ້ອງໄດ້ຮັບຄວາມເຫັນຈາກຄະນະກຳມະການບໍລິຫານ.

ນອກຈາກນີ້ທະນາຄານຍັງມີຂະບວນການໃນການທົບທວນການຈັດອັນດັບ ຄວາມໜ້າເຊື່ອຖືຂອງລູກຄ້າຢ່າງຕໍ່ເນື່ອງ ແລະ ຜົນການດຳເນີນງານເປັນຕົວກຳນົດ ກົນໄກການກວດສອບ ເພື່ອຕິດຕາມຜົນການດຳເນີນງານຂອງລູກຄ້າຢ່າງຕໍ່ເນື່ອງ, ໂດຍຄຳນຶງເຖິງສະຖານະການທາງເສດຖະກິດ ແລະ ເຫດການສຳຄັນຕ່າງໆ. ຜູ້ບໍລິຫານຄວາມສຳພັນກັບລູກຄ້າຈະຖືກມອບໝາຍໃຫ້ເບິ່ງແຍງລູກຄ້າ ແລະ ກະກຽມລາຍງານການກວດສອບສິນເຊື່ອ ລາຍໂຕມາດ, ການດຳເນີນການແກ້ໄຂບັນເທົາຜົນກະທົບທີ່ເໝາະສົມທີ່ອາດຈະເກີດຂຶ້ນ ທັນທີທີ່ມີການກວດພົບສັນຍານໃນທາງລົບຂອງລູກຄ້າ. ນອກຈາກນີ້ທະນາຄານ ຈະຕິດຕາມ ແລະ ຄວບຄຸມການໃຊ້ເຄດິດເພື່ອໃຫ້ໝັ້ນໃຈວ່າໄດ້ບັນລຸເປົ້າໝາຍການກູ້ຢືມຢ່າງສົມບູນ.

- ການຈັດຊັ້ນຄວາມສ່ຽງລູກໜີ້ ແລະ ການຕັ້ງສຳຮອງ

ການຈັດຊັ້ນຂອງລູກໜີ້ ແລະ ການຕັ້ງສຳຮອງຖືກຈັດການທຳຕາມລະບຽບທີ່ກຳນົດໄວ້. ທະນາຄານ ແມ່ນມີປະສິບ ການປະເມີນຄວາມສ່ຽງ ແລະ ການຈັດຊັ້ນຂອງລູກໜີ້ ໂດຍເບິ່ງຈາກການຊຳລະໜີ້ເປັນຫຼັກ. ປັດໄຈຂອງເງິນຕື້ນ ແມ່ນພິຈາລະນາໄດ້ຈາກຄວາມສາມາດໃນການຊຳລະໜີ້. ຈຸດປະສົງ ແລະ ຄວາມຕັ້ງໃຈໃນການຊຳລະໜີ້ ຜົນປະກອບຂອງການດຳເນີນງານ ແລະ ມີການໃຊ້ກິດໝາຍເຂົ້າມາຄວບຄຸມການຊຳລະໜີ້ນັ້ນໆ.

ໃນລະຫວ່າງຊ່ວງເວລາລາຍງານ ເພື່ອທີ່ຈະໃຫ້ແນ່ໃຈການຈັດຊັ້ນຂອງລູກໜີ້ນັ້ນ ຖືກຕ້ອງຕາມຈຸດປະສົງ ແລະ ເຮັດຂຶ້ນດ້ວຍຄວາມລະມັດລະວັງ. ທະນາຄານມີລະບົບການແບ່ງຈັດແບ່ງຈັດລູກໜີ້ເພື່ອປ້ອງກັນ ແລະ ກວດສອບ ຄວາມສ່ຽງທີ່ມີໂອກາດທີ່ຈະເກີດຂຶ້ນ.

ເງິນສຳຮອງສິນເຊື່ອຕ້ອງມີການຫັກລ້າງກັບໜີ້ເສຍທີ່ອາດເກີດຂຶ້ນ ມູນຄ່າສຸດທິຂອງສັບສິນຈະຕ້ອງຖືກຫັກລ້າງສຳຮອງສຳລັບໜີ້ເສຍເງິນກູ້ອອກ ເຊິ່ງມູນຄ່າດັ່ງກ່າວຕ້ອງກຳນົດຈາກຫລັກການປະເມີນຄວາມສ່ຽງທີ່ອາດຈະເກີດຂຶ້ນໂດຍທະນາຄານໄດ້ກຳນົດໄວ້

- ຄວາມສ່ຽງສຸດໃນການປ່ອຍໜີ້

ລາຍການທີ່ມີຄວາມສ່ຽງໃນທາງເຄດິດ ໂດຍປາດສະຈາກການສຳຮອງຫຼັກຊັບຄຳປະກັນໃນມື້ສິ້ນສຸດ ແລະ ການປັບປຸງໜີ້ຂອງທະນາຄານ ວັນທີ 31 ທັນວາ 2017 ແລະ 2016 ມີດັ່ງນີ້:

|   | 2017<br>(ພັນກີບ)          | 2016<br>(ພັນກີບ)         |
|---|---------------------------|--------------------------|
| ຄວາມສ່ຽງທີ່ຕິດພັນກັບການລາຍງານຊັບສິນທາງການເງິນ:            |                           |                          |
| ເງິນຝາກກັບທະນາຄານອື່ນ                                     | 145,930,000               | 193,234,400              |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ                                  | 18,914,584                | 20,482,362               |
| ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ ແລະ ດອກເບ້ຍຄ້າງຮັບ | 391,933,951               | 241,261,446              |
|   | <u>556,778,535</u>        | <u>454,978,208</u>       |
| <b>ມູນຄ່າຍຸດຕິທຳຂອງຫຼັກຊັບຄຳປະກັນ</b>                     | <b><u>106,460,152</u></b> | <b><u>75,851,669</u></b> |

## ຄວາມສູງດ້ານເຄຕິດ ໂດຍຈຳແນກຕາມປະເພດອຸດສາຫະກຳ

ຄວາມສູງດ້ານເຄຕິດ ທີ່ເປັນອົງປະກອບໃນບົດລາຍງານຖານະການເງິນ ໂດຍຈຳແນກຕາມປະເພດອຸດສາຫະກຳທີ່ບາດສະຈາກການ  
ພິຈາລະນາຜັກຊັບຄຳປະກັນ ແລະ ສ່ວນຕ່າງເງິນຝາກໃນວັນທີ 31 ທັນວາ 2017 ແລະ 2016 ມີດັ່ງນີ້:

|                                       | 2017                       |                      |                       |                      |                        |                   | 2016               |                            |                      |                       |                      |                        |                   |                    |
|---------------------------------------|----------------------------|----------------------|-----------------------|----------------------|------------------------|-------------------|--------------------|----------------------------|----------------------|-----------------------|----------------------|------------------------|-------------------|--------------------|
|                                       | ສະຖາບັນການເງິນ<br>(ພັນກີບ) | ລັດຖະບານ<br>(ພັນກີບ) | ການກະສິກຳ<br>(ພັນກີບ) | ຄ່າເຊົ່າ<br>(ພັນກີບ) | ການໄພພິບັດ<br>(ພັນກີບ) | ອື່ນໆ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    | ສະຖາບັນການເງິນ<br>(ພັນກີບ) | ລັດຖະບານ<br>(ພັນກີບ) | ການກະສິກຳ<br>(ພັນກີບ) | ຄ່າເຊົ່າ<br>(ພັນກີບ) | ການໄພພິບັດ<br>(ພັນກີບ) | ອື່ນໆ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    |
| ເງິນຝາກກັບທະນາຄານອື່ນ                 | 145,930,000                | —                    | —                     | —                    | —                      | —                 | 299,986,732        | 193,234,400                | —                    | —                     | —                    | —                      | —                 | 193,234,400        |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຸກລ             | 18,914,584                 | —                    | —                     | —                    | —                      | —                 | 18,914,584         | 20,482,362                 | —                    | —                     | —                    | —                      | —                 | 20,482,362         |
| ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລວງໜ້າໃຫ້ລູກຄ້າ | —                          | 84,100,763           | 23,545,814            | 56,979,421           | 179,920,028            | 47,387,925        | 391,933,951        | —                          | 82,914,165           | 9,198,348             | 21,903,023           | 61,398,541             | 65,847,369        | 65,847,369         |
|                                       | <u>164,844,584</u>         | <u>84,100,763</u>    | <u>23,545,814</u>     | <u>56,979,421</u>    | <u>179,920,028</u>     | <u>47,387,925</u> | <u>556,778,535</u> | <u>213,716,762</u>         | <u>82,914,165</u>    | <u>9,198,348</u>      | <u>21,903,023</u>    | <u>61,398,541</u>      | <u>65,847,369</u> | <u>454,978,208</u> |

ຄຸນນະພາບສິນເຊື່ອຈໍາແນກຕາມລໍາດັບຂັ້ນຂອງຊັບສິນທາງການເງິນ  
 ລາຍລະອຽດຂອງ ຄຸນນະພາບສິນເຊື່ອຈໍາແນກຕາມລໍາດັບຂັ້ນຂອງຊັບສິນທາງການເງິນ  
 ໃນວັນທີ 31 ທັນວາ 2017 ແລະ 2016 ມີດັ່ງນີ້

|   | 2017                                    |  |                             |                          |
|---|---|--|-----------------------------|--------------------------|
|   | ທີ່ປຶກກະຕິ ຫຼື<br>ທີ່ສໍາຮອງ<br>(ພັນກີບ) | ທີ່ປຶກກະຕິ<br>ທີ່ບໍ່ສໍາຮອງ<br>(ພັນກີບ) | ສໍາຮອງລາຍລູກຄ້າ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)          |
| ເງິນຝາກກັບທະນາຄານອື່ນ                                 | 145,930,000                             | —                                      | —                           | 145,930,000              |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ                              | 18,914,584                              | —                                      | —                           | 18,914,584               |
| ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ                | 391,933,951                             | —                                      | —                           | 391,933,951              |
| ສ່ວນເພີ່ມຈາກດອກເບ້ຍຄ້າງຮັບ –<br>ເງິນຝາກກັບທະນາຄານອື່ນ | 542,570                                 | —                                      | —                           | 542,570                  |
|   | <u>557,321,105</u>                      | <u>—</u>                               | <u>—</u>                    | <u>557,321,105</u>       |
| <b>ມູນຄ່າຍຸດຕິທໍາຂອງຫຼັກຊັບຄໍາປະກັນ</b>               | <u><b>106,460,152</b></u>               | <u><b>—</b></u>                        | <u><b>—</b></u>             | <u><b>75,851,669</b></u> |
|   | 2016                                    |  |                             |                          |
|   | ທີ່ປຶກກະຕິ ຫຼື<br>ທີ່ສໍາຮອງ<br>(ພັນກີບ) | ທີ່ປຶກກະຕິ<br>ທີ່ບໍ່ສໍາຮອງ<br>(ພັນກີບ) | ສໍາຮອງລາຍລູກຄ້າ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)          |
| ເງິນຝາກກັບທະນາຄານອື່ນ                                 | 193,234,400                             | —                                      | —                           | 193,234,400              |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ                              | 20,482,362                              | —                                      | —                           | 20,482,362               |
| ເງິນໃຫ້ກູ້ຢືມ ແລະ ເງິນລ່ວງໜ້າໃຫ້ລູກຄ້າ                | 241,261,446                             | —                                      | —                           | 241,261,446              |
| ສ່ວນເພີ່ມຈາກດອກເບ້ຍຄ້າງຮັບ –<br>ເງິນຝາກກັບທະນາຄານອື່ນ | 1,397,311                               | —                                      | —                           | 1,397,311                |
|   | <u>456,375,519</u>                      | <u>—</u>                               | <u>—</u>                    | <u>456,375,519</u>       |
| <b>ມູນຄ່າຍຸດຕິທໍາຂອງຫຼັກຊັບຄໍາປະກັນ</b>               | <u><b>106,460,152</b></u>               | <u><b>—</b></u>                        | <u><b>—</b></u>             | <u><b>75,851,669</b></u> |

ທີ່ປຶກກະຕິ ທີ່ບໍ່ສໍາຮອງ: ຊັບສິນທາງການເງິນທີ່ມີທັງດອກເບ້ຍ ແລະ ຕົ້ນທຶນເກີນກໍານົດ ແຕ່ທາງທະນາຄານຍັງມີຄວາມເຊື່ອໝັ້ນວ່າ  
 ຊັບສິນດັ່ງກ່າວຍັງບໍ່ຕ້ອງສໍາຮອງ ເຊິ່ງມີການຄໍາປະກັນດ້ວຍຫຼັກຊັບ ແລະ ມີຄວາມເຊື່ອໝັ້ນໃນຄວາມໜ້າເຊື່ອຖືຂອງລູກຄ້າ.

ສໍາຮອງລາຍລູກຄ້າ: ຫຼືສິນທາງການເງິນ ແລະ ເງິນກູ້ໃຫ້ລູກຄ້າ ເຊິ່ງທາງທະນາຄານໄດ້ພິຈາລະນາວ່າ ບໍ່ສາມາດເກັບກູ້ທັງຕົ້ນທຶນແລະ  
 ດອກເບ້ຍ ພາຍໂຕ້ເງື່ອນໄຂຂອງສັນຍາ.

ມູນຄ່າຍຸດຕິທໍາຂອງຫຼັກຊັບຄໍາປະກັນ: ທະນາຄານໄດ້ມີການປະເມີນຫຼັກຊັບນະວັນທີ່ຈ່າຍໃຫ້ລູກຄ້າ ໂດຍອີງໃສ່ມູນຄ່າຕະຫຼາດ ແລະ  
 ປັດໃຈອື່ນໆ ທີ່ມີຜົນກະທົບຕໍ່ການສໍາຮອງຊັບສິນດັ່ງກ່າວ.

23.3. ຄວາມສ່ຽງດ້ານການຕະຫຼາດ

ຄວາມສ່ຽງດ້ານການຕະຫຼາດເກີດຈາກການປ່ຽນແປງຂອງອັດຕາດອກເບ້ຍ ຂອງເງິນຕາຕ່າງປະເທດ, ລາຄາຊັບສິນ ແລະ ລາຄາສິນຄ້າ.  
 ຄວາມສ່ຽງດ້ານການຕະຫຼາດມີສອງປະເພດ ທີ່ມີຜົນກະທົບຕໍ່ທະນາຄານ ເຊິ່ງໄດ້ແກ່



ການປ່ຽນແປງຂອງອັດຕາແລກປ່ຽນ, ການປ່ຽນແປງເງິນສົ່ງຜົນກະທົບຕໍ່ລາຍໄດ້, ທຶນ, ແລະ ຜົນຕອບແທນຂອງທະນາຄານ ຕະຫຼອດຈົນມູນຄ່າຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ. ໂຄງສ້າງພື້ນຖານ ແລະ ຂະບວນການທີ່ຈຳເປັນຕ້ອງໄດ້ຮັບການພັດທະນາຂຶ້ນ ເພື່ອບໍລິຫານຄວາມສ່ຽງດ້ານການຕະຫຼາດຢ່າງເໝາະສົມ ແລະ ທັນເວລາ.

### 23.3.1 ຄວາມສ່ຽງດ້ານອັດຕາດອກເບ້ຍ

ຄວາມສ່ຽງດ້ານອັດຕາດອກເບ້ຍ ແມ່ນຄວາມສ່ຽງທີ່ເກີດຈາກການປ່ຽນແປງຂອງອັດຕາດອກເບ້ຍ ອັນອາດມີຜົນເຮັດ ໃຫ້ມູນຄ່າຂອງຕາສານທາງການເງິນປ່ຽນແປງ ຫຼື ເຮັດໃຫ້ເກີດຄວາມຜັນຜວນຕໍ່ລາຍໄດ້ເງິນທຶນຂອງທະນາຄານ ຫຼື ມູນຄ່າຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນຂອງທະນາຄານທັງປັດຈຸບັນ ແລະ ອະນາຄົດ ໂດຍທະນາຄານມີເຄື່ອງມືຕ່າງໆ ເພື່ອໃຊ້ໃນການບໍລິຫານຄວາມສ່ຽງດ້ານອັດຕາດອກເບ້ຍເຊັ່ນ: ຄວາມຜັນຜວນ ຂອງສ່ວນຕ່າງໆອັດຕາດອກເບ້ຍ ແລະ ລາຍໄດ້ດອກເບ້ຍສຸດທິ. (NII)

ການວິເຄາະເງິນກູ້ (ປະກອບດ້ວຍການກຳນົດການເງິນ) ແມ່ນຄົງທີ່ ແລະ ອັດຕາດອກເບ້ຍຜັນຜວນ (MLR, MOR ແລະ MRR) ໃນວັນທີ 31 ທັນວາ 2017 ແລະ 31 ທັນວາ 2016 ດັ່ງນີ້:

|                         | 2017<br>(ກີບ)             | 2016<br>(ກີບ)             |
|-------------------------|---------------------------|---------------------------|
| ອັດຕາດອກເບ້ຍຄົງທີ່      | 127,851,587               | 178,727,201               |
| ອັດຕາດອກເບ້ຍລອຍຕົວ      | <u>260,640,697</u>        | <u>61,357,500</u>         |
| <b>ລວມເງິນໃຫ້ກູ້ຢືມ</b> | <b><u>388,492,284</u></b> | <b><u>240,084,701</u></b> |

ຍອດສະເລ່ຍຂອງຊັບສິນ ແລະ ໜີ້ທີ່ມີດອກເບ້ຍຂອງທະນາຄານ. ການຄິດໄລ່ອັດຕາສະເລ່ຍໃນແຕ່ລະເດືອນ ແລະ ອັດຕາດອກເບ້ຍສະເລ່ຍ ວັນທີ 31 ທັນວາ 2017 ແລະ 31 ທັນວາ 2016 ໃນປີການສິ້ນສຸດບັນຊີດັ່ງນີ້:

|                              | 2017                          |                                       |                            |
|------------------------------|-------------------------------|---------------------------------------|----------------------------|
|                              | ຍອດຄົງເຫຼືອສະເລ່ຍ<br>(ພັນກີບ) | ລາຍຮັບ/ລາຍຈ່າຍ<br>ດອກເບ້ຍ<br>(ພັນກີບ) | ອັດຕາດອກເບ້ຍ<br>ສະເລ່ຍ (%) |
| <b>ຊັບສິນທາງການເງິນ</b>      |                               |                                       |                            |
| ດອກເບ້ຍຊັບສິນທາງການເງິນ      |                               |                                       |                            |
| ເງິນຝາກກັບທະນາຄານອື່ນ        | 488,184,575                   | 5,336,011                             | 1.1%                       |
| ເງິນລົງທຶນ                   | 24,188,265                    | 1,195,069                             | 4.9%                       |
| ເງິນກູ້ໃຫ້ລູກຄ້າ             | <u>278,689,062</u>            | <u>16,291,111</u>                     | 5.6%                       |
| <b>ລວມຊັບສິນທາງການເງິນ</b>   | <b><u>791,061,902</u></b>     | <b><u>22,822,191</u></b>              |                            |
| <b>ໜີ້ສິນທາງການເງິນ</b>      |                               |                                       |                            |
| ໜີ້ສິນທາງການເງິນທີ່ມີດອກເບ້ຍ |                               |                                       |                            |
| ເງິນຝາກຈາກລູກຄ້າ             | 275,928,203                   | 4,498,352                             | 1.6%                       |
| ເງິນຝາກຈາກທະນາຄານອື່ນ        | <u>292,301,684</u>            | <u>6,175,184</u>                      | 2.1%                       |
| <b>ລວມໜີ້ສິນທາງການເງິນ</b>   | <b><u>568,229,887</u></b>     | <b><u>10,673,536</u></b>              |                            |

|                              |                               | 2016                                  |                            |
|------------------------------|-------------------------------|---------------------------------------|----------------------------|
|                              | ຍອດຄົງເຫຼືອສະເລ່ຍ<br>(ພັນກີບ) | ລາຍຮັບ/ລາຍຈ່າຍ<br>ດອກເບ້ຍ<br>(ພັນກີບ) | ອັດຕາດອກເບ້ຍ<br>ສະເລ່ຍ (%) |
| <b>ຊັບສິນທາງການເງິນ</b>      |                               |                                       |                            |
| ດອກເບ້ຍຊັບສິນທາງການເງິນ      |                               |                                       |                            |
| ເງິນຝາກກັບທະນາຄານອື່ນ        | 172,084,576                   | 4,055,093                             | 2.4%                       |
| ເງິນລົງທຶນ                   | 37,500,000                    | 1,709,041                             | 4.6%                       |
| ເງິນກູ້ໃຫ້ລູກຄ້າ             | 154,092,867                   | 7,763,388                             | 5.0%                       |
| <b>ລວມຊັບສິນທາງການເງິນ</b>   | <b>363,677,443</b>            | <b>13,527,522</b>                     |                            |
| <b>ໜີ້ສິນທາງການເງິນ</b>      |                               |                                       |                            |
| ໜີ້ສິນທາງການເງິນທີ່ມີດອກເບ້ຍ |                               |                                       |                            |
| ເງິນຝາກຈາກລູກຄ້າ             | 163,576,018                   | 3,377,969                             | 2.1%                       |
| ເງິນຝາກຈາກທະນາຄານອື່ນ        | 199,751,444                   | 2,498,911                             | 1.3%                       |
| <b>ລວມໜີ້ສິນທາງການເງິນ</b>   | <b>363,327,462</b>            | <b>5,876,880</b>                      |                            |

**ຊັບສິນ ແລະ ຫຸ້ນສິນທາງການເງິນ. ການແຍກປະເພດໄລຍະເວລາຄົບກຳນົດຂອງການປ່ຽນແປງອັດຕາດອກເບ້ຍ.**

**ໃນວັນທີ 31 ທັນວາ 2017 ແລະ 31 ທັນວາ 2016 ດັ່ງນີ້:**

|                                   | 2017                     |                                 |                                |                                      |                          | ລວມ                |
|-----------------------------------|--------------------------|---------------------------------|--------------------------------|--------------------------------------|--------------------------|--------------------|
|                                   | ປ່ຽນໄດ້ທັນທີ<br>(ພັນກີບ) | ຫ້ອຍກວ່າ<br>6 ເດືອນ<br>(ພັນກີບ) | 6 ເດືອນ<br>ຫາ 1 ປີ<br>(ພັນກີບ) | ຫຼາຍກວ່າ<br>1 ປີ ຫາ 5 ປີ<br>(ພັນກີບ) | ບໍ່ມີດອກເບ້ຍ<br>(ພັນກີບ) | (ພັນກີບ)           |
| <b>ຊັບສິນທາງການເງິນ</b>           |                          |                                 |                                |                                      |                          |                    |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ | —                        | —                               | —                              | —                                    | 221,083,491              | 221,083,491        |
| ເງິນຝ່າກັບທະນາຄານອື່ນ             | —                        | 145,930,000                     | —                              | —                                    | —                        | 145,930,000        |
| ເງິນຝ່າກຕາມກົດໝາຍ ກັບ ທຫລ         | —                        | —                               | —                              | —                                    | 18,914,584               | 18,914,584         |
| ເງິນກູ້ໃຫ້ລູກຄ້າ                  | —                        | 355,003,489                     | 13,000,000                     | 20,488,435                           | 3,441,667                | 391,933,591        |
| ດອກເບ້ຍຄ້າງຮັບທີ່ຕ້ອງຮັບ          | —                        | —                               | —                              | —                                    | 542,570                  | 542,570            |
| <b>ລວມຊັບສິນທາງການເງິນ</b>        | <b>—</b>                 | <b>500,933,489</b>              | <b>13,000,000</b>              | <b>20,488,435</b>                    | <b>243,982,312</b>       | <b>778,404,236</b> |
| <b>ຫຸ້ນສິນທາງການເງິນ</b>          |                          |                                 |                                |                                      |                          |                    |
| ເງິນຝ່າກຈາກລູກຄ້າ                 | 95,365,647               | 50,187,934                      | 19,001,765                     | 45,024,398                           | 31,334,045               | 240,913,789        |
| ເງິນຝ່າກຈາກທະນາຄານອື່ນ            | —                        | 121,955,500                     | 124,395,000                    | —                                    | 1,753,982                | 248,104,482        |
| ດອກເບ້ຍສະສົມ                      | —                        | —                               | —                              | —                                    | 3,948,603                | 3,948,603          |
| <b>ລວມຫຸ້ນສິນທາງການເງິນ</b>       | <b>95,365,647</b>        | <b>172,143,434</b>              | <b>143,396,765</b>             | <b>45,024,398</b>                    | <b>37,036,630</b>        | <b>492,966,874</b> |

(\*) ລວມທັງດອກເບ້ຍຄ້າງຮັບ

**ຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ. ການແຍກປະເພດໄລຍະເວລາຄົບກຳນົດຂອງການປຸງແປງອັດຕາດອກເບ້ຍ.**

**ໃນວັນທີ 31 ທັນວາ 2017 ແລະ 31 ທັນວາ 2016 ດັ່ງນີ້:**

2016

|                                   | ປຸງແປງໄດ້ທັນທີ<br>(ພັນກີບ) | ໜ້ອຍກວ່າ<br>6 ເດືອນ<br>(ພັນກີບ) | 6 ເດືອນ<br>ຫາ 1 ປີ<br>(ພັນກີບ) | ຫຼາຍກວ່າ<br>1 ປີ ຫາ 5 ປີ<br>(ພັນກີບ) | ບໍ່ມີດອກເບ້ຍ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    |
|-----------------------------------|----------------------------|---------------------------------|--------------------------------|--------------------------------------|--------------------------|--------------------|
| <b>ຊັບສິນທາງການເງິນ</b>           |                            |                                 |                                |                                      |                          |                    |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ | —                          | 8,000,000                       | —                              | —                                    | 208,920,081              | 216,920,081        |
| ເງິນຝາກກັບທະນາຄານອື່ນ             | 137,234,400                | 56,000,000                      | —                              | —                                    | —                        | 193,234,400        |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ          | —                          | —                               | —                              | —                                    | 20,482,362               | 20,482,362         |
| ການລົງທຶນ                         | —                          | —                               | 40,000,000                     | —                                    | —                        | 40,000,000         |
| ເງິນກູ້ໄຫລູກຄ້າ                   | 61,357,500                 | 80,722,301                      | 7,000,000                      | 91,004,900                           | 1,176,745                | 241,261,446        |
| ດອກເບ້ຍຄ້າງຮັບທີ່ຕ້ອງຮັບ          | —                          | —                               | —                              | —                                    | 2,202,243                | 2,202,243          |
| <b>ລວມຊັບສິນທາງການເງິນ</b>        | <b>61,357,500</b>          | <b>225,956,701</b>              | <b>103,000,000</b>             | <b>91,004,900</b>                    | <b>232,781,431</b>       | <b>714,100,532</b> |
| <b>ໜີ້ສິນທາງການເງິນ</b>           |                            |                                 |                                |                                      |                          |                    |
| ເງິນຝາກຈາກລູກຄ້າ                  | 71,571,254                 | 23,845,995                      | 13,825,296                     | 17,494,548                           | 36,544,681               | 163,281,774        |
| ເງິນຝາກຈາກທະນາຄານອື່ນ             | —                          | 262,977,900                     | —                              | —                                    | 1,730,343                | 264,708,243        |
| ດອກເບ້ຍສະສົມ                      | —                          | —                               | —                              | —                                    | 3,043,799                | 3,043,799          |
| <b>ລວມໜີ້ສິນທາງການເງິນ</b>        | <b>71,571,254</b>          | <b>286,823,895</b>              | <b>13,825,296</b>              | <b>17,494,548</b>                    | <b>41,318,823</b>        | <b>431,033,816</b> |

(\*) ລວມທັງດອກເບ້ຍຄ້າງຮັບ

### 23.3.2 ຄວາມສ່ຽງດ້ານອັດຕາແລກປ່ຽນ

ຄວາມສ່ຽງດ້ານອັດຕາແລກປ່ຽນ ແມ່ນຄວາມສ່ຽງທີ່ເກີດຈາກການປ່ຽນແປງຂອງອັດຕາແລກປ່ຽນ ອັນອາດມີຜົນໃຫ້ມູນຄ່າຂອງຕາສານທາງການປ່ຽນແປງໄປ ຫຼື ເຮັດໃຫ້ເກີດຄວາມຜັນຜວນຕໍ່ລາຍໄດ້ ເງິນກອງທຶນ ຫຼື ມູນຄ່າ ຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນຂອງທະນາຄານ ຫຼື ມູນຄ່າຂອງຊັບສິນ ແລະ ໜີ້ສິນທາງການເງິນ ຂອງ ທະນາຄານ ທັງໃນປັດຈຸບັນ ແລະ ອະນາຄົດ. ຕົວຢ່າງເຄື່ອງມືທີ່ໃຊ້ໃນການບໍລິຫານຄວາມສ່ຽງຈາກອັດຕາແລກປ່ຽນ ຄື ຂໍ້ຈຳກັດຂອງຕໍາແໜ່ງ (OPL); ແລະ ຜົນການຈັດການ (MAT)

ສະຖານະຂອງ ສະກຸນເງິນຕ່າງປະເທດທຽບເທົ່າສະກຸນກີບ ໃນວັນທີ 31 ທັນວາ 2017 ດັ່ງນີ້:

|  | ໂດລາສະຫະລັດ<br>(ພັນກີບ) | 2017<br>ສະກຸນເງິນບາດ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    |
|--|-------------------------|----------------------------------|--------------------|
| <b>ຊັບສິນທາງການເງິນ</b>  |                         |                                  |                    |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ                              | 101,151,615             | 58,212,324                       | 159,363,939        |
| ເງິນຝາກກັບທະນາຄານອື່ນ  | 82,930,000              | —                                | 82,930,000         |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ                                       | 8,045,106               | 5,374,426                        | 13,419,532         |
| ເງິນກູ້ໃຫ້ລູກຄ້າ ແລະ ດອກເບ້ຍຄ້າງຮັບ                            | 264,020,791             | 21,823,331                       | 285,844,122        |
| ຊັບສິນທາງການເງິນ   | <u>228,449</u>          | <u>—</u>                         | <u>228,449</u>     |
| <b>ລວມຊັບສິນທາງການເງິນ</b>                                     | <u>456,375,961</u>      | <u>85,410,081</u>                | <u>541,786,042</u> |
| <b>ໜີ້ສິນທາງການເງິນ</b>  |                         |                                  |                    |
| ເງິນຝາກຈາກລູກຄ້າ ແລະ ດອກເບ້ຍຄ້າງຈ່າຍ                           | 122,559,248             | 82,779,110                       | 205,338,358        |
| ເງິນຝາກຈາກທະນາຄານອື່ນ ແລະ ດອກເບ້ຍຄ້າງຈ່າຍ                      | 238,104,482             | —                                | 238,104,482        |
| ລວມໜີ້ສິນທາງການເງິນ  | <u>360,663,730</u>      | <u>82,779,110</u>                | <u>443,442,840</u> |
| <b>ລາຍການເງິນຕາຕ່າງປະເທດການຮັບ<br/>ໃບລາຍງານທາງການເງິນສຸດທິ</b> | <u>95,712,231</u>       | <u>2,630,971</u>                 | <u>98,343,202</u>  |

ສະຖານະຂອງ ສະກຸນເງິນຕ່າງປະເທດທຽບເທົ່າສະກຸນກີບ ໃນວັນທີ 31 ທັນວາ 2016 ດັ່ງນີ້:

|  | ໂດລາສະຫະລັດ<br>(ພັນກີບ)   | 2016<br>ສະກຸນເງິນບາດ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)           |
|--|---------------------------|----------------------------------|---------------------------|
| <b>ຊັບສິນທາງການເງິນ</b>  |                           |                                  |                           |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ                              | 117,756,668               | 48,100,746                       | 165,857,414               |
| ເງິນຝາກກັບທະນາຄານອື່ນ  | 106,353,000               | 6,881,400                        | 113,234,400               |
| ເງິນຝາກຕາມກົດໝາຍ ກັບ ທຫລ                                       | 10,460,235                | 4,942,664                        | 15,402,899                |
| ເງິນກູ້ໃຫ້ລູກຄ້າ ແລະ ດອກເບ້ຍຄ້າງຮັບ                            | 176,994,483               | 32,552,636                       | 209,547,119               |
| ຊັບສິນທາງການເງິນ   | <u>345,223</u>            | <u>10,542</u>                    | <u>355,765</u>            |
| <b>ລວມຊັບສິນທາງການເງິນ</b>                                     | <u><b>411,909,609</b></u> | <u><b>92,487,988</b></u>         | <u><b>504,397,597</b></u> |
| <b>ໜີ້ສິນທາງການເງິນ</b>  |                           |                                  |                           |
| ເງິນຝາກຈາກລູກຄ້າ ແລະ ດອກເບ້ຍຄ້າງຈ່າຍ                           | 74,990,610                | 61,617,126                       | 136,607,736               |
| ເງິນຝາກຈາກທະນາຄານອື່ນ ແລະ ດອກເບ້ຍຄ້າງຈ່າຍ                      | 234,888,843               | 29,819,400                       | 264,708,243               |
| ລວມໜີ້ສິນທາງການເງິນ  | <u>309,879,453</u>        | <u>91,436,526</u>                | <u>401,315,979</u>        |
| <b>ລາຍການເງິນຕາຕ່າງປະເທດການ<br/>ຮັບໃບລາຍງານທາງການເງິນສຸດທິ</b> | <u><b>102,030,156</b></u> | <u><b>1,051,462</b></u>          | <u><b>103,081,618</b></u> |

### 23.4 ຄວາມສ່ຽງທາງດ້ານສະພາບຄ່ອງ

ຄວາມສ່ຽງທາງດ້ານສະພາບຄ່ອງ ແມ່ນຄວາມສ່ຽງທີ່ທະນາຄານບໍ່ສາມາດປະຕິບັດພາລະໜ້າທີ່ ເນື່ອງຈາກບໍ່ສາມາດດຳເນີນກິດຈະການທາງດ້ານສະພາບຄ່ອງຂອງຊັບສິນ ຫຼື ການຂາດທຶນທີ່ພຽງພໍໃນລາຄາ ທີ່ເໝາະສົມ ເຊິ່ງອາດຈະເປັນຜົນເສຍຕໍ່ກັບທະນາຄານ. ການບໍລິຫານຄວາມສ່ຽງທາງດ້ານສະພາບຄ່ອງທະນາຄານ ພາຍໃຕ້ຫຼັກການສໍາຮອງສະພາບຄ່ອງຂອງ ທະນາຄານ ແຫ່ງປະເທດໄທ ແລະ ຂໍ້ບັງຄັບອື່ນໆ ໂດຍການຈັດການເງິນທຶນໃນໄລຍະສັ້ນ ແລະ ໄລຍະຍາວ. ການລົງທຶນ ໃນຊັບສິນທີ່ມີສະພາບຄ່ອງສູງໃນສະກຸນເງິນຕາພາຍໃນ ແລະ ຕ່າງປະເທດ. ຮັກສາ ອັດຕາສ່ວນສະພາບຄ່ອງ (LCR) ເພື່ອໃຫ້ໝັ້ນໃຈວ່າທະນາຄານມີສະພາບຄ່ອງພຽງພໍທີ່ສາມາດໃຫ້ກະແສເງິນສົດສຸດທິ ພາຍໃຕ້ ສະຖານະ ການເຄັ່ງຕຶງ ແລະ ຕັ້ງຄາເຄື່ອງມືຕ່າງໆ ແລະ ຂໍ້ຈຳກັດໃນການວັດແທກຄວາມສ່ຽງ ແລະ ຄວບຄຸມການກວດກາ ແລະ ການລາຍງານ. ທະນາຄານ ຍັງໄດ້ໃຫ້ສະພາບ ຄ່ອງມີຄວາມເໝາະສົມ ແລະ ພຽງພໍສໍາລັບການດຳເນີນງານ ພາຍໃຕ້ສະຖານະການທີ່ປົກກະຕິ ແລະ ບໍ່ປົກກະຕິ.

**ຊັບສິນ ແລະ ໜີ້ສິນທາງການເງິນແບ່ງຕາມອາຍຸສັນຍາໃນວັນທີ 31 ທັນວາ 2017 ດັ່ງນີ້:**

2017

|                                   | ຕາມການຮຽກເກັບ<br>(ພັນກີບ) | ໜີ້ສິນກວ່າ<br>6 ເດືອນ<br>(ພັນກີບ) | 6 ເດືອນ<br>ຫາ 1 ປີ<br>(ພັນກີບ) | ຫຼາຍກວ່າ<br>1 ປີ ຫາ 5 ປີ<br>(ພັນກີບ) | ຫຼາຍກວ່າ<br>5 ປີ<br>(ພັນກີບ) | ບໍ່ມີກຳນົດ<br>(ພັນກີບ) | ລວມ<br>(ພັນກີບ)    |
|-----------------------------------|---------------------------|-----------------------------------|--------------------------------|--------------------------------------|------------------------------|------------------------|--------------------|
| <b>ຊັບສິນທາງການເງິນ</b>           |                           |                                   |                                |                                      |                              |                        |                    |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ | 221,083,491               | —                                 | —                              | —                                    | —                            | —                      | 221,083,491        |
| ເງິນຝ່າກັບທະນາຄານອື່ນ             | —                         | 145,930,000                       | —                              | —                                    | —                            | —                      | 145,930,000        |
| ເງິນຝ່າຕາມກົດໝາຍ ກັບ ທຫລ          | —                         | —                                 | —                              | —                                    | —                            | 18,914,584             | 18,914,584         |
| ເງິນກູ້ໃຫ້ຜູ້ກຄ້າ                 | —                         | 105,999,838                       | 145,687,248                    | 131,340,183                          | 8,906,682                    | —                      | 391,933,951        |
| ດອກເບ້ຍຄ້າງຮັບ                    | —                         | 542,570                           | —                              | —                                    | —                            | —                      | 542,570            |
| <b>ລວມຊັບສິນທາງການເງິນ</b>        | <b>221,083,491</b>        | <b>252,472,408</b>                | <b>145,687,248</b>             | <b>131,340,183</b>                   | <b>8,906,682</b>             | <b>18,914,584</b>      | <b>778,404,596</b> |
| <b>ໜີ້ສິນທາງການເງິນ</b>           |                           |                                   |                                |                                      |                              |                        |                    |
| ເງິນຝ່າຈາກລູກຄ້າ                  | 126,699,692               | 50,187,934                        | 19,001,765                     | 45,024,398                           | —                            | —                      | 240,913,789        |
| ເງິນຝ່າຂອງທະນາຄານອື່ນ             | 1,753,982                 | 121,955,500                       | 124,395,000                    | —                                    | —                            | —                      | 248,104,482        |
| ດອກເບ້ຍສະສົມ                      | 5,038                     | 2,465                             | 2,732,615                      | 1,208,485                            | —                            | —                      | 3,948,603          |
| <b>ລວມໜີ້ສິນທາງການເງິນ</b>        | <b>128,458,712</b>        | <b>172,145,899</b>                | <b>146,129,380</b>             | <b>46,232,883</b>                    | —                            | —                      | <b>492,966,874</b> |
| ສະພາບຄ່ອງສຸດທິ                    | 92,624,779                | 80,326,509                        | (442,132)                      | 85,107,300                           | 8,906,682                    | 18,914,584             | 285,437,722        |
| ສະພາບຄ່ອງສະສົມສຸດທິ               | 92,624,779                | 172,951,288                       | 172,509,156                    | 257,616,456                          | 266,523,138                  | 285,437,722            | —                  |

**ຊັບສິນ ແລະ ຫົສິນທາງການເງິນແບ່ງຕາມອາຍຸສັນຍາໃນວັນທີ 31 ທັນວາ 2016 ດັ່ງນີ້:**

|                                   | 2017                      |                                 |                                      |                              |                        |          | ລວມ                |
|-----------------------------------|---------------------------|---------------------------------|--------------------------------------|------------------------------|------------------------|----------|--------------------|
|                                   | ຕາມການຮຽກເກັບ<br>(ພັນກີບ) | ຫ້ອຍກວ່າ<br>6 ເດືອນ<br>(ພັນກີບ) | ຫ້ອຍກວ່າ<br>1 ປີ ຫາ 5 ປີ<br>(ພັນກີບ) | ຫ້ອຍກວ່າ<br>5 ປີ<br>(ພັນກີບ) | ບໍ່ມີກຳນົດ<br>(ພັນກີບ) |          |                    |
| <b>ຊັບສິນທາງການເງິນ</b>           |                           |                                 |                                      |                              |                        |          |                    |
| ເງິນສົດ ແລະ ລາຍການທຽບເທົ່າເງິນສົດ | 208,920,081               | 8,000,000                       | —                                    | —                            | —                      | —        | 216,920,081        |
| ເງິນຝ່າກັບທະນາຄານອື່ນ             | —                         | 137,234,400                     | 56,000,000                           | —                            | —                      | —        | 193,234,400        |
| ເງິນຝ່າຕາມກົດໝາຍ ກັບ ທຫລ          | —                         | —                               | —                                    | —                            | 20,482,362             | —        | 20,482,362         |
| ເງິນລົງທຶນ                        | —                         | —                               | 40,000,000                           | —                            | —                      | —        | 40,000,000         |
| ເງິນກູ້ໃຫ້ລູກຄ້າ                  | —                         | 95,269,171                      | 6,384,126                            | 17,548,245                   | —                      | —        | 241,261,446        |
| ດອກເບ້ຍຄ້າງຮັບ                    | —                         | 710,253                         | 1,491,990                            | —                            | —                      | —        | 2,202,243          |
| <b>ລວມຊັບສິນທາງການເງິນ</b>        | <b>208,920,081</b>        | <b>241,213,824</b>              | <b>103,876,116</b>                   | <b>17,548,245</b>            | <b>20,482,362</b>      | <b>—</b> | <b>714,100,532</b> |
| <b>ຫົສິນທາງການເງິນ</b>            |                           |                                 |                                      |                              |                        |          |                    |
| ເງິນຝ່າຈາກລູກຄ້າ                  | 108,115,935               | 23,845,995                      | 13,825,296                           | —                            | —                      | —        | 163,281,774        |
| ເງິນຝ່າຂອງທະນາຄານອື່ນ             | 1,730,343                 | 201,620,400                     | —                                    | —                            | —                      | —        | 264,708,243        |
| ດອກເບ້ຍສະສົມ                      | 3,319                     | 855,360                         | 855,360                              | —                            | —                      | —        | 3,043,799          |
| <b>ລວມຫົສິນທາງການເງິນ</b>         | <b>109,849,597</b>        | <b>226,321,755</b>              | <b>16,010,416</b>                    | <b>—</b>                     | <b>—</b>               | <b>—</b> | <b>431,033,816</b> |
| <b>ສະພາບຄອງສຸດທິ</b>              | <b>99,070,484</b>         | <b>14,892,069</b>               | <b>87,865,700</b>                    | <b>17,548,245</b>            | <b>20,482,362</b>      | <b>—</b> | <b>283,066,716</b> |
| <b>ສະພາບຄອງສະສົມສຸດທິ</b>         | <b>99,070,484</b>         | <b>113,962,553</b>              | <b>201,828,253</b>                   | <b>245,036,109</b>           | <b>283,066,716</b>     | <b>—</b> | <b>—</b>           |



## 24. ພາກສ່ວນການດຳເນີນງານ

ທຸລະກິດຫຼັກຂອງທະນາຄານ ແມ່ນເພື່ອໃຫ້ບໍລິການທາງດ້ານການເງິນແກ່ລູກຄ້ານິຕິບຸກຄົນ. ສ່ວນທີ່ເຫຼືອແມ່ນບໍ່ມີ ຄວາມສຳຄັນຕໍ່ກັບ ໃບລາຍງານທາງການເງິນ. ຄະນະຜູ້ບໍລິຫານພິຈາລະນາການດຳເນີນ ທຸລະກິດ ໃນ ສປປ ລາວ ແມ່ນພາກສ່ວນທັງໝົດ. ຂໍ້ມູນດັ່ງກ່າວຖືກຮຽບຮຽງ ໂດຍຜູ້ອຳນວຍການ ເຊິ່ງຕ້ອງຄືກັນກັບ ທີ່ສະແດງ ໃນລາຍງານກຳໄລ ຫຼື ຂາດຫິນ. ເມື່ອມີການຕັດສິນໃຈ ກ່ຽວກັບທີ່ຕັ້ງ ຂອງທະນາຄານ ແມ່ນມີພຽງແຕ່ ທະນາຄານ ດຽວເທົ່ານັ້ນທີ່ຕັ້ງຢູ່ພື້ນທີ່ທຸລະກິດໃນ ສປປ ລາວ.

## 25. ການບໍລິຫານຫິນ

ການວິເຄາະເງິນຫິນຂອງທະນາຄານພາຍໃຕ້ຂໍ້ມູນທາງການເງິນຈາກເອກະສານລາຍງານການເງິນIFRS ສະແດງດັ່ງນີ້:

|   | 2017<br>(ພັນກີບ)   | 2017<br>(ພັນກີບ)   |
|---|--------------------|--------------------|
| ເງິນຫິນຊັ້ນ 1                                       | 304,052,109        | 301.755.559        |
| ເງິນຫິນຊັ້ນ 2                                       | 1,942,461          | 1.200.423          |
| <b>ລວມເງິນຫິນ</b>                                   | <b>305,994,570</b> | <b>302.955.982</b> |
| ຫຼຸດລົງ: ການຫັກລົບຂອງຫິນ (ການລົງຫິນໃນກິດຈະການອື່ນໆ) | —                  | —                  |
| <b>ຫິນສຳລັບການຄິດໄລ່ ອັດຕາສ່ວນ</b>                  | <b>305,994,570</b> | <b>302.955.982</b> |
| <br>  |                    |                    |
| ຄວາມສູງຂອງລາຍການໃນໃບສະຫຼຸບຊັບສົມບັດ                 | 262,874,514        | 246.107.170        |
| ຄວາມສູງຂອງລາຍການນອກໃບສະຫຼຸບຊັບສົມບັດ                | —                  | —                  |
| <b>ຄວາມສູງໃນຊັບສິນທັງໝົດ</b>                        | <b>262,874,514</b> | <b>246.107.170</b> |
| <b>ອັດຕາສ່ວນເງິນກອງຫິນ</b>                          | <b>116.40%</b>     | <b>123.10%</b>     |

## 26. ເຫດການຫຼັງຈາກມີລາຍງານ

ນອກເໜືອຈາກການເປີດເຜີຍໃນເອກະສານລາຍງານການເງິນໃນມີລາຍງານ. ຈະບໍ່ມີການເຄື່ອນໄຫວທີ່ເກີດຂຶ້ນໃນວັນທີ 31 ທັນວາ 2017 ທີ່ສິ່ງຜົນກະທົບສຳຄັນຕໍ່ກັບເອກະສານລາຍງານການເງິນເມື່ອວັນທີ 31 ທັນວາ 2017.

## 27. ມາດຕະຖານສາກົນການລາຍງານທາງການເງິນ (IFRS) ທີ່ຍັງບໍ່ທັນໄດ້ນຳໃຊ້

ຈຳນວນຂອງການປັບປຸງ ແລະ ມາດຕະຖານໃໝ່ ແມ່ນມີຜົນບັງຄັບໃຊ້ເລີ່ມແຕ່ວັນທີ 1 ມັງກອນ 2018; ຢ່າງໃດກໍຕາມ. ທະນາຄານ ແມ່ນຍັງບໍ່ໄດ້ນຳໃຊ້ມາດຕະຖານໃໝ່ ຫຼື ປັບປຸງເຂົ້າໃນການສ້າງບົດລາຍງານ ດັ່ງກ່າວ.

| ມາດຕະຖານ | ເລີ່ມໃນ                 | ປີທີ່ໃຊ້ |
|----------|-------------------------|----------|
| IFRS 9   | ເຄື່ອງມືທາງການເງິນ      | 2018     |
| IFRS 15  | ລາຍຮັບຈາກສັນຍາກັບລູກຄ້າ | 2018     |

IFRS 9 ໄດ້ເຜີຍແຜ່ໃນເດືອນກໍລະກົດ 2015 ປ່ຽນແທນບົດແນະນຳເກົ່າຂອງເຄື່ອງມືທາງການເງິນ IAS 39: ໃນການຮັບຮູ້ ແລະ ວັດແທກ. IFRS 9 ລວມມີການປັບປຸງຄຳແນະນຳໃໝ່ ສຳລັບການການຈັດຊັ້ນ ແລະ ວັດແທກເຄື່ອງມືທາງການເງິນລວມທັງ ການຄາດຄະເນຮູບແບບໜີ້ສູນເສຍສິນເຊື່ອໃໝ່ ສຳລັບການຄຳນວນ ຄ່າເສື່ອມ ຂອງຊັບສິນທາງການເງິນ ແລະ ຄວາມຕ້ອງການ

ໃນການປ້ອງກັນ ຄວາມສ່ຽງທາງບັນຊີ. ນອກຈາກນີ້ ຍັງນຳເອົາຄຳແນະນຳຂອງການຮັບຮູ້ ແລະ ການບໍ່ຮັບຮູ້ເຄື່ອງມືທາງການເງິນຈາກ IAS 39.

IFRS 9 ໄດ້ມີຜົນຕໍ່ກັບບົດລາຍງານປະຈຳປີໃນຊ່ວງເວລາຕັ້ງແຕ່ວັນທີ 1 ມັງກອນ 2018 ເປັນຕົ້ນໄປ. ເຊິ່ງໄດ້ນຳມາປະຕິບັດກ່ອນໄດ້ຮັບອະນຸຍາດ.

ທະນາຄານ ຈະປະເມີນຜົນກະທົບທີ່ອາດຈະເກີດຂຶ້ນ ຕໍ່ກັບໃບລາຍງານການເງິນລວມທີ່ເກີດຈາກການໃຊ້ IFRS 9 ຂອງທະນາຄານ.

# ພາກ V ເຫດການຕ່າງໆ

## ພິທີເປີດທະນາຄານກະສິກອນໄທ, ສຳນັກງານໃຫຍ່ຖະໜົນລ້ານຊ້າງ

13 ມີນາ 2017 - ວຽງຈັນ, ສປປ ລາວ



## ພິທີເຊັນສັນຍາ ແລະ ການຖະແຫຼງຂ່າວ

“ພິທີເຊັນສັນຍາເງິນໃຫ້ກູ້ຢືມຮ່ວມຈຳນວນ 5,000,000 ໂດລາສະຫະລັດ” ລະຫວ່າງ ລັດວິສາຫະກິດໄຟຟ້າລາວ ກັບ ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ

2 ກຸມພາ 2017 - ໂຮງແຮມຄຣາວ ພລາຊາ ວຽງຈັນ, ນະຄອນຫຼວງວຽງຈັນ, ສປປ ລາວ



## ການແບ່ງປັນຄວາມຮູ້ ແລະ ການສຳມະນາ

“ກອງປະຊຸມເລື່ອງການປະຕິບັດຕາມ AML/CFT” ລະຫວ່າງໜ່ວຍງານປາບປາມ ແລະ ປ້ອງກັນການຟອກເງິນ ກັບທະນາຄານກະສິກອນໄທ

30-31 ມັງກອນ 2017 - ທະນາຄານກະສິກອນໄທ ຈຳກັດ, ສາຂາບ້ານໂພນສິນວນ, ວຽງຈັນ, ສປປ ລາວ



ການແບ່ງປັນຄວາມຮູ້ “ການວິເຄາະພື້ນຖານກ່ຽວກັບຮຸ້ນ ແລະ ພັນທະບັດ/ການວິເຄາະດ້ານເຕັກນິກກ່ຽວກັບການ ແລກປ່ຽນເງິນຕາ ແລະ ພັນທະບັດ” ກັບພະນັກງານຂອງທະນາຄານແຫ່ງ ສປປ ລາວ

23-24 ກຸມພາ 2017 - ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊົນ, ບາງກອກ, ປະເທດໄທ



ການແບ່ງປັນຄວາມຮູ້ “ຂັ້ນຕອນການເຮັດວຽກຂອງພະແນກກວດສອບພາຍໃນ” ກັບພະນັກງານຂອງທະນາຄານ  
ການຄ້າຕ່າງປະເທດລາວ ມະຫາຊືນ (ທຄຕລ)

28 ເມສາ 2017 - ທະນາຄານກະສິກອນໄທ ຈຳກັດ ມະຫາຊືນ, ບາງກອກ, ປະເທດໄທ

“ການສຳມະນາກ່ຽວກັບນະວັດຕະກຳ ແລະ ເຕັກໂນໂລຊີສຳລັບການທະນາຄານ”

19 ກັນຍາ 2017 - ທະນາຄານແຫ່ງ ສປປ ລາວ, ວຽງຈັນ, ສປປ ລາວ



ການຢັ້ງຢືນຢາມບໍລິສັດ: ຄະນະຜູ້ແທນຈາກຄະນະເສດຖະສາດ ແລະ ການບໍລິຫານທຸລະກິດ, ມະຫາວິທະຍາໄລ ແຫ່ງຊາດລາວ ມາຢັ້ງຢືນຢາມເພື່ອເບິ່ງການດໍາເນີນງານຕົວຈິງຂອງສະຖາບັນການເງິນຢູ່ປະເທດໄທ.

23 ພະຈິກ 2017 - ທະນາຄານກະສິກອນໄທ ຈໍາກັດ ມະຫາຊົນ, ບາງກອກ, ປະເທດໄທ



# ກິດຈະກຳ THE WISDOM

ເປີດປະສົບການ THE WISDOM Exclusive Experience “ຄູ່ມືການລົງທຶນໃນປະເທດລາວ”  
17-20 ສິງຫາ 2017 - ວຽງຈັນ ແລະ ປາກເຊ, ສປປ ລາວ





# ງານລາຕີ Exclusive Wine Tasting Night

15 ກັນຍາ 2017 - ໂຮງແຮງເສດຖາພາເລດ, ວຽງຈັນ, ສປປ ລາວ



ການຊື້ສິນຄ້າແບບສະເພາະສ່ວນຕົວ

23-24 ກັນຍາ 2017 - THE EMQUARTIER & THE EMPORIUM, ບາງກອກ, ປະເທດໄທ



# ກິດຈະກຳອື່ນໆ

ເຂົ້າຮ່ວມງານ “FEB Recruitment Day ຄັ້ງທີ 5”  
2 ມີນາ 2017 - ມະຫາໄລແຫ່ງຊາດລາວ, ວຽງຈັນ, ສປປ ລາວ

